



របាយការណ៍ប្រចាំឆ្នាំ

២០២៥

ផ្នែកទី I. ព័ត៌មានសង្ខេបអំពីអាជីវកម្ម

1-4

១. សាររបស់ប្រធានក្រុមប្រឹក្សាភិបាល
២. សាររបស់អគ្គនាយក
៣. ព័ត៌មានហិរញ្ញវត្ថុសង្ខេប (រយៈពេល៣ឆ្នាំចុងក្រោយ)
 - ក. ទិន្នន័យពាក់ព័ន្ធនឹងលទ្ធផលអាជីវកម្ម
 - ខ. ទិន្នន័យពាក់ព័ន្ធនឹងស្ថានភាពហិរញ្ញវត្ថុ
 - គ. អនុបាតហិរញ្ញវត្ថុសំខាន់ៗ
 - ឃ. ទិន្នន័យនិន្នាការនៃទីផ្សារធានារ៉ាប់រង

1
2
3
3
3
3
4

ផ្នែកទី II. ព័ត៌មានអំពីអាជីវកម្ម

4-9

១. អំពីក្រុមហ៊ុន
 - ក. អំពីសាវតាក្រុមហ៊ុន
 - ខ. ទស្សនៈវិស័យ
 - គ. បេសកកម្ម
 - ឃ. ទីតាំង និងសាខាប្រកប អាជីវកម្ម
 - ង. យុទ្ធសាស្ត្រអាជីវកម្ម
២. ផលិតផលធានារ៉ាប់រង
៣. ការចាប់ផ្តើម និងប្រព័ន្ធចែកចាយ
៤. អតិថិជន

4
4
4
5
5
6
6 - 8
9
9

ផ្នែកទី III. ព័ត៌មានអំពីអតិថិជនកិច្ចសាជីវកម្ម

10-20

១. រចនាសម្ព័ន្ធក្រុមហ៊ុន
 - ក. ក្រុមប្រឹក្សាភិបាល
 - ខ. គណៈគ្រប់គ្រង
២. របាយការណ៍របស់គណៈកម្មាធិការ
 - ក. គណៈកម្មាធិការសវនកម្ម
 - ខ. គណៈកម្មាធិការវិនិយោគ
៣. របាយការណ៍អំពីអភិបាលកិច្ចសាជីវកម្ម

10
11-14
14-16
16-18
16-17
17-18
19-20

ផ្នែកទី IV. ព័ត៌មានអំពីស្ថានភាពហិរញ្ញវត្ថុ និងប្រតិបត្តិការអាជីវកម្ម

20-32

១. ដើមទុន និងកម្រិតសាធារណ
២. ការវិនិយោគ
៣. ប្រាក់បម្រុងបច្ចេកទេសធានារ៉ាប់រង
៤. លទ្ធផលអំពីប្រតិបត្តិការអាជីវកម្ម
៥. ការធានារ៉ាប់រងបន្ត
៦. ការគ្រប់គ្រងហានិភ័យ
៧. ព័ត៌មានអំពីចីរភាព

20-21
22-23
23
23
24-27
28
29-32

ផ្នែកទី V. របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ

33

១. សាររបស់ប្រធានក្រុមប្រឹក្សាភិបាល



តាងនាមឱ្យក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា (**កាមិនកូ**) និង ក្រុមប្រឹក្សាភិបាល នាងខ្ញុំមានសេចក្តីសោមនស្សរីករាយសូមបង្ហាញជូននូវរបាយការណ៍ប្រចាំឆ្នាំ ២០២៥ របស់ **កាមិនកូ** អំពីលទ្ធផលអាជីវកម្មដែលសម្រេចបានក្នុងឆ្នាំកន្លងមក។

ក្នុងឆ្នាំ២០២៥ ទីផ្សារធានារ៉ាប់រងកម្ពុជាបានបង្ហាញពីភាពធន់ និងសក្តានុពលកំណើនដោយទំហំបុព្វលាភធានារ៉ាប់រងសរុបបានកើនឡើងដល់ប្រមាណ ៣៦៧ លានដុល្លារអាមេរិក យោងតាមទិន្នន័យរបស់និយ័តករធានារ៉ាប់រងកម្ពុជា។ កំណើននេះបានបង្ហាញពីការកើនឡើងជាបន្តបន្ទាប់នៃតម្រូវការការការពារហានិភ័យ និងការចូលរួមរបស់វិស័យធានារ៉ាប់រងក្នុងការគាំទ្រស្ថិរភាពសេដ្ឋកិច្ចជាតិ។ បញ្ហាទាំងនេះបានជះឥទ្ធិពលដល់បរិយាកាសអាជីវកម្មនិងបង្កើនការប្រកួតប្រជែងនៅក្នុងទីផ្សារធានារ៉ាប់រងកម្ពុជាកាន់តែខ្លាំងឡើង។

យ៉ាងណាមិញវិស័យធានារ៉ាប់រងនៅតែប្រឈមនឹងបញ្ហាមួយចំនួនរួមមាន៖ កម្រិតនៃការយល់ដឹងរបស់សាធារណជនអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រងនិងការរឹតបន្តឹងការចំណាយរបស់អតិថិជនស្របពេលដែលស្ថានភាពសេដ្ឋកិច្ចពិភពលោក កំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា ដោយសារភាពតានតឹងផ្នែកពាណិជ្ជកម្ម បញ្ហាភូមិសាស្ត្រនយោបាយ និងស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ។

ទោះបីស្ថិតក្នុងបរិបទដ៏ស្មុគស្មាញនេះ និងការកើនឡើងនៃទំហំសំណងធានារ៉ាប់រងក៏ដោយ **កាមិនកូ** នៅតែបន្តរក្សាបាននូវស្ថិរភាពហិរញ្ញវត្ថុដ៏រឹងមាំ កម្រិតដើមទុនគ្រប់គ្រាន់ សមត្ថភាពក្នុងការទូទាត់សំណង ភាពធន់ក្នុងការគ្រប់គ្រងហានិភ័យ ភាពបត់បែន និងការកសាងទំនុកចិត្តកាន់តែខ្ពស់នៅក្នុងទីផ្សារដើម្បីធានាឱ្យបាននូវការការពារអនាគតហិរញ្ញវត្ថុជូនដល់ភាគហ៊ុនិក និងអតិថិជនដ៏មានតម្លៃរបស់ **កាមិនកូ** ទាំងអស់។ ក្នុងខណៈពេលនោះផងដែរ ផលិតផលធានារ៉ាប់រងយានយន្តក៏នៅតែបន្តរក្សាបាននូវចំណែកទីផ្សារ និងឈានមុខគេក្នុងចំណោមផលិតផលធានារ៉ាប់រងផ្សេងទៀតសម្រាប់រយៈពេល ២០ឆ្នាំជាប់ៗគ្នា ចាប់ពីឆ្នាំ២០០៥ ដល់ ឆ្នាំ២០២៥ ។

ក្នុងឆ្នាំកន្លងមកនេះ **កាមិនកូ** បានពង្រឹងសមត្ថភាពផ្នែកបច្ចេកវិទ្យាឌីជីថល កែលម្អគុណភាពសេវាកម្ម ពង្រឹងបណ្តាញចែកចាយ ពង្រឹង-ពង្រីកការដោះស្រាយសំណងធានារ៉ាប់រង និងអភិវឌ្ឍផលិតផលធានារ៉ាប់រងដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារ ព្រមទាំងបានពង្រឹងប្រព័ន្ធអភិបាលកិច្ចសាជីវកម្មក្នុងការអនុលោមតាមច្បាប់ បទប្បញ្ញត្តិ ការណែនាំរបស់និយ័តករធានារ៉ាប់រងកម្ពុជា និងស្តង់ដារគ្រប់គ្រងហានិភ័យ ដែលជាមូលដ្ឋានសំខាន់សម្រាប់ដំណើរការអាជីវកម្មប្រកបដោយចីរភាព។

សម្រាប់ឆ្នាំខាងមុខ ក្រុមប្រឹក្សាភិបាលនឹងបន្តដឹកនាំក្រុមហ៊ុនដោយផ្អែកលើគោលការណ៍អភិបាលកិច្ចល្អ តម្លាភាព និងនរវាង និងនវានុវត្តន៍ ដើម្បីធានាថា **កាមិនកូ** អាចឆ្លើយតបទៅនឹងបរិយាកាសអាជីវកម្មដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងបន្តបង្កើតតម្លៃរយៈពេលវែងសម្រាប់ភាគហ៊ុនិក និងភាគីពាក់ព័ន្ធទាំងអស់។

នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគហ៊ុនិក អតិថិជន ដៃគូអាជីវកម្ម និងកម្មករនិយោជិតទាំងអស់ដែលបានផ្តល់នូវការគាំទ្រ ការជឿទុកចិត្ត និងកិច្ចសហការយ៉ាងល្អប្រសើរចំពោះ **កាមិនកូ** កន្លងមក។

ថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
រាជធានីភ្នំពេញ, ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦
ប្រធានក្រុមប្រឹក្សាភិបាល


ឧកញ៉ា. សាវីណាវី

២. សាររបស់អគ្គនាយក



ក្នុងឆ្នាំ២០២៥ក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា(កាមិនកូ)មិនត្រឹមតែអាចរក្សាបាននូវស្ថិរភាពហិរញ្ញវត្ថុនិងរក្សាជំហរជាដៃគូដែលអាចទុកចិត្តបានពីអតិថិជននោះទេ ប៉ុន្តែថែមទាំងបានបោះជំហានទៅមុខយ៉ាងរឹងមាំក្នុងការផ្តល់នូវដំណោះស្រាយដ៏គួរឱ្យទុកចិត្តបំផុតជូនដល់អតិថិជនផងដែរ ទោះបីមានការប្រែប្រួលនៃស្ថានភាពសេដ្ឋកិច្ច បញ្ហាកូមិសាស្ត្រនយោបាយ និងការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ។

តាមរយៈការខិតខំប្រឹងប្រែង និងសហការគ្នាយ៉ាងជិតស្និទ្ធ ក្រុមហ៊ុនសម្រេចបាននូវបុព្វលាភធានារ៉ាប់រងដុលចំនួន 2,425,779.00 ដុល្លារអាមេរិក ទ្រព្យសកម្មសរុបចំនួន 16,076,219.00 ដុល្លារអាមេរិក បានកើនឡើង 2.54% បើធៀបនឹងឆ្នាំ២០២៤ មានចំនួន 15,677,914.00 ដុល្លារអាមេរិក និងមានអតិថិជនសរុបចំនួន 13,492 នាក់។ លទ្ធផលនេះបានបង្ហាញពីប្រសិទ្ធភាពនៃយុទ្ធសាស្ត្រលក់ ការអភិវឌ្ឍផលិតផល ការពង្រឹងបណ្តាញចែកចាយ និងទំនុកចិត្តរបស់អតិថិជនដែលនៅតែបន្តគាំទ្រ **កាមិនកូ** ។

ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រង ការទូទាត់សំណងធានារ៉ាប់រងគឺជាបេសកកម្មស្នូលរបស់យើងខ្ញុំ យ៉ាងណាមិញក្នុងឆ្នាំកន្លងទៅ **កាមិនកូ** បានបន្តទូទាត់សំណងធានារ៉ាប់រងជូនដល់អ្នកដែលត្រូវបានធានារ៉ាប់រង ឬ អ្នកទាមទារសំណងធានារ៉ាប់រងមានចំនួនសរុប 1,349,986.00 ដុល្លារអាមេរិក។

ចំនួនទឹកប្រាក់សំណងទាំងនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការគាំទ្រផ្នែកហិរញ្ញវត្ថុដល់អតិថិជនខណៈពេលប្រឈមនឹងហានិភ័យ និងការខូចខាត-បាត់បង់បានកើតឡើង។ យើងខ្ញុំជឿជាក់ថាការដោះស្រាយ និងទូទាត់សំណងធានារ៉ាប់រងប្រកបដោយយុត្តិធម៌ តាមភាពទាន់ពេលវេលា និងវិជ្ជាជីវៈ គឺជាមូលដ្ឋានគ្រឹះនៃទំនុកចិត្តដែលអតិថិជនមានចំពោះក្រុមហ៊ុនយើងខ្ញុំ ហើយក៏ជាកត្តាសំខាន់ដែលជំរុញឱ្យ **កាមិនកូ** អាចរីកចម្រើនប្រកបដោយចីរភាព។

សូចនាករកម្រិតសាធារណៈមានចំនួន 255% បានកើនឡើងបើធៀបនឹងឆ្នាំ២០២៤ មានចំនួន 251%។ កម្រិតសាធារណៈនេះបង្ហាញពីសមត្ថភាពហិរញ្ញវត្ថុក្នុងរយៈពេលវែង និងកម្រិតទុនគ្រប់គ្រាន់សម្រាប់គាំទ្រប្រតិបត្តិការអាជីវកម្ម និងការទូទាត់សំណងធានារ៉ាប់រងនាពេលអនាគត។

ក្រុមហ៊ុនបានវិនិយោគលើប្រព័ន្ធស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាលេខ១៧ (CIFRS 17) “កិច្ចសន្យាធានារ៉ាប់រង” និងលេខ៩ (CIFRS 9) “ឧបករណ៍ហិរញ្ញវត្ថុដើម្បីអនុវត្តនៅថ្ងៃទី១ ខែមករាឆ្នាំ២០២៥ និងបានវិនិយោគលើបច្ចេកវិទ្យាដើម្បីលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការនិងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ក្រុមហ៊ុន។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមដោយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានតាមរយៈការកាត់បន្ថយការប្រើប្រាស់ក្រដាស ការជំរុញការប្រើប្រាស់ឯកសារអេឡិចត្រូនិក និងការប្រើប្រាស់ប្រព័ន្ធដីជម្រកឱ្យបានទូលំទូលាយនៅក្នុងប្រតិបត្តិការផ្ទៃក្នុង ព្រមទាំងចូលរួមឧបត្ថម្ភសប្បុរសធម៌ជួយដល់កងយោធពលខេមរភូមិន្ទឈរជើងនៅតំបន់ព្រំដែនកម្ពុជា-ថៃប្រជាពលរដ្ឋខ្មែរភៀសស៊ីកដោយសារការឈ្លានពានកម្លាំងប្រដាប់អាវុធចំនើមនិងមន្ទិរព្យុគន្ធបុព្វាជនដែរ ។

សម្រាប់ឆ្នាំ២០២៦នេះ យើងខ្ញុំនឹងបន្តផ្តោតលើកំណើនប្រកបដោយនិរន្តរភាព និងផ្តល់អត្ថប្រយោជន៍ជូនភាគទុនិកអតិថិជន និងអ្នកពាក់ព័ន្ធទាំងអស់តាមរយៈការពង្រីកបណ្តាញចែកចាយ ស្វែងរកដៃគូសហការថ្មីៗបន្ថែមទៀត អភិវឌ្ឍផលិតផលធានារ៉ាប់រង និងពង្រឹងគុណភាពសេវាកម្មឱ្យបានតែល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អតិថិជនដែលវិវត្តឥតឈប់ឈរ ហើយយើងខ្ញុំនឹងបន្តវិនិយោគលើធនធានមនុស្សដែលមានសមត្ថភាពខ្ពស់ ពង្រឹងការចូលរួមក្នុងសហគមន៍ និងបង្កើតដំណោះស្រាយថ្មីៗដែលផ្តល់នូវការការពារដ៏ទូលំទូលាយ និងសុខុមាលភាពដល់អតិថិជន ។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគទុនិក ដៃគូអាជីវកម្ម និងអតិថិជនទាំងអស់ដែលបានផ្តល់ទំនុកចិត្ត និងគាំទ្រ **កាមិនកូ** ជាបន្តបន្ទាប់ព្រមទាំងកម្មករនិយោជិតទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្ត ប្រឹងប្រែងធ្វើការយ៉ាងសកម្មដើម្បីភាពរីកចម្រើនរបស់ក្រុមហ៊ុន។

ថ្ងៃចន្ទ ៨ រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០

រាជធានីភ្នំពេញ, ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦

អគ្គនាយក


ជួន-វិមុត្ត

៣. ព័ត៌មានហិរញ្ញវត្ថុសង្ខេប (រយៈពេល៣ឆ្នាំចុងក្រោយ)

ក. ទិន្នន័យពាក់ព័ន្ធនឹងលទ្ធផលអាជីវកម្ម

	២០២៥		២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញ/ខាតសម្រាប់ការិយបរិច្ឆេទ	(៥១២.៥៨៥)	(២.០៥៥.៩៨០)	(២៣៨,១៣៩)	(៩៦៩,៤៦៤)	៤៩,៦១១	២០៣,៩០២

ខ. ទិន្នន័យពាក់ព័ន្ធនឹងស្ថានភាពហិរញ្ញវត្ថុ

	២០២៥		២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មសរុប	១៦.០៧៦.២១៩	៦៤.៥១៣.៨៦៧	១៥.៦៧៧.៩១៤	៦៣.១០៣.៦០៥	១៥.៨១៨.២៧៣	៦៤.៦១៧.៦៤៥
មូលធនសរុប	១៣,១០៦,៣៤១	៥២,៥៩៥,៧៤៦	១៣,៦១៨,៩២៦	៥៤,៨១៦,១៧៧	១៣,៨៥៧,០៦៥	៥៦,៦០៦,១១១
បំណុលសរុប	២,៩៦៩,៨៧៨	១១,៩១៨,១២១	២,០៥៨,៩៨៨	៨,២៨៧,៤២៨	១,៩៦១,២០៨	៨.០១១.៥៣៤
មូលធន និងបំណុលសរុប	១៦.០៧៦.២១៩	៦៤.៥១៣.៨៦៧	១៥.៦៧៧.៩១៤	៦៣.១០៣.៦០៥	១៥.៨១៨.២៧៣	៦៤.៦១៧.៦៤៥

គ. អនុបាតហិរញ្ញវត្ថុសំខាន់ៗ

គ.១ អនុបាតនៃសំណងដែលបានទូទាត់ (Claim Settlement Ratio)

អនុបាតនៃសំណងដែលបានទូទាត់ (Claim Settlement Ratio)= សរុបសំណងដែលបានទូទាត់/ សរុបសំណងដែលបានកើតឡើង

អនុបាតនៃសំណងដែលបានទូទាត់ (Claim Settlement Ratio)= ១.៣៤៩.៩៨៦/២.២៩៦.៦៤៦

អនុបាតនៃសំណងដែលបានទូទាត់ (Claim Settlement Ratio) = ៥៩%

គ.២ អនុបាតសំណង(Loss Ratio)

អនុបាតនៃសំណង(Claim Settlement Ratio)= សរុបសំណងដែលបានកើតឡើង(Loss Incurred) / បុព្វលាភធានារ៉ាប់រងដែលរកបាន(Total Premium earned)

អនុបាតនៃសំណង(Claim Settlement Ratio)= ២.២៩៦.៦៤៦/២.៤១៥.៨១៤

អនុបាតនៃសំណង(Claim Settlement Ratio)= ៩៥%

គ.៣. អនុបាតចំណាយ(Expense Ratio)

អនុបាតចំណាយ (Expense Ratio)= ចំណាយធានារ៉ាប់រង (Underwriting Expense) / បុព្វលាភធានារ៉ាប់រងដែលរកបាន(Earned Premium)

អនុបាតចំណាយ (Expense Ratio)= ១០៩.៤៣៩/២.៤១៥.៨១៤

អនុបាតចំណាយ (Expense Ratio)= ៥%

គ.៤. អនុបាតរួម (Combined Ratio)

អនុបាតរួម (Combined Ratio) = សរុបសំណងដែលបានកើតឡើង+ចំណាយធានារ៉ាប់រង(Incured Losses+UW Expenses)/បុព្វលាភធានារ៉ាប់រងដែលរកបានEarned Premium

អនុបាតរួម (Combined Ratio) = (២.២៩៦.៦៤៦+១០៩.៤៣៩)/២.៤១៥.៨១៤

អនុបាតរួម (Combined Ratio) = ២.៤០៦.០៨៥/២.៤១៥.៨១៤

អនុបាតរួម (Combined Ratio) = ១០០ %

គ.៥. អនុបាតលទ្ធភាពជម្រះបំណុល (Solvency Ratio)

អនុបាតលទ្ធភាពជម្រះបំណុល (Solvency Ratio) = ទ្រព្យសកម្មដែលអាចប្រើប្រាស់បាន(Available Asset)/បំណុលសរុបTotal Liabilities .

អនុបាតលទ្ធភាពជម្រះបំណុល (Solvency Ratio)= ១៥.២៩៤.៤៥៣/២.៩៦៩.៨៧៨

អនុបាតលទ្ធភាពជម្រះបំណុល (Solvency Ratio)= ៥១៥ %

យ. ទិន្នន័យនិន្នាការនៃទីផ្សារធានារ៉ាប់រង

នាពេលបច្ចុប្បន្ន ទីផ្សារធានារ៉ាប់រង (ទាំងក្នុងតំបន់ និងសកលលោក) កំពុងបង្ហាញនិន្នាការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់លើចំណុចសំខាន់ៗចំនួន ៣៖

យ-១-និន្នាការកំណើនបុព្វលាភរ៉ាប់រងផុល (Gross Written Premium - GWP)

- ធានារ៉ាប់រងអាយុជីវិត (Life Insurance): មាននិន្នាការកើនឡើងយឺតៗ ប៉ុន្តែមានស្ថិរភាព ដោយសារប្រជាជនមានការយល់ដឹងកាន់តែខ្ពស់អំពីការការពារហិរញ្ញវត្ថុរយៈពេលវែង និងការរៀបចំផែនការចូលនិវត្តន៍។
- ធានារ៉ាប់រងទូទៅ (Non-Life/General Insurance): កើនឡើងខ្លាំងលើផ្នែក ធានារ៉ាប់រងសុខភាព (Health Insurance) និង ធានារ៉ាប់រងយានយន្ត (Motor Insurance)។ លើសពីនេះ ធានារ៉ាប់រងបច្ចេកវិទ្យាស៊ីប៊ែរ (Cyber Insurance) សម្រាប់ក្រុមហ៊ុនខ្នាតធំកំពុងក្លាយជាទីផ្សារថ្មីដែលមានសក្តានុពលខ្ពស់។

យ-២-និន្នាការបច្ចេកវិទ្យាធានារ៉ាប់រង (InsurTech)

- ការលក់តាមឌីជីថល៖ ការផ្លាស់ប្តូរពីការលក់តាមភ្នាក់ងារផ្ទាល់ ទៅជាការទិញ-លក់តាមរយៈ App ធនាគារ (Bancassurance) និងការទិញអនឡាញ ដែលជួយកាត់បន្ថយ Expense Ratio របស់ក្រុមហ៊ុន។
- ការវាយតម្លៃហានិភ័យដោយ AI៖ ក្រុមហ៊ុនលែងប្រើតារាងស្ថិតិបែបចាស់ទាំងស្រុងហើយ ប៉ុន្តែបានដាក់មកប្រើ AI ដើម្បីវិភាគទិន្នន័យជាក់ស្តែងរបស់បុគ្គលម្នាក់ៗ (ឧទាហរណ៍៖ ទិន្នន័យសុខភាពពី Smartwatch) ដើម្បីកំណត់តម្លៃបុព្វលាភរ៉ាប់រងឱ្យកាន់តែត្រូវចំណុចជាងមុន។

យ-៣-តម្លៃទិន្នន័យនៃការប្រែប្រួលអាកាសធាតុលើទិន្នន័យសំណង (Claims Trend)

ការកើនឡើងនៃគ្រោះមហន្តរាយធម្មជាតិ (ទឹកជំនន់ គ្រោះរាំងស្ងួត ឧក្រិដ្ឋកម្មអាកាសធាតុ) ធ្វើឱ្យទិន្នន័យនៃការទាមទារសំណង (Loss Ratio) លើផ្នែកអចលនទ្រព្យ និងកសិកម្មមានការប្រែប្រួលខ្លាំង និងមិនទៀងទាត់។ និន្នាការនេះកំពុងបង្ខំឱ្យក្រុមហ៊ុនធានារ៉ាប់រងត្រូវដំឡើងតម្លៃសេវា (Premiums) នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់។

ផ្នែកទី II. ព័ត៌មានអំពីអាជីវកម្ម

១. អំពីក្រុមហ៊ុន

ក. សាវតាក្រុមហ៊ុន



ទទួលបានអាជ្ញាបណ្ណមុនគេបង្អស់


ក្នុងឆ្នាំ១៩៩០ ក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជាហៅកាត់ថា “**កាមិនកូ**” ជាក្រុមហ៊ុនរបស់រដ្ឋដែលបានបង្កើតឡើងជាផ្លូវការមុនគេបង្អស់នៅកម្ពុជាស្ថិតនៅក្រោមអាណាព្យាបាលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយបានចាប់ផ្តើមប្រតិបត្តិការផ្តល់សេវាធានារ៉ាប់រងនាពាក់កណ្តាលខែមិថុនា ឆ្នាំ១៩៩៣។

ឆ្នាំ២០០១ ដល់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០៨ **កាមិនកូ** បានធ្វើកំណែទម្រង់ទៅជាសហគ្រាសសាធារណៈស្របតាមអនុក្រឹត្យលេខ១៣២ អនក្រ.បកចុះថ្ងៃទី៣១ ខែធ្នូឆ្នាំ២០០១ និងជាក្រុមហ៊ុនធានារ៉ាប់រងដំបូងគេបង្អស់ដែលទទួលបានអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះនៅថ្ងៃទី១២ ខែធ្នូឆ្នាំ២០០២ សម្រាប់ធ្វើអាជីវកម្មធានារ៉ាប់រងទូទៅក្នុងរយៈពេល៥ឆ្នាំ ដែលត្រូវឱ្យមានដើមទុនចុះបញ្ជីចំនួនសរុប ៧លានដុល្លារអាមេរិក (ស្មើនឹង ២៨,០០០ លានរៀល)។

ចាប់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ន **កាមិនកូ** បានប្រែក្លាយទៅជាក្រុមហ៊ុនរដ្ឋចម្រុះឯកជនដោយមានភាគហ៊ុនឯកជនចំនួន ៧៥% និងភាគហ៊ុនរដ្ឋចំនួន ២៥%។

ខ. ទស្សនៈវិស័យ

“ក្លាយជាក្រុមហ៊ុនធានារ៉ាប់រងនាំមុខគេនៅកម្ពុជាដើម្បីនៅក្បែរសាធារណជនជានិច្ចក្នុងការផ្តល់ និងបម្រើសេវាកម្មដែលគួរទុកចិត្តបំផុត និងរួមចំណែកជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា”



គ. បេសកកម្ម

ដើម្បីសម្រេចបាននូវទស្សនៈវិស័យខាងលើ **កាមិនកូ** សូមប្តេជ្ញាចិត្តអនុវត្តលើបេសកកម្មដូចខាងក្រោម៖



អតិថិជននៅទីណា**កាមិនកូ**នៅទីនោះដែរដើម្បី
ការពារនិងជួយសម្រួលបន្ទុកហិរញ្ញវត្ថុរបស់ពួក
គាត់នៅពេលដែលហានិភ័យកើតឡើង។




ធានាការដោះស្រាយនិងទូទាត់សំណងប្រកបដោយភាព
ត្រឹមត្រូវយុត្តិធម៌និងឆាប់រហ័សបំផុតដើម្បីក្លាយជាបង្អែក
ហិរញ្ញវត្ថុដ៏រឹងមាំដែលអតិថិជនអាចពឹងផ្អែកបានដោយគ្មាន
មន្ទិលសង្ស័យ។



ចូលរួមការកាត់បន្ថយបរាសិទ្ធិយោធិន ព្រមទាំងលើកកម្ពស់សហគ្រាសនិងវិនិយោគិន ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីការធានារ៉ាប់រងនៅទូទាំងប្រទេស ដើម្បីកសាងសង្គមមួយដែលមានសុវត្ថិភាព និងស្ថិរភាពសេដ្ឋកិច្ចយូរអង្វែង។

ឃ. ទីតាំង និងសាខាប្រកប អាជីវកម្ម



- ការិយាល័យកណ្តាលរាជធានីភ្នំពេញ អគារលេខ ២៨ កែងវិថីព្រះមហាក្សត្រីយានីកុសមៈ (១០៦) និងវិថីព្រះអង្គអេង (១៣) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
 - សាខា ខេត្តបាត់ដំបង
ភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
 - សាខា ខេត្តបន្ទាយមានជ័យ
ភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ
 - សាខា ខេត្តសៀមរាប
ផ្លូវ ៦០ម៉ែត្រ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប
 - សាខា ខេត្តកំពង់ចាម
ផ្ទះលេខ ៨៥ ផ្លូវនាវិក្ខាហាន ភូមិ១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម
 - សាខា ខេត្តព្រៃវែង
ផ្លូវជាតិលេខ១ ភូមិ១ ឃុំព្រែកខ្សាយ ខ ស្រុកពាមរក៍ ខេត្តព្រៃវែង
 - សាខា ខេត្តតាកែវ
ផ្លូវជាតិលេខ២ ភូមិប្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ
 - សាខា ខេត្តព្រះសីហនុ
ផ្លូវលេខ៧០៥ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

ង. យុទ្ធសាស្ត្រអាជីវកម្ម

ដើម្បីសម្រេចបាននូវទស្សនៈវិស័យ និងបេសកកម្ម **កាមិនកូ** បានកំណត់យុទ្ធសាស្ត្រអាជីវកម្មសំខាន់ៗដូចខាងក្រោម៖

- **ផ្ដោតលើការពង្រីកមូលដ្ឋានអតិថិជន៖** បង្កើនគុណភាពសេវាកម្ម កាត់បន្ថយរយៈពេលដោះស្រាយនិងទូទាត់សំណង និងបង្កើនបទពិសោធន៍ អតិថិជន
- **ការអភិវឌ្ឍផលិតផល៖** បង្កើតផលិតផលថ្មីៗតាមតម្រូវការទីផ្សារ និងបង្កើនភាពបត់បែននៃវិសាលភាពធានារ៉ាប់រងនិងអត្ថប្រយោជន៍ធានារ៉ាប់រង
- **បរិវត្តកម្មឌីជីថល៖** ធ្វើឌីជីថលកម្មប្រតិបត្តិការ ពង្រឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងអភិវឌ្ឍសេវាកម្មអនឡាញ
- **ការអភិវឌ្ឍធនធានមនុស្ស៖** ផ្ដោតលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងភាពជាអ្នកដឹកនាំ ការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈជាបន្តបន្ទាប់ ការបង្កើតវប្បធម៌ការងារប្រកបដោយសហការនិងការទទួលខុសត្រូវ ការលើកទឹកចិត្ត និងរក្សាបុគ្គលិកដែលមានសមត្ថភាព
- **ពង្រឹងអភិបាលកិច្ចសាជីវកម្ម៖** ប្រកាន់ខ្ជាប់នូវគោលការណ៍អភិបាលកិច្ចល្អ ដើម្បីធានានូវតម្លាភាព គណនេយ្យភាព និងការគ្រប់គ្រងប្រកបដោយសុចរិតភាព តាមរយៈការពង្រឹងតួនាទីក្រុមប្រឹក្សាភិបាលការគ្រប់គ្រងអនុលោមភាពតាមបទប្បញ្ញត្តិ-ច្បាប់ការគ្រប់គ្រងសវនកម្មផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាពព្រមទាំងការពារផលប្រយោជន៍របស់ភាគទុនិក និងភាគីពាក់ព័ន្ធ។

២. ផលិតផលធានារ៉ាប់រង

ក. ការធានារ៉ាប់រងយានយន្ត



ការធានារ៉ាប់រងរថយន្តគ្រួសារ



ធានារ៉ាប់រងរថយន្តធ្វើអាជីវកម្ម




ធានារ៉ាប់រងទោចក្រយានយន្ត

- **ធានារ៉ាប់រងលើតតិយជន៖** ធានាលើរបួសរាងកាយ ពិការភាព ឬមរណភាពចំពោះអ្នកដទៃ និងការខូចខាតយានយន្ត ឬទ្រព្យសម្បត្តិរបស់ អ្នកដទៃ នៅពេលយានយន្តត្រូវបានធានារ៉ាប់រង បានបង្កគ្រោះថ្នាក់ចរាចរណ៍។
- **ធានារ៉ាប់រងលើគ្រោះថ្នាក់អ្នករួមដំណើរ៖** ធានាលើរបួសរាងកាយ ពិការភាព ឬមរណភាពចំពោះ អ្នកបើកបរ ឬអ្នករួមដំណើរដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ខណៈពេលកំពុងស្ថិតក្នុងយានយន្តត្រូវបានធានារ៉ាប់រង។
- ធានារ៉ាប់រងលើការខូចខាតតូយានយន្ត ការបាត់បង់យានយន្តដោយអំពើចោរកម្ម និងការខូចខាតតូយានយន្តដោយអំពើបាត់បង់ កូដកម្មនិងកុហកម្ម។

ខ. ធានារ៉ាប់រងទ្រព្យសម្បត្តិ



ធានារ៉ាប់រងលើរោងចក្រ



ធានារ៉ាប់រងលើសន្និធិ



ធានារ៉ាប់រងលើគេហដ្ឋាន

ធានារ៉ាប់រងលើអគារ ម៉ាស៊ីន គ្រឿងសង្ហារឹមការិយាល័យ គ្រឿងឧបករណ៍ សម្ភារៈ សន្និធិ វត្ថុធាតុដើម ទំនិញពាក់កណ្តាលសម្រេចនិងបានសម្រេច និងការរំខានធុរកិច្ចរួមមានការខាតបង់ប្រាក់ចំណេញ ចំណូល ការជួល និងការបង្កើនតម្លៃការងារដោយសារអគ្គិភ័យ។

គ. ធានារ៉ាប់រងវិស្វកម្ម



ធានារ៉ាប់រងលើការដ្ឋានសាងសង់



ធានារ៉ាប់រងលើម៉ាស៊ីននិងគ្រឿងយន្ត
របស់អ្នកម៉ៅការសាងសង់




ធានារ៉ាប់រងលើគ្រឿងយន្តខូច
ការតម្លើងគ្រឿង យន្ត និងបរិក្ខារ

ឃ. ធានារ៉ាប់រងការដឹកជញ្ជូន



ធានារ៉ាប់រងលើដឹកជញ្ជូនទំនិញតាមផ្លូវទឹកឬ
ផ្លូវគោកបណ្តាលមកពីការបាត់បង់ ឬការ
ខូចខាត។

ង. ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល



ធានារ៉ាប់រងលើរបួសរាងកាយ ពិការភាព ឬ
មរណភាពដល់បុគ្គល ក្រុមគ្រួសារ កម្មករ
និយោជិតនិង/ឬនិយោជកខណៈពេលកំពុង
បំពេញការងារ ធ្វើដំណើរ ឬនៅផ្ទះ។

ច. ធានារ៉ាប់រងគ្រោះថ្នាក់ការងារ



ធានារ៉ាប់រងលើរបួសរាងកាយ ពិការភាព ឬ
មរណភាពដល់កម្មករនិយោជិតឬនិយោជក
ខណៈពេលកំពុងធ្វើការនៅឯបរិវេណការងារ។

ឆ. ធានារ៉ាប់រងសុខភាព



ធ្វើសំណងលើការចំណាយថ្លៃព្យាបាលជំងឺ
រួមមាន៖ ថ្លៃវះកាត់ ថ្លៃវិភាគរោគវិនិច្ឆ័យ ថ្លៃ
ពិនិត្យសុខភាព ថ្លៃសម្រាលកូន ថ្លៃព្យាបាល
ធ្មេញ-ចតុ និងថ្លៃសេវាផ្សេងៗទៀត។

ជ. ធានារ៉ាប់រងលើហានិភ័យផ្សេងៗ



ធានារ៉ាប់រងចោរកម្ម




ធានារ៉ាប់រងធនបត្រ



ធានារ៉ាប់រងលើកំហុសវិជ្ជាជីវៈ

ទិន្នន័យនៃផលិតផលធានារ៉ាប់រង

ប្រភេទផលិតផល	ប្រាក់ធានារ៉ាប់រងសរុប (USD)	ភាគរយ (%)
ធានារ៉ាប់រងយានយន្ត	1,595,694.00	65.78
ធានារ៉ាប់រងទ្រព្យសម្បត្តិ	562,445.00	23.19
ធានារ៉ាប់រងវិស្វកម្ម	45,884.00	1.89
ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល	52,482.00	2.16
ធានារ៉ាប់រងគ្រោះថ្នាក់ការងារ	815.00	0.03
ធានារ៉ាប់រងសុខភាព	2,649.00	0.11
ធានារ៉ាប់រងការដឹកជញ្ជូន	51,633.00	2.13
ធានារ៉ាប់រងផ្សេងៗទៀត	114,177.00	4.71
សរុប	2,425,779.00	100.00



និន្នាការនៃតម្រូវការទីផ្សារធានារ៉ាប់រង

ក្នុងឆ្នាំ២០២៥ ទីផ្សារធានារ៉ាប់រងនៅកម្ពុជាបានបន្តបង្ហាញនូវភាពឆន់ និងសក្តានុពលកំណើន ទោះបីប្រឈមនឹងការប្រែប្រួលនៃស្ថានភាពសេដ្ឋកិច្ចសកល និងក្នុងតំបន់ ក៏ដោយ។ ការកើនឡើងនៃការយល់ដឹងអំពីការគ្រប់គ្រងហានិភ័យ ការការពារហិរញ្ញវត្ថុ និងការគាំទ្រពីការអភិវឌ្ឍសេដ្ឋកិច្ច បានជំរុញឱ្យមានតម្រូវការកាន់តែខ្ពស់ចំពោះ ផលិតផលធានារ៉ាប់រង។

បច្ចុប្បន្ន ទីផ្សារធានារ៉ាប់រងកំពុងមានការប្រែប្រួលយ៉ាងលឿន ដោយសារការយល់ដឹងរបស់សាធារណជន និងការវិវត្តនៃបច្ចេកវិទ្យា។ និន្នាការធំៗរួមមាន៖

- ការកើនឡើងនៃតម្រូវការផ្នែកសុខភាព និងគ្រោះថ្នាក់បុគ្គលដោយសារ និយោជក កម្មករនិយោជិត អាជីវករ និងប្រជាពលរដ្ឋកាន់តែយល់ដឹងអំពីសារៈសំខាន់នៃការ ការពារសុខភាព គ្រោះថ្នាក់ និងការការពារសុវត្ថិភាពហិរញ្ញវត្ថុតាមរយៈអត្ថប្រយោជន៍ធានារ៉ាប់រងខណៈពេលមានហានិភ័យកើតឡើង
- ការវិនិយោគលើអគារពាណិជ្ជកម្មរោងចក្រ ឃ្លាំង និងគម្រោងហេដ្ឋារចនាសម្ព័ន្ធជាដើមបានផ្តោតលើការការពារទ្រព្យសម្បត្តិ និងការកាត់បន្ថយហានិភ័យពីឧប្បត្តិហេតុ ដែលអាចកើតមានឡើង
- ការនាំចេញ - នាំចូល ការដឹកជញ្ជូន និងពាណិជ្ជកម្មអេឡិចត្រូនិក បានជំរុញតម្រូវការធានារ៉ាប់រងការដឹកជញ្ជូន ដើម្បីការពារទំនិញ និងខ្សែសង្វាក់ផ្គត់ផ្គង់ពីហានិភ័យ ផ្សេងៗ
- ការកើនឡើងនៃការផ្តល់ឥណទានសម្រាប់កម្ចីទិញអចលនទ្រព្យ ឬយានយន្ត និងធ្វើអាជីវកម្ម ជាពិសេសការកើនឡើងនៃតម្រូវការការប្រើប្រាស់យានយន្ត
- ការផ្លាស់ប្តូរឌីជីថលបណ្តាលឱ្យងាយស្រួល និងឆាប់រហ័សក្នុងការប្រាស្រ័យទាក់ទងគ្នារវាងអតិថិជន និងក្រុមហ៊ុនធានារ៉ាប់រងក្នុងការផ្តល់សេវាកម្ម។

៣. ការចាប់ផ្តើម និងប្រព័ន្ធចែកចាយ

ទិន្នន័យនៃការចាប់ផ្តើមសហការ

ការពង្រឹងបណ្តាញចែកចាយនិងការកសាងភាពជាដៃគូយុទ្ធសាស្ត្រគឺជាកត្តាសំខាន់ក្នុងការជំរុញកំណើនអាជីវកម្មនិងបង្កើនលទ្ធភាពក្នុងការឈានទៅដល់អតិថិជនគ្រប់មជ្ឈដ្ឋាន។ ក្នុងឆ្នាំ២០២៥ ក្រុមហ៊ុនបានចាប់ផ្តើមសហការជាមួយភ្នាក់ងារធានារ៉ាប់រងជាប្រព័ន្ធបុគ្គល និងក្រុមហ៊ុនជើងសាធានារ៉ាប់រង។

ការបែងចែកចំណូលបុព្វលាភធានារ៉ាប់រងតាមប្រព័ន្ធចែកចាយ

ប្រព័ន្ធចែកចាយ	បុព្វលាភធានារ៉ាប់រងសរុប (USD)	ភាគរយ (%)
បុគ្គលិករបស់ក្រុមហ៊ុនលក់	1,241,539.00	77.81%
ភ្នាក់ងារធានារ៉ាប់រងជាប្រព័ន្ធបុគ្គល	354,155.00	22.19%
ក្រុមហ៊ុនជើងសាធានារ៉ាប់រង	0	0%
សរុប	1,595,694.00	100.00%

៤. អតិថិជន

ដើម្បីដំណើរការអាជីវកម្មប្រព្រឹត្តទៅដោយរលូនបានយូរអង្វែង និងសម្រេចផែនការបានជោគជ័យល្អប្រសើរ កាមិនកូ ផ្តោតលើការផ្តល់សេវាកម្មប្រកបដោយគុណភាពប្រសិទ្ធភាពនិងតម្លាភាពព្រមទាំងធានានូវការការពារសិទ្ធិនិងផលប្រយោជន៍របស់អតិថិជននៅគ្រប់ដំណាក់កាល។ ក្រុមហ៊ុនបានរៀបចំយុទ្ធសាស្ត្រនៃការបម្រើអតិថិជនដូចខាងក្រោម៖

យុទ្ធសាស្ត្រសេវាកម្មអតិថិជន

- ការធ្វើបដិសណ្ឋារកិច្ច និងវិជ្ជាជីវៈ

- ត្រូវទទួលរាក់ទាក់អតិថិជនដោយស្មោះត្រង់ កាយវិការទន់ភ្លន់ និងពាក្យសម្តីគោរព
- បុគ្គលិកត្រូវយល់ដឹងឱ្យច្បាស់ពីវិសាលភាព អត្ថប្រយោជន៍ ករណីមិនធានា និងលក្ខខណ្ឌផ្សេងទៀតដែលបានកំណត់នៅក្នុងបណ្ណសន្យារ៉ាប់រងនៃផលិតផលនីមួយៗ ដើម្បីពន្យល់អតិថិជនបានក្បោះក្បាយ។

- ការស្វែងយល់ពីតម្រូវការអតិថិជន

- ត្រូវយកចិត្តទុកដាក់ស្តាប់រាល់បញ្ហា តម្រូវការ និងមតិយោបល់របស់អតិថិជន ដោយមិនប្រកែក ឬកាត់ថ្លាចំការនិយាយរបស់ពួកគាត់ឡើយ
- ត្រូវយល់ពីអារម្មណ៍ និងការលំបាករបស់ពួកគាត់ មុននឹងធ្វើការដោះស្រាយ។

- ការឆ្លើយតបឆាប់រហ័ស៖

- ត្រូវបន្តកែលម្អនីតិវិធីការងារ ដើម្បីធានាថា សំណួរ សំណើ និងបញ្ហារបស់អតិថិជនត្រូវបានឆ្លើយតប និងដោះស្រាយក្នុងរយៈពេលសមស្រប

- ការលើកកម្ពស់បទពិសោធន៍អតិថិជន៖

- ក្រុមហ៊ុនធ្វើការវាស់វែង និងវាយតម្លៃការពេញចិត្តរបស់អតិថិជនជាប្រចាំ ដើម្បីកែលម្អគុណភាពសេវាកម្ម និងបំពេញតម្រូវការអតិថិជនឱ្យកាន់តែប្រសើរ។

យុទ្ធសាស្ត្រកិច្ចការពារអតិថិជន

- **តម្លាភាពក្នុងការផ្តល់ព័ត៌មាន៖** ក្រុមហ៊ុនត្រូវធានាថា អតិថិជនទទួលបានព័ត៌មានពេញលេញ ត្រឹមត្រូវ និងច្បាស់លាស់អំពីលក្ខខណ្ឌ អត្ថប្រយោជន៍ ករណីមិនធានា និងកាតព្វកិច្ចដែលមានចែងក្នុងកិច្ចសន្យាធានារ៉ាប់រង
- **ការការពារសិទ្ធិ និងផលប្រយោជន៍អតិថិជន៖** ក្រុមហ៊ុនត្រូវអនុវត្តគោលការណ៍ និងនីតិវិធីដែលធានាថា អតិថិជនទទួលបានការប្រព្រឹត្តដោយស្មើភាព យុត្តិធម៌ និងគ្មានការរើសអើង។
- **ការរក្សាការសម្ងាត់ព័ត៌មាន៖** ក្រុមហ៊ុនត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ និងរក្សាការសម្ងាត់ព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានហិរញ្ញវត្ថុរបស់អតិថិជនដោយអនុវត្តវិធានការសុវត្ថិភាពព័ត៌មានស្របតាមបទប្បញ្ញត្តិជាធរមាន។
- **ការដោះស្រាយពាក្យបណ្តឹងប្រកបដោយប្រសិទ្ធភាព៖** ក្រុមហ៊ុនត្រូវមានយន្តការនៃការទទួល និងដោះស្រាយបណ្តឹងធានារ៉ាប់រងរបស់អតិថិជនតាមរយៈដំណើរការអាណាត្រឹមត តម្លាភាព និងយុត្តិធម៌។



ក. ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល នៃ ក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា (**កមិនកូ**) គឺជាស្ថាប័នដឹកនាំថ្នាក់ខ្ពស់ដែលមានតួនាទី និងការទទួលខុសត្រូវក្នុងការកំណត់ទិសដៅយុទ្ធសាស្ត្រ គោលនយោបាយ និងចក្ខុវិស័យរយៈពេលវែង របស់ **កមិនកូ** ។ ក្រុមប្រឹក្សាភិបាលធ្វើការត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងាររបស់គណៈគ្រប់គ្រង ដើម្បីធានាថាប្រតិបត្តិការ អាជីវកម្មត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគោរពតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ។

តួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល មានសិទ្ធិពេញលេញដើម្បីសម្រេចក្នុងនាម **កមិនកូ** ក្នុងការកំណត់ទិសដៅ និងត្រួតពិនិត្យលើការដឹកនាំ ការគ្រប់គ្រង និងផ្តល់អនុសាសន៍ លើគ្រប់ប្រតិបត្តិការទាំងមូល របស់ **កមិនកូ** ដើម្បីជួយដល់គណៈគ្រប់គ្រងទាំងអស់អាចអនុវត្តការងារទៅតាមកាតព្វកិច្ចរបស់ខ្លួន ប្រកបដោយ ប្រសិទ្ធភាព និងស្របតាមច្បាប់ និងបទប្បញ្ញត្តិទូទៅជាធរមាន ។ ដើម្បីបំពេញមុខងារក្រុមប្រឹក្សាភិបាលមានតួនាទី និងភារកិច្ច ដូចខាងក្រោម៖

- ពិនិត្យ និងអនុម័តលើ ផែនការអាជីវកម្ម ផែនការវិនិយោគ ប័ណ្ណរំកិល និងផែនការកិច្ចព្រមព្រៀងធានារ៉ាប់រងបន្ត
- ពិនិត្យ និងអនុម័តលើរបាយការណ៍សកម្មភាពប្រចាំឆ្នាំ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ
- ពិនិត្យ តាមដាន និងវាយតម្លៃលើលទ្ធផលអាជីវកម្ម និងស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន
- ពិនិត្យ និងអនុម័តលើការរៀបចំ និងការកែប្រែលើលក្ខន្តិកៈ សេចក្តីណែនាំ និងគោលការណ៍ប្រើប្រាស់ផ្ទៃក្នុង
- តែងតាំង ដកហូត បញ្ឈប់ ឬចាត់វិធានការផ្សេងៗចំពោះគណៈកម្មាធិការ គណៈគ្រប់គ្រង និងក្រុមហ៊ុនគណនាបុព្វលាភធានារ៉ាប់រង
- ពិនិត្យ និងសម្រេចលើការផ្លាស់ប្តូរសមាសភាពគណៈកម្មាធិការនៃក្រុមប្រឹក្សាភិបាល
- វាយតម្លៃលើហានិភ័យ និងបញ្ហាប្រឈមដែលមានផលប៉ះពាល់ដល់ស្ថានភាពអាជីវកម្ម ដើម្បីពិនិត្យ និងគ្រប់គ្រង លើហានិភ័យប្រកបដោយប្រសិទ្ធភាព
- ពិនិត្យ និងវាយតម្លៃឡើងវិញលើភាពគ្រប់គ្រាន់ និងប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង និងការប្រតិបត្តិតាមច្បាប់ និងបទដ្ឋាននានា
- បញ្ចៀស និងបង្ការស្ថានភាពដែលអាចនាំមកនូវទំនាស់ផលប្រយោជន៍ និងអំពើពុករលួយកើតឡើង
- ធានាថាលាភការ ឬប្រាក់បំណាច់ត្រូវមានកម្រិតសមរម្យសម្រាប់ទាក់ទាញ និងរក្សាអភិបាល និង អគ្គនាយកដែលមានសមត្ថភាព
- អនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន
- អនុវត្តកាតព្វកិច្ចផ្សេងទៀតដែលបានប្រគល់ជូនក្រុមប្រឹក្សាភិបាល ។

គិតត្រឹមការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នេះ ក្រុមប្រឹក្សាភិបាល **កមិនកូ** មានសមាសភាពចំនួន ៦ រូប ហើយក្នុងចំណោមសមាសភាពទាំងអស់មានអភិបាលឯករាជ្យចំនួន ៣រូបដែលបានអនុលោមទៅតាមការកំណត់នៅក្នុងប្រកាសលេខ០០៥ អ.ស.ហប្រកបរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។ សមាសភាពនៃក្រុមប្រឹក្សាភិបាលមានដូចខាងក្រោម

ប្រវត្តិរបស់រដ្ឋបររបស់ក្រុមប្រឹក្សាភិបាល



លោកជំទាវ ឧកញ៉ា សាត ណារី

ប្រធានក្រុមប្រឹក្សាភិបាល

លោកជំទាវឧកញ៉ាសាតណារីគឺជាសហគ្រិនស្រ្តីដ៏លេចធ្លោមួយរូបនៅកម្ពុជាដែលមានអាជីវកម្មជាច្រើនដូចជាវិស័យកាត់ដេរនិងពាណិជ្ជកម្មវិស័យអចលនទ្រព្យនិងឧស្សាហកម្មនិងវិស័យធានារ៉ាប់រងផងដែរ។ នៅក្នុងវិស័យធានារ៉ាប់រងលោកជំទាវមានតួនាទីជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា (កាមិនកូ) ។ ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលលោកជំទាវមានទំនួលខុសត្រូវក្នុងការដឹកនាំនិងត្រួតពិនិត្យទិសដៅយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនពង្រឹងអភិបាលកិច្ចសាជីវកម្ម និងគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ក្រុមហ៊ុន ។ លោកជំទាវបានចូលរួមចំណែកក្នុងការតម្រង់ទិសគោលនយោបាយនិងការត្រួតពិនិត្យការអនុវត្តផែនការអាជីវកម្មដើម្បីធានាការរីកចម្រើននិងស្ថិរភាពរយៈពេលវែងរបស់ កាមិនកូ ។

លោក ដូង វិបុល

អភិបាល

ក្នុងនាមជាអភិបាល លោក ដូង វិបុល មានតួនាទីទទួលខុសត្រូវរួមលើការអនុវត្តតាមផែនការយុទ្ធសាស្ត្រអាជីវកម្មសេចក្តីសម្រេច និងអនុសាសន៍ របស់ក្រុមប្រឹក្សាភិបាល បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំគណៈគ្រប់គ្រងនិងបុគ្គលិកទាំងអស់ ក្នុងការគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុន ឱ្យសម្រេចបានទៅតាមគោលដៅ និងយុទ្ធសាស្ត្រអាជីវកម្ម របស់ កាមិនកូ ។ លោក ជាអ្នកដឹកនាំដែលជំរុញការកែទម្រង់ការគ្រប់គ្រង ការអភិវឌ្ឍផលិតផលធានារ៉ាប់រង និងការពង្រឹងសេវាកម្មជូនអតិថិជនរបស់ កាមិនកូ ។

លោក ដូង វិបុល ត្រូវបានតែងតាំងជាអភិបាល នៃក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា (កាមិនកូ) ចាប់តាំងពីថ្ងៃទី១ ខែសីហា ឆ្នាំ២០០៨ ។ លោកបានទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកធុរកិច្ចឯកទេសគ្រប់គ្រងនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតទស្សនវិជ្ជាឯកទេសគ្រប់គ្រងពាណិជ្ជកម្ម ។ លោកមានបទពិសោធន៍ក្នុងការគ្រប់គ្រងអាជីវកម្មធានារ៉ាប់រង អស់រយៈពេល១៨ឆ្នាំ មកហើយ នៅ ក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា (កាមិនកូ) ។



លោក ប៉ារ សុផល

អភិបាល និងជាភាគទុនិកតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

លោក ប៉ារ សុផល ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវបានចេញអនុក្រឹត្យតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលតំណាងភាគីរដ្ឋនៃក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា (កាមិនកូ) តាំងពីឆ្នាំ២០១៤ ។ ក្នុងនាមជាអភិបាល លោក បានចូលរួមយ៉ាងសកម្មក្នុងការកំណត់ទិសដៅ និងយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ព្រមទាំងអនុម័តគោលការណ៍ និងសេចក្តីសម្រេចសំខាន់ៗរបស់ កាមិនកូ ។ ជាមួយគ្នានោះដែរ លោក តែងតែតាមដាន និងយកចិត្តទុកដាក់ចំពោះលទ្ធផលអាជីវកម្មរបស់ កាមិនកូ ព្រមទាំងបានចូលរួមផ្តល់ជាអនុសាសន៍សម្រាប់ចង្អុលបង្ហាញដល់ការអនុវត្តការងារ របស់និយោជិតឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាព តម្លាភាព ប្រកបដោយភាពជឿជាក់ និងទំនុកចិត្ត ។



លោក ហួយ សុខ

អភិបាលឯករាជ្យ និងជាប្រធានគណៈកម្មាធិការសវនកម្ម

លោក ហួយ សុខ ត្រូវបានតែងតាំងជា អភិបាលឯករាជ្យ នៃក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា (កាមិនកូ) នៅក្នុងឆ្នាំ២០២១ ។ ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យធានារ៉ាប់រង នៅក្នុងតួនាទីជាអភិបាលឯករាជ្យលោកបានចូលរួមពិភាក្សា និងបានផ្តល់ជាមតិយោបល់ជូនក្រុមប្រឹក្សាភិបាល ប្រកបដោយសុចរិតភាព និងមិនលម្អៀងដើម្បីបង្ហាញអំពីការមិនមានទំនាស់ផលប្រយោជន៍ណាមួយជាមួយក្រុមហ៊ុន ។ ទន្ទឹមនឹងនេះ លោកបានចូលរួមពិនិត្យ និងតាមដានការអនុវត្តការងាររបស់គណៈគ្រប់គ្រង ដើម្បីធានាថាការគ្រប់គ្រងប្រព្រឹត្តទៅស្របតាមច្បាប់បទប្បញ្ញត្តិ និងគោលការណ៍ផ្ទៃក្នុងរបស់ក្រុមហ៊ុន ។

លោកបានចាប់ផ្តើមការងារនៅក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា(កាមិនកូ)តាំងពីឆ្នាំ១៩៩០ ។លោកបានឆ្លងកាត់បទពិសោធន៍ការងារជាច្រើន នៅក្នុងវិស័យធានារ៉ាប់រង អស់រយៈពេលជាង៣០ ឆ្នាំមកហើយ ជាពិសេសនោះគឺបទពិសោធន៍ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកពាណិជ្ជកម្ម និងហិរញ្ញវត្ថុនៅមហាវិទ្យាល័យគណនេយ្យ និងហិរញ្ញវត្ថុ នៅប្រទេសវៀតណាម និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ។

លោក ម៉ៅ ចាន់ផុល

អភិបាលឯករាជ្យ និងជាសមាជិកគណៈកម្មាធិការសវនកម្ម

លោក ម៉ៅ ចាន់ផុល ត្រូវបានតែងតាំងជាអភិបាលឯករាជ្យ នៃក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា (កាមិនកូ) នៅក្នុងឆ្នាំ២០២១។ក្នុងនាមជាអភិបាលឯករាជ្យលោកបានចូលរួមក្នុងការពិភាក្សានិងសម្រេចលើយុទ្ធសាស្ត្រផែនការអាជីវកម្មនិងសេចក្តីសម្រេចផ្សេងៗទៀត នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ។

កន្លងមកលោកធ្លាប់មានបទពិសោធន៍ការងារនៅការិយាល័យគណនេយ្យនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បន្ទាប់ពីនេះលោក បានចូលបម្រើការងារក្នុង ក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា (កាមិនកូ) រយៈពេលជាង២០ ឆ្នាំរហូតដល់ចូលនិវត្តន៍ នៅឆ្នាំ២០១៧ ។ ក្នុងអំឡុងពេលបម្រើការងារនៅ កាមិនកូ លោកបានឆ្លងកាត់បទពិសោធន៍ការងារ ផ្នែករដ្ឋបាលផង និងផ្នែកដោះស្រាយសំណងផងដែរ ។



លោកស្រី ហង់ ស៊ីបូរ៉ែន

អភិបាលឯករាជ្យ និងជាប្រធានគណៈកម្មាធិការវិនិយោគ

លោកស្រី ហង់ ស៊ីបូរ៉ែន ត្រូវបានតែងតាំងជាអភិបាលឯករាជ្យ នៃក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា (កាមិនកូ) នៅក្នុងឆ្នាំ២០២៣ ។លោកស្រី បានចូលរួមក្នុងការត្រួតពិនិត្យការអនុលោមភាពតាមបទប្បញ្ញត្តិរបស់និយ័តករធានារ៉ាប់រងកម្ពុជា ធានាថាក្រុមហ៊ុនមានសមត្ថភាពហិរញ្ញវត្ថុគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងហានិភ័យ ប្រកបដោយប្រសិទ្ធភាព និងការពារផលប្រយោជន៍របស់អតិថិជន និងភាគទុនិក ។ លោកស្រី បានចូលរួមផ្តល់យោបល់ទាក់ទងនឹងសកម្មភាពវិនិយោគ ជូនក្រុមប្រឹក្សាភិបាល ដើម្បីមានមូលដ្ឋានក្នុងការសម្រេចលើការរៀបចំផែនការវិនិយោគ ៣ឆ្នាំរំកិល ជារៀងរាល់ឆ្នាំ ។

លោកស្រី ហង់ ស៊ីបូរ៉ែន បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសរដ្ឋបាលសាធារណៈ ពីសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា ។នៅក្នុងឆ្នាំ ១៩៩៣ រហូតដល់ឆ្នាំ២០០១ លោកស្រី ធ្លាប់បានបម្រើការងារនៅ ក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា (កាមិនកូ) ជាមន្ត្រី នៃការិយាល័យរដ្ឋបាល បន្ទាប់មក លោកស្រី បានផ្លាស់ប្តូរទៅបម្រើការងារនៅ អគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

វិធីសាស្ត្រជ្រើសរើសសមាសភាពក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលធ្វើការជ្រើសរើសសមាសភាពដោយផ្អែកលើជំនាញ បទពិសោធន៍ ឯករាជ្យភាព និងសមត្ថភាពវិជ្ជាជីវៈជាដើម ព្រមទាំងអនុវត្តតាមនីតិវិធី និងលក្ខខណ្ឌដែលស្របតាមប្រកាសលេខ០០៥ អ.ស.ហ ប្រក ចុះថ្ងៃទី១៥ ខែមករា គ.ស.២០២៤ ស្តីពីអភិបាលកិច្ចក្រុមហ៊ុនធានារ៉ាប់រង និងលក្ខន្តិកៈរបស់ក្រុមហ៊ុន ដែលនៅក្នុងនោះបានកំណត់នូវគុណវុឌ្ឍិ និងលក្ខខណ្ឌដែលសមាសភាពក្រុមប្រឹក្សាភិបាលត្រូវមាន ។ ក្រុមប្រឹក្សាភិបាល ត្រូវបោះឆ្នោតជ្រើសតាំងនូវសមាជិកក្នុងចំណោមសមាសភាពក្រុមប្រឹក្សាភិបាល ឱ្យធ្វើជាប្រធានក្រុមប្រឹក្សាភិបាល ដែលការបោះឆ្នោតត្រូវប្រព្រឹត្តទៅតាមរបៀបលើកដៃ ហើយសេចក្តីសម្រេចត្រូវយោងលើមតិភាគច្រើន ។ ចំពោះការតែងតាំង ឬផ្លាស់ប្តូរអភិបាល នៃក្រុមប្រឹក្សាភិបាល ត្រូវមានការពិនិត្យ និងសម្រេចពីភាគទុនិក នៃ **កាមិនកូ** ជាមុនសិន បន្ទាប់មកត្រូវរៀបចំស្នើសុំការអនុញ្ញាតពី និយ័តករធានារ៉ាប់រងកម្ពុជា ។

ភាពចម្រុះនៃសមាសភាពក្រុមប្រឹក្សាភិបាល

ដើម្បីបង្កើនគុណភាពនៃសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងប្រសិទ្ធភាពនៃអភិបាលកិច្ច នៃក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា (**កាមិនកូ**) ក្រុមប្រឹក្សាភិបាលបានតែងតាំងសមាសភាពក្រុមប្រឹក្សាភិបាលឱ្យមានភាពចម្រុះនៅក្នុងគណៈកម្មាធិការនានាដែលជាតម្រូវការរបស់ក្រុមហ៊ុនក្នុងនោះរួមមាន គណៈកម្មាធិការសវនកម្ម និងគណៈកម្មាធិការវិនិយោគ ។ គណៈកម្មាធិការនីមួយៗទទួលបានការអនុញ្ញាតលើការបង្កើត និងតែងតាំងដោយ និយ័តករធានារ៉ាប់រងកម្ពុជា ។ ប្រធានគណៈកម្មាធិការសវនកម្ម និងប្រធានគណៈកម្មាធិការវិនិយោគ ត្រូវរាយការណ៍ជូនក្រុមប្រឹក្សាភិបាលអំពីកិច្ចពិភាក្សាលើបញ្ហានានា និងផ្តល់ជាទស្សនៈ ការវិភាគ និងអនុសាសន៍របស់ខ្លួនដើម្បីជាមូលដ្ឋានសម្រាប់ក្រុមប្រឹក្សាភិបាលវាយតម្លៃលើប្រសិទ្ធភាពការងារនៃគណៈកម្មាធិការសវនកម្ម និងគណៈកម្មាធិការវិនិយោគ និងវាយតម្លៃបន្តលើលទ្ធផលនៃការគ្រប់គ្រងអាជីវកម្មក្រុមហ៊ុន ។ សម្រាប់ព័ត៌មានផ្សេងៗទាក់ទងនឹងគណៈកម្មាធិការសវនកម្មនិងគណៈកម្មាធិការវិនិយោគមានបង្ហាញនៅក្នុងចំណុចទី២នៃព័ត៌មានអំពីអភិបាលកិច្ចសាជីវកម្មនេះ ។

ខ. គណៈគ្រប់គ្រង

លោក ដូង វិបុល

អគ្គនាយក



លោកអគ្គនាយក ដូង វិបុល គឺជាអ្នកដឹកនាំជាន់ខ្ពស់មួយរូបនៅក្នុងចំណោមគណៈគ្រប់គ្រងនៃក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា (**កាមិនកូ**) ដែលទទួលខុសត្រូវរួមលើ ការអនុវត្តតាមផែនការយុទ្ធសាស្ត្រអាជីវកម្ម សេចក្តីសម្រេច និងអនុសាសន៍របស់ក្រុមប្រឹក្សាភិបាល បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំគណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ ក្នុងការគ្រប់គ្រងប្រតិបត្តិការ ប្រចាំថ្ងៃរបស់ក្រុមហ៊ុន ឱ្យសម្រេចបានទៅតាមគោលដៅ និងយុទ្ធសាស្ត្រអាជីវកម្ម របស់ **កាមិនកូ** ។ លោក ជាអ្នកដឹកនាំដែលជំរុញការកែទម្រង់ការគ្រប់គ្រង ការអភិវឌ្ឍផលិតផលធានារ៉ាប់រង និងការពង្រឹងសេវាកម្មជូនអតិថិជនរបស់ **កាមិនកូ** ។

លោក ដូង វិបុល ត្រូវបានតែងតាំងជាអគ្គនាយក នៃក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា (**កាមិនកូ**) ចាប់តាំងពីថ្ងៃទី១ ខែសីហា ឆ្នាំ២០០៨ ។ លោកបានទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកធុរកិច្ចកម្រៃសេដ្ឋកិច្ច និងសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតទស្សនវិជ្ជាឯកទេសគ្រប់គ្រងពាណិជ្ជកម្ម ។ លោកមានបទពិសោធន៍ក្នុងការគ្រប់គ្រងអាជីវកម្មធានារ៉ាប់រង អស់រយៈពេល ១៨ឆ្នាំ មកហើយ នៅ ក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា (**កាមិនកូ**) ។

លោក ផាត់ ប៊ុនណា

អគ្គនាយករង

លោក ផាត់ ប៊ុនណា មានតួនាទី ជាអគ្គនាយករង នៃក្រុមហ៊ុនជាតិធានារ៉ាប់រង កម្ពុជា (**កាមិនកូ**) ។ ក្នុងនាមជាបុគ្គលមួយរូបនៃគណៈគ្រប់គ្រង លោកបានបំពេញការងារយ៉ាងសកម្មក្នុងការចូលរួមចំណែក ជួយសម្របសម្រួល និងសហការជាមួយ លោកអគ្គនាយក ក្នុងការគ្រប់គ្រងនិងដឹកនាំប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុននិងការអនុវត្តការងារលើគ្រប់នាយកដ្ឋានទាំងអស់ដើម្បីទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងសម្រេចបានតាម គោលដៅ របស់ក្រុមហ៊ុន ។ តាមរយៈបទពិសោធន៍ និងចំណេះដឹង លោកបានដើរតួនាទីក្នុងនាម ជាអ្នករាយការណ៍អំពីសកម្មភាពការងារ និងលទ្ធផល អាជីវកម្មជូន ក្រុមប្រឹក្សាភិបាល និងផ្តល់មតិ យោបល់សម្រាប់ការកែលម្អការងារ ជាមួយគ្នានេះដែរ លោកបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ សមត្ថភាព និងបណ្តុះបណ្តាលបុគ្គលិក ។ លោក ផាត់ ប៊ុនណា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ(BSc) និងផ្នែកបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគណនេយ្យ (MSc) នៅសហរដ្ឋអាមេរិក ។ លោកបានចាប់ផ្តើមបម្រើការងារនៅ ក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា (**កាមិនកូ**) ក្នុងមុខតំណែងដំបូង ជាប្រធាននាយកដ្ឋានបច្ចេកទេស ។ បន្ទាប់មក លោកត្រូវបានដំឡើងតំណែងជាអគ្គនាយករង នៃក្រុមហ៊ុនជាតិ ធានារ៉ាប់រងកម្ពុជា (**កាមិនកូ**) រហូតមកដល់បច្ចុប្បន្ន ។





លោកស្រី ជាន់ ប៊ិនណា

ប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ

លោកស្រីជាន់ប៊ិនណា គឺជាបុគ្គលមួយរូបនៅក្នុងគណៈគ្រប់គ្រងនៃក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា(កាមិនកូ)ដែលបានចូលរួមបំពេញការងារ តាំងពីឆ្នាំ២០០២ រហូតមកដល់បច្ចុប្បន្ន ។ ភារកិច្ចចម្បង របស់លោកស្រី គឺដឹកនាំ គ្រប់គ្រង និងត្រួតពិនិត្យការងារផ្នែករដ្ឋបាល ហិរញ្ញវត្ថុ គណនេយ្យ ថវិកា ពន្ធដារ និងការគ្រប់គ្រងទ្រព្យសម្បត្តិ របស់ កាមិនកូ ដើម្បីធានាថាការប្រើប្រាស់ធនធានមាន ប្រសិទ្ធភាព គម្លាត និងស្របតាមច្បាប់ បទប្បញ្ញត្តិ និងស្តង់ដារគណនេយ្យអន្តរជាតិ ព្រមទាំងគោលការណ៍ផ្ទៃក្នុង ។ ទន្ទឹមនឹងនេះដែរ លោកស្រី មានតួនាទីក្នុងការ គ្រប់គ្រងទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗរបស់ក្រុមហ៊ុន ត្រួតពិនិត្យការងារលទ្ធកម្មនិងគ្រប់គ្រងកិច្ចសន្យាឯកសាររដ្ឋបាលផ្សេងៗអនុវត្តនិងពង្រឹងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាល ។

លោកស្រី បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកធនាគារ និងហិរញ្ញវត្ថុ ។ លោកស្រី មានបទពិសោធន៍ ការងារផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ រយៈពេលជាង២០ឆ្នាំ នៅក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា (កាមិនកូ) ។

លោក ណែ សីហា

ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា

លោក ណែ សីហា បានចាប់ផ្តើមបម្រើការងារនៅ នាយកដ្ឋានព័ត៌មានវិទ្យា នៃ ក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា (កាមិនកូ) តាំងពីឆ្នាំ២០០៨ ។ ក្នុងនាមជាប្រធាននាយកដ្ឋាន លោកមានតួនាទីដឹកនាំគ្រប់គ្រង និងអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រុមហ៊ុន ដើម្បីធានាថាប្រព័ន្ធព័ត៌មាន បណ្តាញទំនាក់ទំនង និងទិន្នន័យ ដំណើរការបានប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងគាំទ្រដល់ការអនុវត្តអាជីវកម្មរបស់ក្រុមហ៊ុនធានារ៉ាប់រង ។ លោក បានដឹកនាំក្រុមការងារអភិវឌ្ឍកម្មវិធីផ្ទៃក្នុង (Caminco-IS) របស់ក្រុមហ៊ុន ដើម្បីជួយសម្រួលក្នុងការគ្រប់គ្រងទិន្នន័យ ប្រើប្រាស់ទិន្នន័យ ការរក្សាទុកទិន្នន័យ និងទាញយកទិន្នន័យ ។ ទន្ទឹមនឹងនោះដែរ លោក បានត្រួតពិនិត្យជាប្រចាំលើការងារបុគ្គលិកក្រោមឱវាទ ចំពោះការថែទាំ Software និង Hardware និងប្រព័ន្ធសម្រាប់គាំទ្រការចេញបណ្ណសន្យាការដោះស្រាយសំណងនិងគណនេយ្យដើម្បីគាំទ្រដល់ការរីកចម្រើននៃអាជីវកម្មការផ្តល់សេវាអតិថិជននិងការគ្រប់គ្រងហានិភ័យ របស់ក្រុមហ៊ុន ។

លោក ណែ សីហា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិស្វកម្មវិទ្យាសាស្ត្រកុំព្យូទ័រ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ ក្នុងបទពិសោធន៍ការងារ លោកធ្លាប់បានបម្រើការងារជាគ្រូបង្រៀនវគ្គសិក្សាកុំព្យូទ័រ (Ms.Word, Excel, Access, Power Point, Internet & Email using and Computer Repair) ។ មុនពេលចូលបម្រើការងារនៅ កាមិនកូ លោកធ្លាប់មាន បទពិសោធន៍ការងារជាអ្នកគ្រប់គ្រងព័ត៌មានវិទ្យាអស់រយៈពេល ៥ឆ្នាំ ។



លោក ហេង គង់

ប្រធាននាយកដ្ឋានដោះស្រាយសំណង

លោក ហេង គង់ គឺជាអ្នកគ្រប់គ្រង និងដឹកនាំលើនាយកដ្ឋាន ដោះស្រាយសំណង ព្រមទាំងផ្នែកដោះស្រាយសំណងសាខាខេត្តនៃក្រុមហ៊ុន ជាតិធានារ៉ាប់រងកម្ពុជា(កាមិនកូ)។ ក្នុងនាមជាប្រធាននាយកដ្ឋាន លោកមានតួនាទីគ្រប់គ្រង និងត្រួតពិនិត្យដំណើរការដោះស្រាយសំណងទាំងមូល ដើម្បីធានាថាការទូទាត់សំណងជូនអតិថិជន ប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ ទាន់ពេលវេលា និងអនុលោមតាមបទប្បញ្ញត្តិពាក់ព័ន្ធ និងគោលការណ៍របស់ក្រុមហ៊ុន ។ លោក បានដឹកនាំក្រុមការងារនៅក្នុងនាយកដ្ឋានតាមរយៈការបែងចែកការងារនិងកំណត់គោលដៅការងារទៅតាមប្រភេទហានិភ័យនីមួយៗដើម្បីចុះទៅសម្របសម្រួលនិងដោះស្រាយជាមួយភាគីពាក់ព័ន្ធ ។

លោក ហេង គង់ មានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងមានបទពិសោធន៍ការងារនៅក្នុងវិស័យធានារ៉ាប់រងតាំងពីឆ្នាំ១៩៩១ ដែលនៅឆ្នាំ១៩៩១លោកបម្រើការនៅនាយកដ្ឋានធានារ៉ាប់រងហើយលោកក៏បានបន្តការងារក្នុងវិស័យធានារ៉ាប់រងរហូតមកដល់បច្ចុប្បន្ននេះ និងមានបទពិសោធន៍ផ្នែកដោះស្រាយសំណង រយៈពេលជិត ៣០ ឆ្នាំមកហើយ ។

លោក យន សុខលី
អនុប្រធាននាយកដ្ឋានបច្ចេកទេស



លោកយន សុខលីបានទទួលការសម្រេចតែងតាំងពីក្រុមប្រឹក្សាភិបាលជាអនុប្រធាននាយកដ្ឋានបច្ចេកទេសទទួលបន្ទុករួមនៃក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា(កាមិនកូ)។ ក្នុងតួនាទីជាអនុប្រធាននាយកដ្ឋាន លោកបានគ្រប់គ្រងប្រតិបត្តិការបច្ចេកទេសធានារ៉ាប់រងដូចជាការកំណត់ និងគណនាតម្លៃបុព្វលាភធានារ៉ាប់រង ការរៀបចំបណ្ណសន្យារ៉ាប់រង វាយតម្លៃលើហានិភ័យ ដើម្បីធានាថាធានាទទួលបានហានិភ័យ និងការគ្រប់គ្រងលើធានារ៉ាប់រងបន្ត ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងស្របតាមគោលការណ៍របស់ក្រុមហ៊ុន ។ បន្ថែមពីនេះទៀត វិភាគទិន្នន័យអំពីការលក់ វិភាគលើហានិភ័យនីមួយៗ ដើម្បីគាំទ្រការសម្រេចចិត្តរបស់អ្នកគ្រប់គ្រង និង រៀបចំរបាយការណ៍បច្ចេកទេស និងរបាយការណ៍ស្ថិតិជូនលោកអគ្គនាយករង ។

លោក យន សុខលី បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកភាសាអង់គ្លេសសម្រាប់ធុរកិច្ច នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ និងបរិញ្ញាបត្រផ្នែកទេសចរណ៍ នៃសាកលវិទ្យាល័យព្រះសីហនុរាជ ។ លោកបានចូលបម្រើការងារនៅ ក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា (កាមិនកូ) តាំងពីឆ្នាំ២០១៦ មុនពេលបម្រើការងារនៅ កាមិនកូ លោកធ្លាប់មានបទពិសោធន៍ការងារក្នុងវិស័យធានារ៉ាប់រងអស់រយៈពេល ២ឆ្នាំ ។

លោក កង ពុទ្ធី
អនុប្រធាននាយកដ្ឋានទីផ្សារ-លក់



បន្ទាប់ពីលោកប្រធាននាយកដ្ឋានទីផ្សារ-លក់បានចូលនិវត្តន៍ លោក កង ពុទ្ធី បានទទួលការសម្រេច តែងតាំងពីក្រុមប្រឹក្សាភិបាលជាអនុប្រធាននាយកដ្ឋាន ទីផ្សារ-លក់ ទទួលបន្ទុករួម នៃក្រុមហ៊ុនជាតិ ធានារ៉ាប់រងកម្ពុជា (កាមិនកូ) ។ ក្នុងនាមជាអនុប្រធាននាយកដ្ឋាន លោក បានរៀបចំផែនការយុទ្ធសាស្ត្រទីផ្សារជាប្រចាំឆ្នាំ ដើម្បីដឹកនាំក្រុមការងារ ក្នុងការសម្រេចគោលដៅ ស្វែងរកចំណូល កំណើនអតិថិជន និងចំណែកទីផ្សាររបស់ កាមិនកូ ។

លោក កង ពុទ្ធី បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកទីផ្សារ នៅសាកលវិទ្យាល័យ ជាតិគ្រប់គ្រង និងបរិញ្ញាបត្រផ្នែកអក្សរសាស្ត្រអង់គ្លេសនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិព្រមទាំងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងនៅវិទ្យាស្ថានអប់រំពាណិជ្ជសាស្ត្រ ។ លោក បានចាប់ផ្តើមការងារនៅ ក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា(កាមិនកូ) តាំងពីឆ្នាំ២០០៣ ។ ក្នុងអំឡុងពេលបម្រើការងារនៅ កាមិនកូ លោកមានបទពិសោធន៍ការងារនៅនាយកដ្ឋានបច្ចេកទេស រយៈពេល ៥ឆ្នាំ បន្ទាប់មកក្នុងឆ្នាំ២០០៨ លោកបានផ្លាស់ប្តូរបទពិសោធន៍ការងារទៅ នាយកដ្ឋានទីផ្សារ-លក់ វិញ រហូតមកដល់បច្ចុប្បន្ន ក្នុងមុខតំណែងជា អនុប្រធាននាយកដ្ឋានទីផ្សារ-លក់ នៃក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា (កាមិនកូ) ។

២. របាយការណ៍របស់គណៈកម្មាធិការ

ក. គណៈកម្មាធិការសវនកម្ម

គណៈកម្មាធិការសវនកម្ម នៃក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា (កាមិនកូ) ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ដោយមានការសម្រេចទទួលស្គាល់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយឡែកនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ សមាសភាព ១ រូប នៃគណៈកម្មាធិការសវនកម្ម បានលាយបំប្រួលការងារ ។

កាមិនកូបានស្នើសុំផ្លាស់ប្តូរសមាសភាពគណៈកម្មាធិការសវនកម្មថ្មី ដែលទទួលបានការអនុញ្ញាតពី និយ័តករធានារ៉ាប់រងកម្ពុជា នៅថ្ងៃទី១ ខែធ្នូ គ.ស. ២០២៥ ដែលមានសមាសភាពចំនួន ៣រូបដែលក្នុងនោះ ២រូប ជាអភិបាលឯករាជ្យ និង១រូបជាបុគ្គលិកសវនកម្មជាន់ខ្ពស់ ។ សមាសភាពគណៈកម្មាធិការនីមួយៗ សុទ្ធតែជាអ្នកមានជំនាញវិជ្ជាជីវៈ និងបទពិសោធន៍ផ្នែកហិរញ្ញវត្ថុព្រមទាំងមានការដឹកនាំដោយប្រធានគណៈកម្មាធិការសវនកម្មដែលមានជំនាញ និងបទពិសោធន៍ផ្នែកសវនកម្មហិរញ្ញវត្ថុជាច្រើនឆ្នាំក្នុងវិស័យធានារ៉ាប់រង ។ ដូចនេះបច្ចុប្បន្ន គណៈកម្មាធិការសវនកម្ម កាមិនកូ មានសមាសភាពដូចខាងក្រោម៖

លោក ម៉ៅ ចាន់ផុល
សមាជិក



លោក ហួយ សុខ
ប្រធានគណៈកម្មាធិការ



លោកស្រី ឥន្ទ ជួងច័ន្ទកេសរ
សមាជិក



តួនាទី និងភារកិច្ចរបស់ គណៈកម្មាធិការសវនកម្ម

- ត្រួតពិនិត្យដំណើរការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីធានាឱ្យបាននូវ ភាពត្រឹមត្រូវ និងភាពគ្រប់គ្រាន់នៃរបាយការណ៍
- ត្រួតពិនិត្យឡើងវិញនូវប្រព័ន្ធគ្រប់គ្រងដែលបានបង្កើតឡើង ដើម្បីកំណត់ និងធានាថា ក្រុមហ៊ុនបានអនុលោមតាមតម្រូវការគោលនយោបាយ ផែនការ នីតិវិធី ច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ ដែលអាចមានឥទ្ធិពលលើកិច្ចប្រតិបត្តិការ និងរបាយការណ៍
- វាយតម្លៃប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យទាំងមូលនិងពិចារណាថាតើអនុសាសន៍ដែលបានផ្តល់ឱ្យតាមរយៈសវនកម្មផ្ទៃក្នុងនិងក្រុមហ៊ុនសវនកម្មឯករាជ្យនោះត្រូវបានអនុវត្តដោយអ្នកគ្រប់គ្រងដែរឬទេ
- ពិនិត្យការអនុវត្តរបស់ក្រុមហ៊ុន ដើម្បីធានានូវការអនុវត្តច្បាប់ ដែលទាក់ទងនឹងធានារ៉ាប់រង និងពាណិជ្ជកម្មកម្ពុជាឱ្យបានត្រឹមត្រូវ
- ពិនិត្យ និងផ្តល់អនុសាសន៍ ដល់ក្រុមប្រឹក្សាភិបាល ក្នុងការជ្រើសរើស តែងតាំង ឬបញ្ឈប់ ក្រុមហ៊ុន សវនកម្មឯករាជ្យ
- ពិនិត្យឡើងវិញ លើលទ្ធផលសវនកម្ម នៃរបាយការណ៍របស់សវនករផ្ទៃក្នុង ក្រុមហ៊ុនសវនកម្មឯករាជ្យ
- រាយការណ៍កំណត់ហេតុ និងរបកគំហើញផ្សេងៗ នៃគណៈកម្មាធិការសវនកម្ម ជូនដល់ ក្រុមប្រឹក្សាភិបាល ដើម្បីអនុម័តចុងក្រោយ ក្នុងករណីមានការផ្លាស់ប្តូរទាក់ទងនឹងគោលការណ៍ ឬគោលនយោបាយ
- រៀបចំកិច្ចប្រជុំគណៈកម្មាធិការសវនកម្ម យ៉ាងតិច ៤ដង ក្នុងមួយឆ្នាំ
- រៀបចំរបាយការណ៍ប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំ សម្រាប់ក្រុមប្រឹក្សាភិបាល ហើយ ប្រសិនបើយល់ឃើញថាសមស្រប គួរតែបង្ហាញរបាយការណ៍នោះនៅក្នុងរបាយការណ៍ ប្រចាំឆ្នាំរបស់ក្រុមហ៊ុន
- អនុវត្តការងារផ្សេងៗទៀតដែលកំណត់ដោយ ក្រុមប្រឹក្សាភិបាល ។

លទ្ធផលការងាររបស់គណៈកម្មាធិការសវនកម្មនៅក្នុងឆ្នាំ២០២៥

- គណៈកម្មាធិការសវនកម្មបានរៀបចំកិច្ចប្រជុំចំនួន ៤ដង នៅក្នុងឆ្នាំ២០២៥ នេះ ដើម្បីពិនិត្យ លើរបាយការណ៍លទ្ធផលប្រចាំត្រីមាស ការអនុវត្ត ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ការគ្រប់គ្រងហានិភ័យ និងបញ្ហាផ្សេងៗ
- ត្រួតពិនិត្យ និងអនុម័តលើផែនការសវនកម្មផ្ទៃក្នុងប្រចាំឆ្នាំ២០២៦
- បានចុះត្រួតពិនិត្យ និងធ្វើសវនកម្មលើយន្តការនីតិវិធី និងដំណើរការដោះស្រាយសំណងធានារ៉ាប់រង ដើម្បីវាយការណ៍ជូនក្រុមប្រឹក្សាភិបាល និងធ្វើរបាយការណ៍លទ្ធផលនៃការធ្វើសវនកម្មលើយន្តការនីតិវិធី និងដំណើរការដោះស្រាយសំណងធានារ៉ាប់រងប្រចាំឆ្នាំ២០២៥ ជូន និយ័តករធានារ៉ាប់រងកម្ពុជា
- បានធ្វើរបាយការណ៍ស្តីពីលទ្ធផលនៃការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ប្រចាំឆ្នាំ២០២៥ ដើម្បីផ្ញើជូន និយ័តករធានារ៉ាប់រងកម្ពុជា
- ត្រួតពិនិត្យឡើងវិញនូវភាពគ្រប់គ្រាន់ និងប្រសិទ្ធភាព នៃរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំ
- បានផ្តល់អនុសាសន៍ជូនក្រុមប្រឹក្សាភិបាល ក្នុងការជ្រើសតាំងក្រុមហ៊ុនសវនកម្មឯករាជ្យ
- បានត្រួតពិនិត្យ និងវាយតម្លៃរបាយការណ៍សវនកម្មផ្ទៃក្នុង និងរបាយការណ៍ជូនក្រុមប្រឹក្សាភិបាល
- បានត្រួតពិនិត្យ លើការប្រតិបត្តិតាមច្បាប់ និងបទប្បញ្ញត្តិ គោលការណ៍ផ្ទៃក្នុង និងលក្ខន្តិកៈ របស់ កាមិនកូ ត្រូវបានអនុវត្តតាមអនុសាសន៍របស់ក្រុមប្រឹក្សាភិបាល សវនករផ្ទៃក្នុង ក្រុមហ៊ុនសវនកម្មឯករាជ្យ និងនិយ័តករធានារ៉ាប់រងកម្ពុជា ។

ខ. គណៈកម្មាធិការវិនិយោគ

គណៈកម្មាធិការវិនិយោគនៃក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា(កាមិនកូ)ត្រូវបានសម្រេចបង្កើតដោយក្រុមប្រឹក្សាភិបាលនិងបានអនុញ្ញាតទទួលស្គាល់ការបង្កើតនិងតែងតាំងនៅថ្ងៃទី២២ ខែវិច្ឆិកា គ.ស.២០២៣ ដោយនិយ័តករធានារ៉ាប់រងកម្ពុជា ។ ក្រុមប្រឹក្សាភិបាលបានបង្កើតគណៈកម្មាធិការវិនិយោគ ដើម្បីជួយដល់ក្រុមប្រឹក្សាភិបាល ក្នុងការត្រួតពិនិត្យ ការអនុវត្ត ការតាមដាន និងវាយតម្លៃលើគោលការណ៍ និងផែនការវិនិយោគដែលរៀបចំឡើងដោយគណៈកម្មាធិការវិនិយោគ ។ គណៈកម្មាធិការវិនិយោគ កាមិនកូ មានសមាសភាពចំនួន ៦រូប ដូចខាងក្រោម៖

លោកស្រី ហង់ ស៊ីបូរីន
ប្រធានគណៈកម្មាធិការ (អភិបាលឯករាជ្យ)



លោក ប៉ារ សុផល
សមាជិក (អភិបាល)



លោក ដូង វិបុល
សមាជិក (អគ្គនាយក)



លោក ផាត់ ប៊ុនណា
សមាជិក (អគ្គនាយករង)



លោកស្រី ផាន់ ប៊ុនណា
សមាជិក (នាយកហិរញ្ញវត្ថុ)



លោកស្រី រស់ វត្តបុទុម
សមាជិក (ទទួលបន្ទុកការវិនិយោគ)



តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការវិនិយោគ

សមាសភាព និងការទទួលខុសត្រូវរបស់ គណៈកម្មាធិការវិនិយោគ ត្រូវអនុវត្តតាមតួនាទី និងភារកិច្ច នៃ គណៈកម្មាធិការវិនិយោគ និងប្រកាសស្តីពីការអនុញ្ញាតលើការវិនិយោគសម្រាប់ ក្រុមហ៊ុនធានារ៉ាប់រង ដូចខាងក្រោម ៖

- រៀបចំគោលការណ៍វិនិយោគ ដោយធានាបានថា ការវិនិយោគទាំងនេះប្រកបដោយ សុវត្ថិភាព សន្ទនីយភាព និងពិពិធកម្ម
- រៀបចំផែនការវិនិយោគ ៣ឆ្នាំរំកិល ដែលត្រូវមានព័ត៌មានដូចជា ការព្យាករណ៍ប្រភេទ ទ្រព្យសកម្មវិនិយោគ; ការព្យាករណ៍ផលវិនិយោគរំពឹងទុកតាមប្រភេទទ្រព្យសកម្មវិនិយោគ; និងការព្យាករណ៍លំហូរសាច់ប្រាក់សុទ្ធប្រចាំឆ្នាំ
- ពិនិត្យ និងតាមដានសកម្មភាពវិនិយោគ ដើម្បីធានាថាការវិនិយោគទាំងអស់បានអនុលោមតាមប្រកាសស្តីពីការអនុញ្ញាតលើការវិនិយោគសម្រាប់ក្រុមហ៊ុនធានារ៉ាប់រង
- វាយតម្លៃលទ្ធផលនៃការវិនិយោគ និងប្រៀបធៀបលទ្ធផលជាមួយនឹងផែនការដែលបានកំណត់
- គ្រប់គ្រងប្រសិទ្ធភាពនៃការប្រើប្រាស់ទ្រព្យសកម្ម ដើម្បីបំពេញកាតព្វកិច្ចរបស់ក្រុមហ៊ុន
- រាយការណ៍អំពីសកម្មភាព និងលទ្ធផលវិនិយោគប្រចាំត្រីមាស និងប្រចាំឆ្នាំ ជូនក្រុមប្រឹក្សាភិបាល
- ពិនិត្យវាយតម្លៃឡើងវិញលើគោលការណ៍វិនិយោគជាប្រចាំ និងផ្តល់អនុសាសន៍លើការ កែតម្រូវគោលការណ៍វិនិយោគដើម្បីធានាអនុលោមភាពទៅនឹងបទប្បញ្ញត្តិជាធរមាន
- ផ្តល់អនុសាសន៍លើបញ្ហាសំខាន់ៗដែលត្រូវការសម្រេចពីក្រុមប្រឹក្សាភិបាល ។

លទ្ធផលការងាររបស់គណៈកម្មាធិការវិនិយោគនៅក្នុងឆ្នាំ២០២៥

- ក្នុងឆ្នាំ២០២៥ កាមិនកូ ទទួលបានចំណូលតាមរយៈការវិនិយោគកើនឡើង ២% បើធៀបនឹងឆ្នាំ២០២៤
- បានពិនិត្យ និងវាយតម្លៃលើលទ្ធផលនៃការវិនិយោគ និងរាយការណ៍ជូនក្រុមប្រឹក្សាភិបាល
- បានរៀបចំផែនការវិនិយោគ ៣ឆ្នាំរំកិល ជូនក្រុមប្រឹក្សាភិបាលពិនិត្យ និងសម្រេច ដើម្បីផ្តល់ជូន និយ័តករធានារ៉ាប់រងកម្ពុជា ពិនិត្យបន្ត
- បានរៀបចំរបាយការណ៍វិនិយោគប្រចាំត្រីមាស និងប្រចាំឆ្នាំ២០២៥ ផ្តល់ជូននិយ័តករធានារ៉ាប់រងកម្ពុជា
- តាមដាន វាយតម្លៃ និងវិភាគជាប្រចាំនូវសកម្មភាពអាជីវកម្ម និងស្ថានភាពហិរញ្ញវត្ថុ របស់ធនាគារដែលជាដៃគូដាក់ប្រាក់បញ្ញើ ដើម្បីធានានូវសុវត្ថិភាពមូលនិធិរបស់ក្រុមហ៊ុន
- ការវិនិយោគស្ថិតនៅក្នុងកម្រិតដែលអាចទទួលយកបាន
- បានអនុវត្តការងារស្របតាមគោលការណ៍វិនិយោគរបស់ក្រុមហ៊ុន និងប្រកាសស្តីពីការអនុញ្ញាតលើការវិនិយោគសម្រាប់ ក្រុមហ៊ុនធានារ៉ាប់រង ។

៣. របាយការណ៍អំពីអភិបាលកិច្ចសាធារណៈ

អភិបាលកិច្ចសាធារណៈ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការគាំទ្រ ការរីកចម្រើនប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងនិរន្តរភាពរបស់ក្រុមហ៊ុន ដើម្បីបង្កើនប្រសិទ្ធភាពការងារ ទំនុកចិត្តដល់ភាគីទុនិក អតិថិជន បុគ្គលិក និងសាធារណជន ព្រមទាំងសម្រេចបាននូវគោលដៅ និងទស្សនវិស័យរបស់ក្រុមហ៊ុន។ ដើម្បីឱ្យក្រុមហ៊ុនមានអភិបាលកិច្ចសាធារណៈ ក្រុមហ៊ុនបានធ្វើការវាយតម្លៃលើការគ្រប់គ្រង ការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលជាប្រចាំ និងការកំណត់សមាសភាព គុណវុឌ្ឍិ និងតួនាទីនិងភារកិច្ច ។

លទ្ធផលនៃការគ្រប់គ្រង

ក្នុងអំឡុងឆ្នាំ២០២៥ គណៈគ្រប់គ្រងបានអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនស្របតាមច្បាប់ និងបទប្បញ្ញត្តិ ដែលបានចែងដោយអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងគោលការណ៍ផ្ទៃក្នុង ដែលអនុម័តដោយក្រុមប្រឹក្សាភិបាល ។ គណៈគ្រប់គ្រង បានដឹកនាំប្រតិបត្តិការអាជីវកម្មប្រកបដោយប្រសិទ្ធភាព តម្លាភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីធានាបាននូវស្ថិរភាព និងនិរន្តរភាព ការពារផលប្រយោជន៍ភាគីពាក់ព័ន្ធទាំងអស់ ។ នៅក្នុងឆ្នាំ២០២៥ នេះ គណៈគ្រប់គ្រងសម្រេចបាននូវលទ្ធផលសំខាន់ៗ ដូចខាងក្រោម៖

- អនុវត្តផែនការអាជីវកម្ម និងផែនការយុទ្ធសាស្ត្រប្រចាំឆ្នាំស្របតាមគោលដៅដែលបានកំណត់ដោយក្រុមប្រឹក្សាភិបាល
- រក្សាបាននូវស្ថិរភាពហិរញ្ញវត្ថុ ដើមទុនគ្រប់គ្រាន់ និងកម្រិតសាធារណៈ តាមតម្រូវការរបស់និយ័តករធានារ៉ាប់រងកម្ពុជា
- ពង្រឹងប្រព័ន្ធគ្រប់គ្រងហានិភ័យ និងប្រព័ន្ធគ្រប់គ្រងពិនិត្យផ្ទៃក្នុង ដើម្បីកំណត់ វាស់វែង តាមដាន និងគ្រប់គ្រងហានិភ័យសំខាន់ៗរបស់ក្រុមហ៊ុន
- ធានាបាននូវការអនុលោមតាមច្បាប់ បទប្បញ្ញត្តិ សេចក្តីណែនាំ និងស្តង់ដារនានាដែលចេញដោយនិយ័តករធានារ៉ាប់រង និងអាជ្ញាធរពាក់ព័ន្ធ
- ពង្រឹងគុណភាពសេវាកម្ម និងប្រសិទ្ធភាពនៃការដោះស្រាយសំណង ដើម្បីបង្កើនទំនុកចិត្ត និងការពេញចិត្តរបស់អតិថិជន
- លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សតាមរយៈការចូលរួមវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់បុគ្គលិកគ្រប់លំដាប់ថ្នាក់
- ពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីបង្កើនប្រសិទ្ធភាពការងារ សុវត្ថិភាពព័ត៌មាន និងការគ្រប់គ្រងទិន្នន័យ
- រៀបចំរបាយការណ៍ និងផ្តល់ព័ត៌មានជូនក្រុមប្រឹក្សាភិបាល បានទាន់ពេលវេលា ដើម្បីគាំទ្រដល់ការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព ។

ផ្អែកលើការវាយតម្លៃរបស់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រងបានបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ សុចរិតភាព និងការទទួលខុសត្រូវខ្ពស់ ស្របតាមគោលការណ៍អភិបាលកិច្ចសាធារណៈ និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចគោលបំណងយុទ្ធសាស្ត្រ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុន។ ក្រុមប្រឹក្សាភិបាលមានទស្សនៈថាគណៈគ្រប់គ្រង កាមិនកូ បានអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងអនុលោមភាពខ្ពស់ ហើយបន្តរក្សាបាននូវស្ថិរភាពហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ និងការផ្តល់សេវាធានារ៉ាប់រងប្រកបដោយគុណភាព ដែលជាមូលដ្ឋានសម្រាប់កំណើន និងភាពរឹងមាំរបស់ក្រុមហ៊ុនក្នុងរយៈពេលវែង ។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល

ជារៀងរាល់ឆ្នាំ កិច្ចប្រជុំក្រុមប្រឹក្សាភិបាល ត្រូវបានរៀបចំឡើងយ៉ាងតិច ៤(បួន) ដង ក្នុងមួយឆ្នាំ ក្រុមប្រឹក្សាភិបាលអាច កោះប្រជុំ នៅរៀងរាល់ពេលដែល កាមិនកូ ត្រូវការចាំបាច់ ។ នៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលពិភាក្សា និងអនុម័តលើ ប្រតិបត្តិការអាជីវកម្ម លទ្ធផលអាជីវកម្ម យុទ្ធសាស្ត្រអាជីវកម្ម របាយការណ៍សវនកម្ម ការអនុវត្តតាមបទប្បញ្ញត្តិ អភិបាលកិច្ច និងបញ្ហាប្រឈមទាំងឡាយ ដែលមានចុះនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំនីមួយៗ ។ កិច្ចប្រជុំត្រូវបានរៀបចំឡើងតាមគំនិតផ្តួចផ្តើមរបស់ប្រធានក្រុមប្រឹក្សាភិបាល តាមសំណើរបស់សមាជិកក្រុមប្រឹក្សាភិបាលចំនួន ៣(បី) នាក់យ៉ាងតិច ឬតាមសំណើរបស់ អគ្គនាយក ។ ឯកសារសម្រាប់កិច្ចប្រជុំត្រូវបានបញ្ជាក់យ៉ាងច្បាស់អំពីគោលបំណង និងផ្តល់ជូនដោយស្របតាមរបៀបវារៈដែលមាននៅក្នុងលិខិតអញ្ជើញ ។

តាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នឹងទទួលបាននូវព័ត៌មានក្រុមហ៊ុនដែលបានធ្វើបច្ចុប្បន្នភាព និងវឌ្ឍនភាពនៃអាជីវកម្មក្រុមហ៊ុន ដែលបានរាយការណ៍ដោយអភិបាលប្រតិបត្តិ ឬអគ្គនាយក ។ រាល់ការពិភាក្សា ការផ្តល់មតិយោបល់ ការផ្តល់អនុសាសន៍ របស់សមាជិកអង្គប្រជុំនឹងត្រូវបានកត់ត្រាសម្រាប់ធ្វើជាកំណត់ហេតុ ។ រាល់កំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ត្រូវបានផ្តល់ជូនគ្រប់សមាជិកក្រុមប្រឹក្សាភិបាល និងបានបញ្ជូនទៅ និយ័តករធានារ៉ាប់រងកម្ពុជា ជ្រាបជារបាយការណ៍ផងដែរ ។ នៅក្នុងឆ្នាំ២០២៥ នេះ គ្រប់សមាជិកនៃក្រុមប្រឹក្សាភិបាលទាំងអស់ បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ចំនួន ៤ (បួន) លើក ដូចដែលមានរៀបរាប់ដូចខាងក្រោម៖

- កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទីមួយ ប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាភិបាលបានពិនិត្យលើ ពង្រាងរបាយការណ៍សវនកម្មប្រចាំ២០២៤ ពិនិត្យលើរបាយការណ៍លទ្ធផលអាជីវកម្មប្រចាំខែមករា និងខែកុម្ភៈ ឆ្នាំ២០២៥ និងពិភាក្សាអំពីបញ្ហាផ្សេងៗ ។
- កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទីពីរ ប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាភិបាលបានពិនិត្យលើ របាយការណ៍លទ្ធផលអាជីវកម្មប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងពិនិត្យ ពិភាក្សា និងអនុម័តអំពីបញ្ហាផ្សេងៗ ។
- កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទីបី ប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាលបានពិនិត្យលើ របាយការណ៍លទ្ធផលអាជីវកម្មប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ ពិនិត្យ និងពិភាក្សាអំពីការសុំលាឈប់ពីការងាររបស់សមាសភាពក្រុមប្រឹក្សាភិបាល និងពិភាក្សាអំពីបញ្ហាផ្សេងៗ ។ នៅក្នុងកាលបរិច្ឆេទនេះដែរ មានកិច្ចប្រជុំភាគទុនិក ស្តីពីសន្និបាតភាគទុនិកអំពីបម្រែបម្រួលមូលធន ផងដែរ ។
- កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទីបួន ប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាលបានពិនិត្យ និងអនុម័តលើ ពង្រាងរបាយការណ៍លទ្ធផលអាជីវកម្មឆ្នាំ២០២៥ ផែនការអាជីវកម្ម និងផែនការវិនិយោគ ៣(បី) ឆ្នាំរំកិល និងពិនិត្យ ពិភាក្សា និងអនុម័ត អំពីបញ្ហាផ្សេងៗ ។

ការជ្រើសរើសគណៈគ្រប់គ្រង

ក្រុមហ៊ុនមានគោលការណ៍ និងនីតិវិធីច្បាស់លាស់ក្នុងការជ្រើសរើស តែងតាំង និងតែងតាំងសមាជិកគណៈគ្រប់គ្រង ដើម្បីធានាថាបុគ្គលដែលត្រូវបានជ្រើសរើសមានសមត្ថភាព វិជ្ជាជីវៈ បទពិសោធន៍ និងសុចរិតភាពស្របតាមតម្រូវការរបស់ក្រុមហ៊ុន និងបទប្បញ្ញត្តិជាធរមាន ។

ក្រុមប្រឹក្សាភិបាលមានសមត្ថកិច្ចពិនិត្យ សម្រេច និងជ្រើសរើសគណៈគ្រប់គ្រង ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យសំខាន់ៗដូចខាងក្រោម៖

- មានចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងវិស័យធានារ៉ាប់រង ហិរញ្ញវត្ថុ គណនេយ្យ ច្បាប់ ការគ្រប់គ្រងហានិភ័យ ឬវិស័យហិរញ្ញវត្ថុផ្សេងៗ
- មានសមត្ថភាពដឹកនាំ និងគ្រប់គ្រងអង្គភាពប្រកបដោយប្រសិទ្ធភាព
- មានសញ្ញាបត្រចាប់ពីកម្រិតឧត្តមសិក្សាឡើងទៅ ឬសញ្ញាបត្រសមមូល
- មានវិញ្ញាបនបត្រវិជ្ជាជីវៈ សមស្របទៅនឹងមុខតំណែង
- បន្តអភិវឌ្ឍចំណេះដឹង និងជំនាញវិជ្ជាជីវៈជាប្រចាំ
- មានក្រុមស៊ីលធម៌ សុចរិតភាពខ្ពស់ ទំនួលខុសត្រូវខ្ពស់ ការប្តេជ្ញាចិត្តខ្ពស់ និងមានភាពអត់ធ្មត់
- មិនធ្លាប់មានប្រវត្តិប្រព្រឹត្តបទល្មើស ឬការរំលោភបំពានច្បាប់ដែលអាចប៉ះពាល់ដល់ភាពសមស្របក្នុងការកាន់តំណែង
- ក្រុមហ៊ុនអនុវត្តការវាយតម្លៃភាពសមស្រប និងសមត្ថភាពរបស់បេក្ខជនស្របតាមបទប្បញ្ញត្តិរបស់និយ័តករធានារ៉ាប់រងកម្ពុជា
- ការវាយតម្លៃរួមមាន សមត្ថភាព បទពិសោធន៍ សុចរិតភាព ស្ថានភាពហិរញ្ញវត្ថុ និងកេរ្តិ៍ឈ្មោះវិជ្ជាជីវៈ
- បេក្ខជនដែលត្រូវបានជ្រើសរើស និងតែងតាំងត្រូវទទួលបានការអនុម័តពីក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលជឿជាក់ថា ដំណើរការជ្រើសរើស និងតែងតាំងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនត្រូវបានអនុវត្តប្រកបដោយតម្លាភាព យុត្តិធម៌ និងផ្អែកលើគុណសម្បត្តិ ដើម្បីធានាបាននូវភាពជាអ្នកដឹកនាំប្រកបដោយសមត្ថភាព និងការអនុវត្តអភិបាលកិច្ចសាជីវកម្មល្អ ។

ផ្នែកទី IV. ព័ត៌មានអំពីស្ថានភាពហិរញ្ញវត្ថុ និងប្រតិបត្តិការអាជីវកម្ម

១. ដើមទុន និង កម្រិតសាធារណភាព

១.១. ដើមទុន

	២០២៥		២០២៤	
	ចំនួន	អុណ្ណរអាមេរិក	ចំនួន	អុណ្ណរអាមេរិក
ភាគហ៊ុនធម្មតា ១០០.០០០រៀលក្នុងមួយភាគហ៊ុន				
បានចុះបញ្ជី	២៨០.០០០	៧.១២៨.០៤២	២៨០.០០០	៧.១២៨.០៤២
បានចុះបញ្ជី និងបោះផ្សាយ៖				
នៅថ្ងៃទី១ ខែមករា/ថ្ងៃទី៣១ ខែធ្នូ	២៨០.០០០	៧.១២៨.០៤២	២៨០.០០០	៧.១២៨.០៤២
(គិតជាពាន់រៀល)		២៨.០០០.០០០		២៨.០០០.០០០

កម្មសិទ្ធិករនៃក្រុមហ៊ុនមានសិទ្ធិទទួលបានភាគលាភ នៅពេលដែលប្រកាសដោយក្រុមហ៊ុន ហើយមានសិទ្ធិបោះឆ្នោតមួយក្នុងមួយភាគហ៊ុនធម្មតានៅក្នុងការប្រជុំរបស់ក្រុមហ៊ុន។ ភាគហ៊ុនធម្មតាទាំងអស់ មានចំណាត់ថ្នាក់ស្មើគ្នា ទាក់ទងទៅនឹងទ្រព្យសកម្មដែលនៅសល់របស់ក្រុមហ៊ុន។

១.២. កម្រិតសាធារណ

របាយការណ៍កម្រិតសាធារណសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

១.២.១. កម្រិតសាធារណអប្បបរមា

	សមតុល្យ
	ដុល្លារអាមេរិក
សមតុល្យទ្រព្យសកម្មសរុប	១៣.១០៦.៣៤១
ដក៖ គណនីត្រូវទទួលដែលមានរយៈពេលលើសពី១៨០ថ្ងៃ	(២៨១.៩២០)
ប្រាក់បុរេប្រទាន និងចំណាយបង់មុន	(១២៥.៤០៦)
ប្រាក់កម្ចីទៅឱ្យភាគីពាក់ព័ន្ធ	(៣.៧៦៨.១១១)
ប្រាក់អតិថិជនពីការវាយតម្លៃឡើងវិញនៃអចលនទ្រព្យ	-
ទ្រព្យសកម្មអរូបី	(៣.៣០០)
ទ្រព្យសកម្មជាប់កាតព្វកិច្ច	-
ទ្រព្យសកម្មសុទ្ធ	៨.៩២៧.៦០៤
សាធារណតម្រូវ	
១. ការគណនាតាមវិធីសាស្ត្រសំណងធានារ៉ាប់រងសុទ្ធ	៥៦.១០៦
២. ការគណនាតាមវិធីសាស្ត្របុព្វលាភធានារ៉ាប់រងសុទ្ធ	២២៤.៤៧៦
៣. សាធារណអប្បបរមា ៥០%នៃដើមទុនអប្បបរមា	៣.៥០០.០០០
សាធារណតម្រូវ (អតិបរមានៃ ១ ២ និង៣)	៣.៥០០.០០០
កម្រិតសាធារណ	២៥៥%

១.២. កម្រិតសាធារណ

១.២.២. ការរក្សាកម្រិតសាធារណ

ក្រុមហ៊ុនរក្សាកម្រិតសាធារណក្នុងទម្រង់ជាគណនីប្រាក់បញ្ញើមានកាលកំណត់ជាមួយ ធនាគារពាណិជ្ជក្នុងស្រុក ដែលទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា រួមមានដូចខាងក្រោម៖

	សមតុល្យ	
	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	
	ដុល្លារអាមេរិក	ភាគរយ
ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក	១.០០០.០០០	២៨,៥៧%
ធនាគារ វិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី	៨០០.០០០	២២,៨៦%
ធនាគារ ពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក	១.០០០.០០០	២៨,៥៧%
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក	៧០០.០០០	២០,០០%
	៣.៥០០.០០០	១០០%

គណនីប្រាក់បញ្ញើមានកាលកំណត់មានរយៈពេល ១២ខែ ។

២. ការវិនិយោគ

យោងតាម ប្រកាសលេខ ០៤៩ អ.ស.ហ.ប្រក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ របស់អង្គការសហប្រតិបត្តិការអន្តរជាតិ ស្តីពីការអនុញ្ញាតលើការវិនិយោគសម្រាប់ក្រុមហ៊ុនធានារ៉ាប់រងត្រូវបានអនុញ្ញាតឱ្យវិនិយោគមូលធនវិនិយោគប្រចាំឆ្នាំលើទ្រព្យសកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាដូចខាងក្រោម៖

១- មូលបត្រ មិនឱ្យលើសពី ៦% ។ ចំនួនភាគរយនៃការវិនិយោគលើប្រភេទផលិតផលមូលបត្រនីមួយៗត្រូវកំណត់ដោយ **ន ធីតា** ។ ចំពោះសញ្ញាបណ្ណសាធារណៈ ត្រូវមានចំណាត់ថ្នាក់អប្បបរមាច្រើន ២ ឬ សមមូល ដែលផ្តល់ដោយភ្នាក់ងារផ្តល់ចំណាត់ថ្នាក់ជាតិ ឬ អន្តរជាតិ ឬ មានការអនុញ្ញាតដោយឡែកពី **ន ធីតា** នៅពេលទិញ។ នៅពេលដែលចំណាត់ថ្នាក់នៃសញ្ញាបណ្ណត្រូវបានកម្រិត ២ ក្រុមហ៊ុនត្រូវជូនដំណឹងមក **ន ធីតា** ដោយបញ្ជាក់ថាសញ្ញាបណ្ណត្រូវបានលក់ ឬ នឹងត្រូវលក់ចេញ។

២- អចលនៈទ្រព្យ មិនលើសពី ២០% ដោយមិនរាប់បញ្ចូលអចលនៈទ្រព្យដែលជាទ្រព្យនិង បរិក្ខាររបស់ក្រុមហ៊ុន

៣- បរិក្ខារ មិនឱ្យលើសពី ២០%

៤- ទុនវិនិយោគដោយផ្ទាល់ក្នុងទម្រង់ជាម្ចាស់ភាគទុនក្នុងក្រុមហ៊ុនមួយផ្សេងទៀតដែលប្រកបអាជីវកម្មក្រៅវិស័យធានារ៉ាប់រងក្នុងលក្ខខណ្ឌដែលការវិនិយោគនេះមិនត្រូវលើសពី ៦% នៃមូលធនវិនិយោគរបស់សាមីក្រុមហ៊ុន ហើយការវិនិយោគនេះ ត្រូវមានទំហំចាប់ពី ២០% ឡើង នៃភាគហ៊ុនរបស់ក្រុមហ៊ុនដែលជាកម្មវត្ថុនៃការវិនិយោគ

៥- ប្រាក់បញ្ញើក្នុងធនាគារពាណិជ្ជក្នុងស្រុកមិនឱ្យលើសពី ៣០% ក្នុងធនាគារពាណិជ្ជកម្ម

៦- ទុនវិនិយោគផ្សេងទៀតដែលមិនបានរៀបរាប់ខាងលើ ត្រូវស្នើសុំការអនុញ្ញាតដោយឡែកពី **ន ធីតា**

២.១. យុទ្ធសាស្ត្រនៃការវិនិយោគ

ក្រុមហ៊ុនធានារ៉ាប់រងកម្ពុជា **កាមិនកូ** ផ្ដោតលើការវិនិយោគលើវិស័យ ២ ជាចម្បងមានដូចជា៖

១- ប្រាក់បញ្ញើក្នុងធនាគារពាណិជ្ជក្នុងស្រុក

២- អចលនៈទ្រព្យ

២.២. ការគ្រប់គ្រងសំនៀតវិនិយោគ

ការគ្រប់គ្រងសំនៀតវិនិយោគគឺជាសិល្បៈ និងវិទ្យាសាស្ត្រនៃការត្រួតពិនិត្យការពារ និងបង្កើនទ្រព្យសកម្ម (ដូចជាភាគហ៊ុន ប្រាក់ចំណាត់អចលនទ្រព្យ) ដើម្បីសម្រេចបានគោលដៅហិរញ្ញវត្ថុជាក់លាក់ តាមរយៈការថ្លឹងថ្លែងរវាងហានិភ័យ និងផលចំណេញ។

២.៣. ហានិភ័យប្រឈមនឹងក្នុងការវិនិយោគ

ការវិនិយោគគ្រប់ប្រភេទតែងតែមានហានិភ័យទាក់ទងនឹងការខាតបង់ជាដើម។ ហានិភ័យចម្បងៗរួមមាន ហានិភ័យទីផ្សារ (ការធ្លាក់ចុះតម្លៃទ្រព្យសកម្ម) ហានិភ័យសាច់ប្រាក់ងាយស្រួល (ការលំបាកក្នុងការលក់ទ្រព្យសកម្មជារូបិយវត្ថុ) ហានិភ័យរូបិយ ប័ណ្ណ (ការប្រែប្រួលអត្រាប្តូរប្រាក់) ហានិភ័យអតិផរណា (ការថយចុះកម្លាំងទិញ) និង ហានិភ័យបទប្បញ្ញត្តិ (ការផ្លាស់ប្តូរច្បាប់ពន្ធដារ ឬគោលនយោបាយរដ្ឋាភិបាល)។

ខាងក្រោមនេះ គឺជាចំណាត់ថ្នាក់នៃហានិភ័យប្រឈមក្នុងការវិនិយោគដែលត្រូវបានបែងចែកតាមប្រភេទ៖

២.៣.១. ហានិភ័យប្រព័ន្ធ (Systematic Risks) ជាហានិភ័យដែលកើតមានឡើងក្នុងកម្រិតទូទៅទាំងទីផ្សារ ឬសេដ្ឋកិច្ច ដែលវិនិយោគិនមិនអាចចៀសផុតបាន៖

- ហានិភ័យទីផ្សារ (Market Risk): ស្ថានភាពសេដ្ឋកិច្ចពិភពលោក ឬតំបន់ធ្លាក់ចុះ ដែលធ្វើឱ្យតម្លៃភាគហ៊ុន អចលនទ្រព្យ ឬទ្រព្យវិនិយោគផ្សេងៗចុះថ្លៃ។
- ហានិភ័យអតិផរណា (Inflation Risk): ការកើនឡើងនៃទំនិញ និងសេវាកម្ម ដែលធ្វើឱ្យតម្លៃលុយក្នុងដៃមានតម្លៃទាបជាងមុន បាត់បង់ប្រាក់ចំណេញសុទ្ធ។
- ហានិភ័យអត្រាការប្រាក់ (Interest Rate Risk): ការប្រែប្រួលអត្រាការប្រាក់របស់ធនាគារកណ្តាល ដែលជះឥទ្ធិពលផ្ទាល់ដល់តម្លៃមូលប័ណ្ណនិងការចំណាយលើកម្ចី។

២.៣.២. ហានិភ័យជាក់លាក់ (Unsystematic Risks) ជាហានិភ័យដែលអាចប៉ះពាល់ដល់ក្រុមហ៊ុនឬទ្រព្យសកម្មណាមួយជាក់លាក់ដែលវិនិយោគិនអាចកាត់បន្ថយបានតាមរយៈការបែងចែកការវិនិយោគ (Diversification)៖

- ហានិភ័យសាច់ប្រាក់ងាយស្រួល (Liquidity Risk): ភាពជាប់គាំងដែលមិនអាចលក់ទ្រព្យសកម្ម (ដូចជាដីធ្លី ឬភាគហ៊ុន) ឬត្រូវប្តូរមកជាសាច់ប្រាក់វិញបានភ្លាមៗនៅពេលដែលលោកអ្នកត្រូវការប្រាក់បន្ទាន់។
- ហានិភ័យអាជីវកម្ម (Business/Credit Risk): ការខាតបង់ដែលបណ្តាលមកពីកង្វះការគ្រប់គ្រងក្រុមហ៊ុនក្ស័យធន ឬការធ្លាក់ចុះនៃតម្រូវការទីផ្សារលើផលិតផលរបស់ក្រុមហ៊ុននោះ។
- ហានិភ័យរូបិយប័ណ្ណ (Currency Risk): ប្រឈមនឹងការប្រែប្រួលថ្លៃដើម ឬចំណេញ ដោយសារការប្រើប្រាស់រូបិយប័ណ្ណច្រើនផ្សេងគ្នា (ឧទាហរណ៍ ការប្តូរប្រាក់រៀល/ដុល្លារ ទៅជារូបិយប័ណ្ណបរទេស)។
- ហានិភ័យផ្លូវច្បាប់ និងបទប្បញ្ញត្តិ (Regulatory Risk): គោលនយោបាយរបស់រដ្ឋាភិបាល ឬបទប្បញ្ញត្តិច្បាប់ថ្មីៗ ដែលអាចប៉ះពាល់ដល់ការអនុវត្តអាជីវកម្ម ឬការបង់ពន្ធ។

២-៤-ផែនការវិនិយោគ៣ ឆ្នាំ រំកិល (២០០៦-២០២៧-២០២៨)

២-៤-១-ការព្យាករណ៍ទ្រព្យសកម្មវិនិយោគ ៣ ឆ្នាំរំកិល២០២៦-២០២៨

បរិយាយ	ព្យាករណ៍ ២០២៦		ព្យាករណ៍ ២០២៧		ព្យាករណ៍ ២០២៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
១- គណនីប្រាក់បញ្ញើមានកាលកំណត់	៨.០០០.០០០	៣២.០៨៨.០០០	៨.៥០០.០០០	៣៤.០៨៥.០០០	៩.០០០.០០០	៣៦.០៩០.០០០
២- អចលនទ្រព្យ	២៥៣.០០០	១.០១៤.៥៣០	២៥៣.០០០	១.០១៤.៥៣០	២៥៣.០០០	១.០១៤.៥៣០
ទ្រព្យសកម្មវិនិយោគប្រចាំឆ្នាំ	៨.២៥៣.០០០	៣៣.០៩៨.៥៣០	៨.៧៥៣.០០០	៣៥.០៩៩.៥៣០	៩.២៥៣.០០០	៣៧.១០៤.៥៣០

២-៤-១-ការព្យាករណ៍ទ្រព្យសកម្មវិនិយោគ ៣ ឆ្នាំរំកិល២០២៦-២០២៨

បរិយាយ	ព្យាករណ៍ ២០២៦		ព្យាករណ៍ ២០២៧		ព្យាករណ៍ ២០២៨	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យសាច់ប្រាក់ប្រចាំឆ្នាំ	១.០៥០.១០៣	៤.២៦៤.៤៦៨	១.៦២៣.៩៩៩	៦.៩៩៥.០៦២	២.៤៨៥.៨២២	៣៦.០៩០.០០០
មូលនិធិវិនិយោគព្យាករណ៍ក្នុងឆ្នាំអនុវត្ត	១.០០០.០០០	៤.០៦១.០០០	១.៥០០.០០០	៦.០៩១.៥០០	២.០០០.០០០	៨.១២២.០០០
ប្រាក់បញ្ញើមានកាលកំណត់ប្រចាំឆ្នាំ	៨.០០០.០០០	៣២.៤៨៨.០០០	៨.៥០០.០០០	៣៤.៩១៨.៥០០	៩.០០០.០០០	៣៧.១០៤.៥៣០

៣. ប្រាក់បម្រុងបច្ចេកទេសធានារ៉ាប់រងនៅចុងគ្រា ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០២៤ និង ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០២៥

ប្រាក់បម្រុងបច្ចេកទេសធានារ៉ាប់រងនៅចុងគ្រា ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០២៤ និង ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០២៥

ប្រភេទប្រាក់បម្រុង		ចំនួនប្រាក់បម្រុងដុល	ចំនួនប្រាក់បម្រុងសុទ្ធ	ទ្រព្យសកម្ម (បំណុល) នៃការធានារ៉ាប់រងបន្ត
ប្រាក់បម្រុងបច្ចេកទេសធានារ៉ាប់រង (ITR) @ ៣១ ធ្នូ (1) ២០២៤[1]		(១) ១,៧១៨,២៧២	៧០២,៤៥៣	១,០១៥,៨១៩
UPR @ ៣១ ធ្នូ ២០២៤[1]		(២) ១,០៨១,៦០៩	៣៧៣,៧៤៤	៧០៧,៨៦៥
ប្រាក់បម្រុងសម្រាប់សំណង @ ៣១ ធ្នូ ២០២៤[1]		(៣) ៦៣៦,៦៦២	៣២៨,៧០៩	៣០៧,៩៥៤
RBNS		(៤) ៣៣៦,០៩២	១៥៦,៩៥៥	១៧៩,១៣៧
IBNR		(៥) ៣០០,៥៧០	១៧១,៧៥៤	១២៨,៨១៧
ប្រាក់បម្រុងបច្ចេកទេសធានារ៉ាប់រង (ITR) @ ៣១ ធ្នូ ២០២៥		(៦) ២,៦៧៤,៨៩៦	១,១៤៤,៣៥៦	១,៥៣០,៥៤០
UPR @ ៣១ ធ្នូ ២០២៥		(៧) ១,០៩១,៥៧៤	៥៨៨,៣០៩	៥០៣,២៦៥
ប្រាក់បម្រុងសម្រាប់សំណង @ ៣១ ធ្នូ ២០២៥		(៨) ១,៥៨៣,៣២២	៥៥៦,០៤៦	១,០២៧,២៧៦
RBNS[2]		(៩) ៩៨៧,៥០៥	២៨៤,៩៧១	៧០២,៥៣៥
IBNR[3]		(១០) ៥៩៥,៨១៧	២៧១,០៧៦	៣២៤,៧៤១
IBNR (Including ALAE[4])		(១១) ៤៣៤,០៨១	១៣២,៥៧២	៣០១,៥០៩
ULAE[4]		(១២) ១២៤,២២១	១២៤,២២១	-
MfAD		(១៣) ៣៧,៥១៥	១៤,២៨៣	២៣,២៣២

៤. លទ្ធផលអំពីប្រតិបត្តិការអាជីវកម្ម

៤.១. ចំណូលសរុបពីអាជីវកម្មធានារ៉ាប់រង

(ក) លទ្ធផលការធានាដោយផ្នែក

	យានយន្ត	អគ្គីភ័យ	វិស្វកម្ម	សមុទ្រ	វេជ្ជសាស្ត្រ	គ្រោះថ្នាក់ ការងារ	គ្រោះថ្នាក់ ផ្ទាល់ខ្លួន	ផ្សេងៗ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
២០២៥									
ប្រាក់ចំណូលធានា									
បុព្វលាភដុល	១.៥៩៥.៦៩៤	៥៦២.៤៤៥	៤៥.៨៨៤	៥១.៦៣៣	២.៦៤៩	៨១៥	៥២.៤៨២	១១៤.១៧៧	២.៤២៥.៧៧៩
បុព្វលាភធានារ៉ាប់រងបន្តដុល	(៤៥២.១៧៤)	(៥០៣.៩៣៩)	(៤៤.០៨៨)	(៤៣.៣៤១)	(២.០១៣)	(៦១៩)	(៣៧.០០២)	(៩៥.៥១៣)	(១.១៧៨.៦៨៩)
ចំណូលបុព្វលាភសុទ្ធ	១.១៤៣.៥២០	៥៨.៥០៦	១.៧៩៦	៨.២៩២	៦៣៦	១៩៦	១៥.៤៨០	១៨.៦៦៤	១.២៤៧.០៩០
បម្រែបម្រួលលើប្រាក់បម្រុងបុព្វលាភដែលមិនទាន់ទទួលស្គាល់	(២១៣.៩៤២)	៩១២	៥៣៦	(៨២)	(៦០)	១០	១.០៥៨	(២.៩៩៧)	(២១៤.៥៦៥)
ចំណូលបុព្វលាភធានារ៉ាប់រងសុទ្ធ	៩២៩.៥៧៨	៥៩.៤១៨	២.៣៣២	៨.២១០	៥៧៦	២០៦	១៦.៥៣៨	១៥.៦៦៧	១.០៣២.៥២៥
កម្រៃជើងសាធានារ៉ាប់រងបន្ត	១១៣.១៧៤	១៧៩.០៣០	១២.៣៦៧	១៨.០០០	១៦៨	២៦២	១០.៥៥៣	១៣.៧២២	៣៤៧.២៧៦
ខាតធានារ៉ាប់រងផ្សេងៗ	-	-	-	-	-	-	-	២.៣៥១	២.៣៥១
ចំណូលសរុបពីអាជីវកម្មធានារ៉ាប់រង	១.០៤២.៧៥២	២៣៨.៤៤៨	១៤.៦៩៥	២៦.២១០	៧៤៤	៤៦៨	២៧.០៩១	៣១.៧៤០	១.៣៨២.១៥២
<i>(គិតជាពាន់រៀល)</i>									៥.៥៤៣.៨១១

ចំណាយប្រតិបត្តិការ

លទ្ធផលការធានាដោយផ្នែក (ត)

	យានយន្ត	អគ្គិភ័យ	វិស្វកម្ម	សមុទ្រ	វេជ្ជសាស្ត្រ	គ្រោះថ្នាក់ ការងារ	គ្រោះថ្នាក់ ផ្ទាល់ខ្លួន	ផ្សេងៗ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
២០២៥									
ប្រាក់ចំណាយធានា									
សំណងដុលដែលបានទូទាត់	(១.៣១៤.១៧៣)	-	-	-	(១.៣២៧)	-	(៩.២៧៨)	(២៥.២០៨)	(១.៣៤៩.៩៨៦)
សំណងទទួលបានមកវិញពីអ្នកធានារ៉ាប់រងបន្ត	៦៥៨.៥១១	-	-	-	១.០០២	-	៨.៣៩០	២៥.២០៨	៦៩៣.១១១
បម្រែបម្រួលដុលដែលបំណុលកិច្ចសន្យា	(៤៤.២៨៤)	(១៩៦.៥៩២)	១.១០៩	២.១៦១	(១៤)	៤២	៣.៤៥៨	៦.៧៨២	(២២៧.៣៣៨)
សំណងសុទ្ធសរុប	(៦៩៩.៩៤៦)	(១៩៦.៥៩២)	១.១០៩	២.១៦១	(៣៣៩)	៤២	២.៥៧០	៦.៧៨២	(៨៨៤.២១៣)
ចំណាយប្រតិបត្តិការ									
- ចំណាយកម្រៃជើងសា	(៣៣.២៣១)	(១២.១១៩)	(៩៣៨)	(១.០៣១)	(៥៣)	(១៦)	(១.២៣៦)	(២.២៨០)	(៥០.៩០៤)
- ចំណាយធានារ៉ាប់រងផ្សេងៗ	(៧.៣៥៧)	(១៣.៩០៧)	(៧.៨៥៤)	(២២៨)	(១២)	(៤)	(២៧៣)	(២៨.៩០១)	(៥៨.៥៣៦)
ចំណាយសំណង និងកម្រៃជើងសាសរុប	(៧៤០.៥៨៨)	(២២២.៦១៨)	(៧.៦៨៣)	៩០២	(៤០៥)	២២	១.០៦១	(២៤.៣៩៩)	(៩៩៣.៦៥៣)
(គិតជាពាន់រៀល)									(៣.៩៨៥.៥៤៣)
លទ្ធផលការធានាដោយផ្នែក	៣០២.២១៨	១៥.៨៣០	៧.០១៦	២៧.១១២	៣៤០	៤៩០	២៨.១៥២	៧.៣៤១	៣៨៨.៤៩៩
(គិតជាពាន់រៀល)	១.២១២.១៩៦	៦៣៤៩៤	២៨.១៤១	១០៨.៧៤៦	១.៣៦៤	១.៩៦៥	១១២.៩១៨	២៩.៤៤៥	១.៥៥៨.២៦៩

ចំណូលសរុបពីអាជីវកម្មធានារ៉ាប់រង

	យានយន្ត	អគ្គិភ័យ	វិស្វកម្ម	សមុទ្រ	វេជ្ជសាស្ត្រ	គ្រោះថ្នាក់ ការងារ	គ្រោះថ្នាក់ ផ្ទាល់ខ្លួន	ផ្សេងៗ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
២០២៤									
ប្រាក់ចំណូលធានា									
បុព្វលាភដុល	១.៤៩៧.២៧១	៦២៧.៦៣៨	៥៩.៧៣៥	៥០.១៦២	២.៣៨០	៨៤៤	៨០.៦៣៧	១៩៩.១៦៣	២.៥១៧.៨៣០
បុព្វលាភធានារ៉ាប់រងបន្តដុល	(៧៨៣.៥៧១)	(៥៧១.៧២៦)	(៥៦.៥៤១)	(៤៤.១០៥)	(១.៧៩៥)	(៦៧៥)	(៤៧.៨១៩)	(១៨៨.០៦៧)	(១.៦៩៤.២៩៩)
ចំណូលបុព្វលាភសុទ្ធ	៧១៣.៧០០	៥៥.៩១២	៣.១៩៤	៦.០៥៧	៥៨៥	១៦៩	៣២.៨១៨	១១.០៩៦	៨២៣.៥៣១
បម្រែបម្រួលលើប្រាក់បម្រុងបុព្វលាភដែលមិនទាន់ទទួលស្គាល់	២០.៣៦៩	(៧០២)	(៤៤៦)	(៨៧)	២៣១	៤៨	៦.០៦៨	(៤.៤៧៩)	២១.០០២
ចំណូលបុព្វលាភធានារ៉ាប់រងសុទ្ធ	៧៣៤.០៦៩	៥៥.២១០	២.៧៤៨	៥.៩៧០	៨១៦	២១៧	៣៨.៨៨៦	៦.៦១៧	៨៤៤.៥៣៣
កម្រៃជើងសាធានារ៉ាប់រងបន្ត	២២៧.៣៩៦	១៩៥.៥៩០	២៣.៥៧២	១៦.១៣៧	៥៧១	៤០៣	៩.៣៦២	៣១.១៨៧	៥០៤.២១៨
ខាតធានារ៉ាប់រងផ្សេងៗ	-	-	-	-	-	-	-	(៤៨)	(៤៨)
ចំណូលសរុបពីអាជីវកម្មធានារ៉ាប់រង	៩៦១.៤៦៥	២៥០.៨០០	២៦.៣២០	២២.១០៧	១.៣៨៧	៦២០	៤៨.២៤៨	៣៧.៧៥៦	១.៣៤៨.៧០៣
(គិតជាពាន់រៀល)									៥.៤៩០.៥៧០

ចំណាយប្រតិបត្តិការ
លទ្ធផលការធានាដោយផ្នែក

	យានយន្ត	អគ្គីភ័យ	វិស្វកម្ម	សមុទ្រ	វេជ្ជសាស្ត្រ	គ្រោះថ្នាក់ ការងារ	គ្រោះថ្នាក់ ផ្ទាល់ខ្លួន	ផ្សេងៗ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
២០២៤									
ប្រាក់ចំណាយធានា									
សំណងដុលដែលបានទូទាត់	(១.២៣១.១០០)	-	(៥៣២)	-	(២.៨៥២)	-	(៩.៧៨៣)	(៣៤.៧០២)	(១.២៧៨.៩៦៩)
សំណងទទួលបានមកវិញពីអ្នកធានារ៉ាប់រងបន្ត	៧៤៦.៨៦០	-	៥១៨	-	២.១២៣	-	៩.១៥១	៣៤.៧០២	៧៩៣.៣៥៤
បម្រែបម្រួលដុលនៃបំណុលកិច្ចសន្យា	(៤៣.០០៥)	១.១០៧	៣៥៧	(៦៣៨)	៨៤	១២១	៧.៥៣២	(៤៨៣)	(៣៤.៩២៥)
សំណងសុទ្ធសរុប	(៥២៧.២៤៥)	១.១០៧	៣៤៣	(៦៣៨)	(៦៤៥)	១២១	៦.៩០០	(៤៨៣)	(៥២០.៥៤០)
ចំណាយប្រតិបត្តិការ									
- ចំណាយកម្រៃជើងសា	(២៦.៥៩៨)	(១១.០៣៦)	(១.០១៦)	(៨៥៣)	(៤០)	(១៤)	(១.៤៧៣)	(៥.២៣៦)	(៤៦.២៦៦)
- ចំណាយធានារ៉ាប់រងផ្សេងៗ	(៩.០៣៩)	(៣២.១៧៧)	(១.១៥៦)	(២.៤៣៥)	(៤)	(៥០)	(១១.១៣២)	(២៩.២៦៣)	(៨៥.២៥៦)
ចំណាយសំណង និងកម្រៃជើងសាសរុប	(៥៦២.៨៨២)	(៤២.១០៦)	(១.៨៧៩)	(៣.៩២៦)	(៦៨៩)	៥៧	(៥.៧០៥)	(៣៤.៩៨២)	(៦៥២.០៦២)
<i>(គិតជាពាន់រៀល)</i>									<i>(២.៦៥៤.៥៤៥)</i>
លទ្ធផលការធានាដោយផ្នែក	៣៩៨.៥៨៣	២០៨.៦៩៤	២៤.៤៩១	១៨.១៨១	៦៩៨	៦៧៧	៤២.៥៤៣	២.៧៧៤	៦៩៦.៦៤១
<i>(គិតជាពាន់រៀល)</i>	១.៦២២.៦៣១	៨៤៩.៥៩៣	៩៩.៧០៣	៧៤.០១៥	២.៨៤២	២.៧៥៦	១៧៣.១៩៣	១១.២៩៣	២.៨៣៦.០២៦

៥. ការធានារ៉ាប់រងបន្ត

ក្នុងឆ្នាំ២០២៥ ក្រុមហ៊ុនបានបន្តអនុវត្តគោលការណ៍ធានារ៉ាប់រងបន្ត និងផែនការកិច្ចព្រមព្រៀងធានារ៉ាប់រងបន្តស្របតាមសេចក្តីណែនាំរបស់និយ័តករធានារ៉ាប់រងកម្ពុជា និងគោលការណ៍ណែនាំរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

ផែនការកិច្ចព្រមព្រៀងធានារ៉ាប់រងបន្តនិងគោលការណ៍ធានារ៉ាប់រងបន្តរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើងដើម្បីការពារដើមទុនកាត់បន្ថយហានិភ័យពីការទាមទារសំណងធំៗ ការពារពីហានិភ័យគ្រោះមហន្តរាយ បង្កើនប្រសិទ្ធភាពក្នុងការរក្សាទុកហានិភ័យ និងគាំទ្រកំណើនអាជីវកម្មប្រកបដោយចីរភាព។

កាមិនកូធ្វើកិច្ចព្រមព្រៀងធានារ៉ាប់រងបន្តចេញទៅក្រុមហ៊ុនធានារ៉ាប់រងបន្តក្នុងប្រទេសនិងក្រៅប្រទេសជាពីរប្រភេទគឺកិច្ចព្រមព្រៀងធានារ៉ាប់រងបន្តតាមកិច្ចព្រមព្រៀងគោល (Treaty Reinsurance) និងកិច្ចព្រមព្រៀងធានារ៉ាប់រងបន្តក្រៅកិច្ចព្រមព្រៀងគោល (Facultative Reinsurance)។ ក្នុងកិច្ចព្រមព្រៀងធានារ៉ាប់រងបន្តតាមកិច្ចព្រមព្រៀងគោល(Treaty Reinsurance) ក្រុមហ៊ុនធ្វើកិច្ចព្រមព្រៀងធានារ៉ាប់រងបន្តបែបសមាមាត្រ (Proportional) តាមការបែងចែកកូតា (Quota Share) និង ចំណែកអតិរេក (Surplus Share)។ ចំណែកកិច្ចព្រមព្រៀងធានារ៉ាប់រងបន្តក្រៅកិច្ចព្រមព្រៀងគោល (Facultative Reinsurance) ក្រុមហ៊ុនធ្វើកិច្ចព្រមព្រៀងធានារ៉ាប់រងបន្តបែបសមាមាត្រ (Proportional) តាមការបែងចែកកូតា (Quota Share)។

ការជ្រើសរើស និងវាយតម្លៃក្រុមហ៊ុនធានារ៉ាប់រងបន្ត

ក្រុមហ៊ុន បានបន្តអនុវត្តយុទ្ធសាស្ត្រក្នុងការជ្រើសរើស និងវាយតម្លៃក្រុមហ៊ុនធានារ៉ាប់រងបន្តដូចខាងក្រោម៖

- ការវាយតម្លៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនធានារ៉ាប់រងបន្ត៖ មិនមែនមើលតែទំហំក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែត្រូវពិនិត្យលើចំណាត់ថ្នាក់ឥណទានតាមរយៈភ្នាក់ងារវាយតម្លៃសាធារណៈ ដូចជា Standar & Poor, Moody, AM Best ឬ Fitch និងអនុបាតសាធិការ(Solvency Ratio) ដើម្បីធានាថាពួកគេមានលទ្ធភាពទូទាត់សំណងធំៗនៅពេលមានវិបត្តិហានិភ័យកើតឡើង
- ការវាយតម្លៃលើល្បឿន និងប្រវត្តិនៃការទូទាត់សំណងរបស់ក្រុមហ៊ុនធានារ៉ាប់រងបន្ត៖ ត្រូវពិនិត្យមើលថាតើដៃគូធានារ៉ាប់រងបន្តមានប្រវត្តិបដិសេធឬពន្យារពេលក្នុងការទូទាត់សំណងដែរឬទេ?
- យុទ្ធសាស្ត្រនៃការវាយតម្លៃហានិភ័យក្រុមហ៊ុនធានារ៉ាប់រងបន្ត៖ ត្រូវពិនិត្យមើលថាតើយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនធានារ៉ាប់រងបន្តក្នុងរយៈពេលវែង និងគោលបំណងសាជីវកម្មរបស់ពួកគេសមស្របនឹង កាមិនកូ ដែរឬទេ?

ការបម្រែបម្រួលដែលមានលក្ខណៈគួរឱ្យកត់សម្គាល់

ទីផ្សារធានារ៉ាប់រងបន្តសកលលោកបានជួបប្រទះនូវការប្រែប្រួលយ៉ាងខ្លាំង បណ្តាលឱ្យក្រុមហ៊ុនធានារ៉ាប់រងនានាត្រូវផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួន៖

ក. ការផ្លាស់ប្តូរពីទីផ្សារទន់ (Soft Market) ទៅទីផ្សាររឹង (Hard Market)

- **បម្រែបម្រួល៖** កាលពីមុន ទីផ្សារមានភាពធូរស្រាល (Soft Market) តម្លៃធានារ៉ាប់រងបន្តមានតម្លៃថោក ហើយលក្ខខណ្ឌងាយស្រួល។ ប៉ុន្តែបច្ចុប្បន្ន ទីផ្សារបានក្លាយជាទីផ្សារមានការរឹតបន្តឹង "Hard Market" មានន័យថា តម្លៃប្តូរលាភធានារ៉ាប់រងកើនឡើងខ្ពស់ លក្ខខណ្ឌកាន់តែតឹងរ៉ឹងខ្លាំង ហើយសមត្ថភាពទទួលយកហានិភ័យ (Capacity) របស់ក្រុមហ៊ុនធានារ៉ាប់រងបន្តមានកម្រិត។

- **ផលប៉ះពាល់លើយុទ្ធសាស្ត្រ៖** ក្រុមហ៊ុនធានារ៉ាប់រងខ្លះ ត្រូវបង្ខំចិត្តរក្សាហានិភ័យទុកខ្លួនឯងច្រើនជាងមុន (Higher Retention) ឬស្វែងរកដំណោះស្រាយហិរញ្ញវត្ថុជំនួស (Alternative Risk Transfer)។

ខ. ការយកចិត្តទុកដាក់លើបម្រែបម្រួលអាកាសធាតុ (Climate Change & Catastrophe Modeling)

- **បម្រែបម្រួល៖** គ្រោះមហន្តរាយធម្មជាតិ(ទឹកជំនន់គ្រោះរាំងស្ងួត ខ្យល់ព្យុះ)កើតឡើងញឹកញាប់និងធ្ងន់ធ្ងរជាងមុន។ក្រុមហ៊ុនធានារ៉ាប់រងបន្តលែងប្រើប្រាស់ទិន្នន័យអតីតកាលទៀតហើយ។

- **ផលប៉ះពាល់លើយុទ្ធសាស្ត្រ៖** ការវាយតម្លៃឥឡូវនេះត្រូវប្រើប្រព័ន្ធគំរូទស្សន៍ទាយកម្រិតខ្ពស់ (Predictive Catastrophe Modeling) និងការដាក់បញ្ចូលលក្ខខណ្ឌ ESG (Environmental, Social, and Governance) ទៅក្នុងយុទ្ធសាស្ត្រជ្រើសរើសដៃគូ។

គ. ការកើនឡើងនៃហានិភ័យបច្ចេកវិទ្យា (Cyber Risks & Data Analytics)

- **បម្រែបម្រួល៖** ការវាយប្រហារតាមអ៊ីនធឺណែត (Cyberattacks) បានក្លាយជាហានិភ័យដ៏ធំ។ ក្រុមហ៊ុនធានារ៉ាប់រងបន្តដែលខ្វះជំនាញខាងបច្ចេកវិទ្យា និងទិន្នន័យ (Data Analytics) មិនអាចវាយតម្លៃហានិភ័យនេះបានត្រឹមត្រូវឡើយ។

- **ផលប៉ះពាល់លើយុទ្ធសាស្ត្រ៖** យុទ្ធសាស្ត្រជ្រើសរើសបច្ចុប្បន្ន គឺផ្តល់អាទិភាពដល់ក្រុមហ៊ុនធានារ៉ាប់រងបន្តណាដែលមានបច្ចេកវិទ្យាខ្ពស់ អាចផ្តល់ទិន្នន័យច្បាស់លាស់ និងមានយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យបែបឌីជីថល។

សរុបសេចក្តីមក បម្រែបម្រួលដ៏គួរឱ្យកត់សម្គាល់នេះ គឺការផ្លាស់ប្តូរពីការទិញធានារ៉ាប់រងបន្តដែលផ្តោតលើតម្លៃថោក ទៅជាការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រដែលផ្តោតលើភាពធន់ផ្នែកហិរញ្ញវត្ថុ និងការប្រើប្រាស់ទិន្នន័យវិទ្យាសាស្ត្រ ដើម្បីធានាបាននូវការធ្វើបង្កើនប្រសិទ្ធភាពផ្ទេរហានិភ័យ ។

៦. ការគ្រប់គ្រងហានិភ័យ

ការគ្រប់គ្រងហានិភ័យគឺជាដំណើរការដ៏សំខាន់មួយក្នុងការកំណត់វាយតម្លៃនិងកាត់បន្ថយហានិភ័យដែលអាចកើតមានឡើងដើម្បីធានាថាអាជីវកម្មមានស្ថិរភាពហិរញ្ញវត្ថុ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការទូទាត់សំណងជូនអតិថិជន។

ក្រុមហ៊ុនកំណត់ វាយតម្លៃ ត្រួតពិនិត្យ និងគ្រប់គ្រងហានិភ័យសំខាន់ៗ រួមមានហានិភ័យប្រតិបត្តិការ ហានិភ័យឥណទាន ហានិភ័យធានារ៉ាប់រង ហានិភ័យទីផ្សារ និងហានិភ័យសន្ទនីយភាព។ តាមរយៈការអនុវត្តគោលនយោបាយគ្រប់គ្រងហានិភ័យ ការត្រួតពិនិត្យផ្ទៃក្នុង និងការតាមដានស្ថានភាពហានិភ័យជាប្រចាំ ក្រុមហ៊ុនរក្សាបាននូវស្ថិរភាពហិរញ្ញវត្ថុ សមត្ថភាពបំពេញកាតព្វកិច្ចចំពោះអតិថិជន និងការរីកចម្រើនប្រកបដោយចីរភាព។

ក. ហានិភ័យប្រតិបត្តិការ

- ការវិភាគ និងការគ្រប់គ្រង

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យដែលកើតឡើងពីភាពខ្វះខាត ឬការបរាជ័យនៃដំណើរការផ្ទៃក្នុង កម្មករនិយោជិត ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ឬព្រឹត្តិការណ៍ខាងក្រៅដែលអាចប៉ះពាល់ដល់ការបន្តប្រតិបត្តិការប្រសិទ្ធភាពការងារនិងស្ថិរភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនបានបន្តពង្រឹងការគ្រប់គ្រងប្រតិបត្តិការតាមរយៈការកែលម្អនីតិវិធីការងារ ការពង្រឹងការត្រួតពិនិត្យផ្ទៃក្នុង ការអភិវឌ្ឍសមត្ថភាពបុគ្គលិក និងការវិនិយោគលើប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព ប្រសិទ្ធផល និងភាពធន់នៃប្រតិបត្តិការរបស់ក្រុមហ៊ុន។

- ការបម្រែបម្រួលដែលមានលក្ខណៈគួរឱ្យកត់សម្គាល់

ក្រុមហ៊ុនបានសង្កេតឃើញការវិវត្តសំខាន់ៗដែលអាចជះឥទ្ធិពលដល់ហានិភ័យប្រតិបត្តិការដូចជា៖

- ការបង្កើនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការផ្តល់សេវាធានារ៉ាប់រង បានបង្កើនប្រសិទ្ធភាពនៃដំណើរការអាជីវកម្ម ប៉ុន្តែក៏បានបង្កើនហានិភ័យទាក់ទងនឹងសន្តិសុខព័ត៌មាន និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត (Cybersecurity) ផងដែរ
- ការកើនឡើងនៃបទប្បញ្ញត្តិ និងតម្រូវការអនុលោមភាព បានតម្រូវឱ្យក្រុមហ៊ុនពង្រឹងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ការគ្រប់គ្រងទិន្នន័យ និងការរាយការណ៍ឱ្យកាន់តែមានប្រសិទ្ធភាព
- ការអភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តិកម្ម និងការប្រើប្រាស់បច្ចេកវិទ្យាសិប្បនិម្មិត (AI) ក្នុងការវិភាគទិន្នន័យ និងការគ្រប់គ្រងសំណង បានជួយកាត់បន្ថយកំហុសដែលបណ្តាលមកពីមនុស្សនិងបង្កើនល្បឿននៃការផ្តល់សេវាកម្ម។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានដាក់ចេញវិធានការគ្រប់គ្រងហានិភ័យពាក់ព័ន្ធនឹងគុណភាពទិន្នន័យ សុវត្ថិភាពព័ត៌មាន និងការគ្រប់គ្រងឯកសារបច្ចេកវិទ្យា។
- ការប្រែប្រួលនៃបរិយាកាសអាជីវកម្ម និងហានិភ័យព្រឹត្តិការណ៍ខាងក្រៅ ដូចជាគ្រោះធម្មជាតិ ការដាច់ប្រព័ន្ធបច្ចេកវិទ្យា ឬការរំខានខ្សែសង្វាក់ផ្គត់ផ្គង់ បានជំរុញឱ្យក្រុមហ៊ុនពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពផែនការបន្តអាជីវកម្ម និងផែនការស្តារប្រព័ន្ធ ដើម្បីធានាបាននូវការបន្តប្រតិបត្តិការដោយគ្មានការរំខានធ្ងន់ធ្ងរ។ ដើម្បីឆ្លើយតបទៅនឹងការបម្រែបម្រួលខាងលើ ក្រុមហ៊ុនបានអនុវត្តវិធានការសំខាន់ៗរួមមាន៖
- ពង្រឹងការត្រួតពិនិត្យផ្ទៃក្នុង ការគ្រប់គ្រងហានិភ័យប្រតិបត្តិ និងការបណ្តុះបណ្តាលបុគ្គលិកជាប្រចាំ
- វិនិយោគលើប្រព័ន្ធព័ត៌មានវិទ្យា និងសន្តិសុខព័ត៌មានដើម្បីការពារទិន្នន័យ និងប្រព័ន្ធស្វ័យប្រតិបត្តិការរបស់ក្រុមហ៊ុន
- អនុវត្តការវាយតម្លៃហានិភ័យ និងការធ្វើ Stress Testing លើដំណើរការសំខាន់ៗ
- ពិនិត្យ និងធ្វើបច្ចុប្បន្នភាពផែនការបន្តអាជីវកម្ម និងផែនការស្តារប្រព័ន្ធជាប្រចាំ
- តាមដានស្ថានភាពហានិភ័យប្រតិបត្តិការ (Key Risk Indicators) និងរាយការណ៍ជាប្រចាំទៅថ្នាក់គ្រប់គ្រង និងក្រុមប្រឹក្សាភិបាល។

ខ. ហានិភ័យឥណទាន

- ការវិភាគ និងការគ្រប់គ្រង

ហានិភ័យឥណទានកើតឡើងជាចម្បងពីបុព្វលាភធានារ៉ាប់រងដែលត្រូវបានទទួលពីអតិថិជន អន្តរការីធានារ៉ាប់រង ក្រុមហ៊ុនធានារ៉ាប់រងបន្ត និងការដាក់ប្រាក់បញ្ញើនៅគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនិងការវិនិយោគក្នុងឧបករណ៍ហិរញ្ញវត្ថុ។ ក្រុមហ៊ុនអនុវត្តគោលនយោបាយគ្រប់គ្រងហានិភ័យឥណទានប្រកបដោយការប្រុងប្រយ័ត្នដោយផ្ដោតលើការវាយតម្លៃសមត្ថភាពហិរញ្ញវត្ថុរបស់ភាគីពាក់ព័ន្ធការកំណត់ដែនកំណត់នៃការប្រឈមហានិភ័យនិងការតាមដានគុណភាពទ្រព្យសកម្មហិរញ្ញវត្ថុជាប្រចាំដើម្បីកាត់បន្ថយហានិភ័យនៃការខាតបង់ និងរក្សាស្ថិរភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

- បម្រែបម្រួលដែលមានលក្ខណៈគួរឱ្យកត់សម្គាល់

ក្រុមហ៊ុនបានកត់សម្គាល់នូវបម្រែបម្រួលសំខាន់ៗដែលអាចជះឥទ្ធិពលដល់ហានិភ័យឥណទាន ដូចខាងក្រោម៖

- ស្ថានភាពសេដ្ឋកិច្ចនិងបរិយាកាសអាជីវកម្មបានបន្តប៉ះពាល់ដល់សមត្ថភាពទូទាត់របស់អតិថិជននិងដៃគូអាជីវកម្មមួយចំនួនដែលអាចបង្កើនហានិភ័យនៃការពន្យារពេលប្រមូលបុព្វលាភធានារ៉ាប់រង ឬមិនអាចប្រមូលបាន។
- ការកើនឡើងនៃទំហំអាជីវកម្ម បាននាំឱ្យការប្រឈមនឹងហានិភ័យឥណទានកើនឡើងស្របតាមការកើនឡើងនៃបុព្វលាភធានារ៉ាប់រងដែលទទួលពីអតិថិជន អន្តរការីនិងក្រុមហ៊ុនធានារ៉ាប់រងបន្ត។
- ការប្រែប្រួលក្នុងទីផ្សារហិរញ្ញវត្ថុ និងស្ថានភាពហិរញ្ញវត្ថុរបស់ស្ថាប័នមួយចំនួន បានធ្វើឱ្យក្រុមហ៊ុនបន្តពិនិត្យគុណភាពឥណទាន និងការបែងចែកការវិនិយោគ ដើម្បីកាត់បន្ថយការប្រមូលផ្តុំហានិភ័យ។
- ការពង្រឹងការវាយតម្លៃដៃគូធានារ៉ាប់រងបន្ត ដោយផ្ដោតលើភាពរឹងមាំហិរញ្ញវត្ថុ និងចំណាត់ថ្នាក់ឥណទាន (Credit Rating) បានជួយកាត់បន្ថយហានិភ័យនៃការមិនអាចទទួលបានសំណងពីក្រុមហ៊ុនធានារ៉ាប់រងបន្ត។

ដើម្បីគ្រប់គ្រងហានិភ័យឥណទាន ក្រុមហ៊ុនបានអនុវត្តវិធានការសំខាន់ៗរួមមាន៖

៦. ការគ្រប់គ្រងហានិភ័យ

- វាយតម្លៃសមត្ថភាពហិរញ្ញវត្ថុ និងប្រវត្តិឥណទានរបស់អតិថិជន ដៃគូអាជីវកម្ម និងក្រុមហ៊ុនធានារ៉ាប់រងបន្ត មុនពេលបង្កើតទំនាក់ទំនងអាជីវកម្ម។
- កំណត់ដែនកំណត់នៃការប្រឈមហានិភ័យ សម្រាប់ភាគីនីមួយៗ។
- តាមដានអាយុកាលបំណុល និងអនុវត្តវិធានការប្រមូលបំណុលប្រកបដោយប្រសិទ្ធភាព។
- បែងចែកប្រាក់បញ្ញើ និងការវិនិយោគទៅកាន់ស្ថាប័នហិរញ្ញវត្ថុដែលមានភាពរឹងមាំ និងមានចំណាត់ថ្នាក់ឥណទានល្អ។
- ត្រួតពិនិត្យគុណភាពទ្រព្យសកម្ម និងបង្កើតសំវិធានធនសម្រាប់ការខាតបង់ឥណទានស្របតាមស្តង់ដារគណនេយ្យដែលអនុវត្ត។

គ. ហានិភ័យធានារ៉ាប់រង

- ការវិភាគ និងការគ្រប់គ្រង

ហានិភ័យធានារ៉ាប់រង កើតឡើងពីការប្រែប្រួលនៃប្រជាញឹកញាប់ (Frequency) និងទំហំ (Severity) នៃការទាមទារសំណង ព្រមទាំងភាពត្រឹមត្រូវនៃការវាយតម្លៃ ហានិភ័យកំណត់បុព្វលាភធានារ៉ាប់រងនិងការបង្កើតប្រាក់បម្រុងបច្ចេកទេសធានារ៉ាប់រង(TechnicalReserves)។ប្រសិនបើហានិភ័យទាំងនេះមិនត្រូវបានគ្រប់គ្រងប្រកបដោយ ប្រសិទ្ធភាព វាអាចប៉ះពាល់ដល់លទ្ធភាពក្រោកចំណេញ ស្ថិរភាពហិរញ្ញវត្ថុ និងសមត្ថភាពបំពេញកាតព្វកិច្ចរបស់ក្រុមហ៊ុនចំពោះម្ចាស់ប័ណ្ណសន្យារ៉ាប់រង។ ក្រុមហ៊ុនបន្ត អនុវត្តការគ្រប់គ្រងហានិភ័យធានារ៉ាប់រងដោយផ្អែកលើគោលការណ៍នៃការធានាទទួលបានហានិភ័យយ៉ាងត្រឹមត្រូវ ការកំណត់អាត្រាបុព្វលាភធានារ៉ាប់រងសមស្រប ការបង្កើតប្រាក់បម្រុងបច្ចេកទេសធានារ៉ាប់រងគ្រប់គ្រាន់ និងការផ្ទេរហានិភ័យតាមរយៈកម្មវិធីធានារ៉ាប់រងបន្ត ដើម្បីរក្សាគុណភាពរវាងកំណើនអាជីវកម្ម និងការគ្រប់គ្រង ហានិភ័យ។

- បម្រែបម្រួលដែលមានលក្ខណៈគួរឱ្យកត់សម្គាល់

ក្នុងឆ្នាំរាយការណ៍ ក្រុមហ៊ុនបានសង្កេតឃើញនូវបម្រែបម្រួលសំខាន់ៗដែលមានឥទ្ធិពលលើហានិភ័យធានារ៉ាប់រង ដូចខាងក្រោម៖

- ការកើនឡើងនៃទំហំអាជីវកម្ម និងផលប៉ុន្តែងធានារ៉ាប់រង បានធ្វើឱ្យក្រុមហ៊ុនមានការប្រឈមនឹងហានិភ័យកាន់តែច្រើន ដែលតម្រូវឱ្យពង្រឹងការវាយតម្លៃហានិភ័យ និង ការធានាទទួលបានហានិភ័យឱ្យកាន់តែម៉ត់ចត់។
- ការប្រែប្រួលនៃភាពញឹកញាប់និងទំហំនៃសំណងក្នុងផលិតផលមួយចំនួនដោយសារកត្តាសេដ្ឋកិច្ចការកើនឡើងនៃថ្លៃជួសជុល និងថ្លៃសេវាវេជ្ជសាស្ត្របានជះឥទ្ធិពល ដល់អត្រាសំណង និងតម្រូវឱ្យក្រុមហ៊ុនពិនិត្យឡើងវិញនូវអាត្រាបុព្វលាភ និងលក្ខខណ្ឌធានារ៉ាប់រង។
- ការកើនឡើងនៃហានិភ័យគ្រោះមហន្តរាយ(CatastropheRisk)ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុនិងព្រឹត្តិការណ៍ធម្មជាតិបានបង្កើនសក្តានុពលនៃការខាតបង់ ក្នុងពេលតែមួយលើប័ណ្ណសន្យារ៉ាប់រងច្រើន។
- ការប្រែប្រួលលក្ខខណ្ឌទីផ្សារធានារ៉ាប់រងបន្តរួមទាំងការកែសម្រួលលក្ខខណ្ឌ កម្រិតរក្សាទុកហានិភ័យ(Retention)និងតម្លៃធានារ៉ាប់រងបន្ត បានជំរុញឱ្យក្រុមហ៊ុនពិនិត្យ និងកែលម្អកម្មវិធីធានារ៉ាប់រងបន្តឱ្យស្របតាមកម្រិតហានិភ័យរបស់ខ្លួន។
- ការប្រើប្រាស់ទិន្នន័យ និងបច្ចេកវិទ្យាវិភាគហានិភ័យ កាន់តែទូលំទូលាយ បានជួយបង្កើនភាពត្រឹមត្រូវក្នុងការវាយតម្លៃហានិភ័យ ការកំណត់តម្លៃបុព្វលាភ និង ការព្យាករណ៍ការទាមទារសំណង។

ដើម្បីគ្រប់គ្រងហានិភ័យធានារ៉ាប់រង ក្រុមហ៊ុនបានអនុវត្តវិធានការសំខាន់ៗដូចជា៖

- អនុវត្តគោលនយោបាយ និងស្តង់ដារធានាទទួលបានហានិភ័យ (Underwriting Guidelines) ប្រកបដោយវិន័យ។
- ពិនិត្យ និងកែសម្រួលអាត្រាបុព្វលាភ និងលក្ខខណ្ឌប័ណ្ណសន្យាឱ្យស្របតាមបទពិសោធន៍សំណង និងនិន្នាការទីផ្សារ។
- បង្កើត និងពិនិត្យបម្រុងបច្ចេកទេសជាប្រចាំ ដើម្បីធានាថាមានភាពគ្រប់គ្រាន់សម្រាប់ការទូទាត់សំណងនាពេលអនាគត។
- រៀបចំកម្មវិធីធានារ៉ាប់រងបន្តជាមួយក្រុមហ៊ុនធានារ៉ាប់រងបន្តដែលមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងមានចំណាត់ថ្នាក់ឥណទានល្អ ដើម្បីកាត់បន្ថយការប្រមូលផ្តុំ ហានិភ័យ។
- តាមដានសូចនាករសំខាន់ៗ ដូចជាអនុបាតការបាត់បង់ អនុបាតការធ្វើសំណង និងលទ្ធផលនៃការធានាទទួលបានហានិភ័យ ដើម្បីវាយតម្លៃប្រសិទ្ធភាពនៃការគ្រប់គ្រង ហានិភ័យ។
- អនុវត្តការវិភាគសេណារីយ៉ូ និងការធ្វើតេស្តភាពធន់ ដើម្បីវាយតម្លៃផលប៉ះពាល់ពីព្រឹត្តិការណ៍ធ្ងន់ធ្ងរ និងកែលម្អផែនការឆ្លើយតប។

ឃ. ហានិភ័យទីផ្សារ

- ការវិភាគ និងគ្រប់គ្រង

ហានិភ័យទីផ្សារកើតឡើងពីការប្រែប្រួលនៃកត្តាទីផ្សារ ដូចជា អត្រាការប្រាក់ អត្រាប្តូរប្រាក់ តម្លៃមូលបត្រ និងតម្លៃទ្រព្យសកម្មដែលអាចជះឥទ្ធិពលដល់តម្លៃផលប៉ុន្តែង វិនិយោគប្រាក់ចំណូលពីការវិនិយោគនិងស្ថិរភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។សម្រាប់ក្រុមហ៊ុនធានារ៉ាប់រងហានិភ័យទីផ្សារមានសារៈសំខាន់ដោយសារទ្រព្យសកម្មវិនិយោគ ត្រូវបានប្រើប្រាស់ដើម្បីកាត់ទ្រព្យកិច្ចចំពោះម្ចាស់ប័ណ្ណសន្យារ៉ាប់រង និងរក្សាភាពរឹងមាំផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

- ការបម្រែបម្រួលគួរឱ្យកត់សម្គាល់នៃហានិភ័យទីផ្សារ

- ការប្រែប្រួលអត្រាការប្រាក់ បានប៉ះពាល់ដល់តម្លៃទីផ្សារនៃមូលបត្របំណុល និងប្រាក់ចំណូលពីការវិនិយោគ។ ក្រុមហ៊ុនតាមដាននិន្នាការអត្រាការប្រាក់ និងកែសម្រួល រចនាសម្ព័ន្ធផលប៉ុន្តែងវិនិយោគឱ្យស្របតាមស្ថានភាពទីផ្សារ។
- ការប្រែប្រួលអត្រាប្តូរប្រាក់អាចជះឥទ្ធិពលដល់ទ្រព្យសកម្មបំណុលដែលកំណត់ជាប្រភេទប័ណ្ណបរទេស។ទោះជាយ៉ាងណាក្រុមហ៊ុនបានរក្សាការប្រឈមនឹងហានិភ័យ អត្រាប្តូរប្រាក់ក្នុងកម្រិតទាបតាមរយៈការគ្រប់គ្រងរូបិយប័ណ្ណ និងការផ្គត់ផ្គង់ទ្រព្យសកម្ម និងបំណុល។
- ការប្រែប្រួលតម្លៃទ្រព្យសកម្មហិរញ្ញវត្ថុនិងទីផ្សារវិនិយោគដែលបណ្តាលមកពីស្ថានភាពសេដ្ឋកិច្ចអតិថិជននិងភាពមិនប្រាកដប្រជានៃទីផ្សារសកលបានជំរុញឱ្យក្រុមហ៊ុន បន្តអនុវត្តយុទ្ធសាស្ត្រវិនិយោគប្រកបដោយការប្រុងប្រយ័ត្ន និងផ្តោតលើការរក្សាគុណភាពទ្រព្យសកម្ម។

៦. ការគ្រប់គ្រងហានិភ័យ

- ការប្រែប្រួលស្ថានភាពសេដ្ឋកិច្ចក្នុងស្រុក និងសកល បានបង្កើនភាពមិនប្រាកដប្រជានៃទីផ្សារហិរញ្ញវត្ថុដែលអាចប៉ះពាល់ដល់លទ្ធផលនៃការវិនិយោគ និងតម្លៃទីផ្សារនៃទ្រព្យសកម្ម។ ក្រុមហ៊ុនបានបន្តតាមដានស្ថានភាពសេដ្ឋកិច្ច និងធ្វើការវាយតម្លៃផលប៉ះពាល់ជាប្រចាំ។
- ដើម្បីគ្រប់គ្រងហានិភ័យទីផ្សារ ក្រុមហ៊ុនបានអនុវត្តវិធានការសំខាន់ៗដូចជា៖
- បែងចែកផលប៉ុន្តែវិនិយោគទៅលើប្រភេទទ្រព្យសកម្ម និងវិស័យផ្សេងៗ ដើម្បីកាត់បន្ថយការប្រមូលផ្តុំហានិភ័យ។
- អនុវត្តការគ្រប់គ្រងការផ្គត់ផ្គង់រវាងទ្រព្យសកម្ម និងបំណុល ដើម្បីកាត់បន្ថយហានិភ័យពីការប្រែប្រួលអត្រាការប្រាក់។
- កំណត់ដែនកំណត់វិនិយោគ និងត្រួតពិនិត្យការអនុវត្តឱ្យស្របតាមគោលនយោបាយវិនិយោគ។
- តាមដាននិន្នាការទីផ្សារ និងស្ថានភាពសេដ្ឋកិច្ចជាប្រចាំ ដើម្បីគាំទ្រដល់ការសម្រេចចិត្តវិនិយោគ។
- អនុវត្តការវិភាគសេណារីយ៉ូ និងការធ្វើតេស្តភាពធន ដើម្បីវាយតម្លៃផលប៉ះពាល់ពីការប្រែប្រួលអត្រាការប្រាក់ អត្រាប្តូរប្រាក់ និងតម្លៃទ្រព្យសកម្ម។

ង. ហានិភ័យសន្ទនីយភាព

- ការវិភាគ និងគ្រប់គ្រង

ហានិភ័យសន្ទនីយភាពជាហានិភ័យដែលក្រុមហ៊ុនមិនអាចមានសាច់ប្រាក់ឬទ្រព្យសកម្មដែលអាចបង្កើនជាសាច់ប្រាក់បានទាន់ពេលវេលាដើម្បីបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួន ដូចជាការទូទាត់សំណង ការសងបំណុល និងការចំណាយប្រតិបត្តិការផ្សេងៗ។ សម្រាប់ក្រុមហ៊ុន ការរក្សាកម្រិតសន្ទនីយភាពគ្រប់គ្រាន់ គឺជាកត្តាសំខាន់ក្នុងការធានាសមត្ថភាពបំពេញកាតព្វកិច្ចចំពោះម្ចាស់បណ្ណសន្យារ៉ាប់រង និងរក្សាស្ថិរភាពហិរញ្ញវត្ថុក្នុងរយៈពេលវែង។

ក្រុមហ៊ុនអនុវត្តគោលនយោបាយគ្រប់គ្រងហានិភ័យសន្ទនីយភាពដោយផ្ដោតលើការធ្វើផែនការលំហូរសាច់ប្រាក់ ការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល និងការរក្សាទ្រព្យសកម្មដែលមានសន្ទនីយភាពខ្ពស់ ដើម្បីធានាថាក្រុមហ៊ុនអាចបំពេញកាតព្វកិច្ចហិរញ្ញវត្ថុបានគ្រប់ពេលវេលា។

- បម្រែបម្រួលដែលមានលក្ខណៈគួរឱ្យកត់សម្គាល់

- ការកើនឡើងនៃទំហំអាជីវកម្ម បានធ្វើឱ្យលំហូរសាច់ប្រាក់ចូលពីប្រព័ន្ធលាភាពធានារ៉ាប់រងកើនឡើង ស្របពេលដែលកាតព្វកិច្ចទូទាត់សំណង និងការចំណាយប្រតិបត្តិការក៏មានការកើនឡើងផងដែរ។ ក្រុមហ៊ុនបានតាមដានលំហូរសាច់ប្រាក់យ៉ាងជិតស្និទ្ធ ដើម្បីរក្សាតុល្យភាពរវាងចំណូល និងចំណាយ។
- ការប្រែប្រួលអត្រាការប្រាក់ និងស្ថានភាពទីផ្សារហិរញ្ញវត្ថុ អាចប៉ះពាល់ដល់លទ្ធភាពបង្កើនទ្រព្យសកម្មយចំនួនទៅជាសាច់ប្រាក់ និងផលចំណេញពីការវិនិយោគ។ ដើម្បីឆ្លើយតប ក្រុមហ៊ុនបានរក្សាសមាមាត្រទ្រព្យសកម្មដែលមានសន្ទនីយភាពខ្ពស់ក្នុងផលប៉ុន្តែវិនិយោគ។
- ការប្រែប្រួលនៃការទាមទារសំណង ជាពិសេសក្នុងករណីព្រឹត្តិការណ៍ធ្ងន់ធ្ងរ ឬគ្រោះមហន្តរាយ អាចបង្កើនតម្រូវការសាច់ប្រាក់ក្នុងរយៈពេលខ្លី។ ក្រុមហ៊ុនបានបន្តពង្រឹងកម្មវិធីធានារ៉ាប់រងបន្ត និងរក្សាបម្រុងបច្ចេកទេសគ្រប់គ្រាន់ ដើម្បីកាត់បន្ថយសម្ពាធលើសាច់ប្រាក់។
- ការពង្រឹងការគ្រប់គ្រងលំហូរសាច់ប្រាក់ តាមរយៈការប្រើប្រាស់ប្រព័ន្ធរាយការណ៍ និងការព្យាករណ៍លំហូរសាច់ប្រាក់ បានជួយឱ្យក្រុមហ៊ុនអាចកំណត់ និងដោះស្រាយតម្រូវការសាច់ប្រាក់បានទាន់ពេលវេលា។

ដើម្បីគ្រប់គ្រងហានិភ័យសន្ទនីយភាព ក្រុមហ៊ុនបានអនុវត្តវិធានការសំខាន់ៗដូចជា៖

- រៀបចំការព្យាករណ៍លំហូរសាច់ប្រាក់ក្នុងរយៈពេលខ្លី មធ្យម និងវែង។
- រក្សាសមតុល្យរវាងទ្រព្យសកម្ម និងបំណុល តាមរយៈការគ្រប់គ្រង
- វិនិយោគក្នុងទ្រព្យសកម្មដែលមានគុណភាពខ្ពស់ និងមានសន្ទនីយភាពល្អ ដើម្បីអាចបង្កើនជាសាច់ប្រាក់បានឆាប់រហ័សនៅពេលចាំបាច់។
- ត្រួតពិនិត្យស្ថានភាពសន្ទនីយភាព និងកម្រិតសាច់ប្រាក់ជាប្រចាំ ព្រមទាំងរាយការណ៍ទៅគណៈគ្រប់គ្រង។
- អនុវត្តការវិភាគសេណារីយ៉ូ និងការធ្វើតេស្តភាពធន ដើម្បីវាយតម្លៃសមត្ថភាពទប់ទល់នឹងស្ថានភាពដែលមានតម្រូវការសាច់ប្រាក់ខ្ពស់។
- ពិនិត្យ និងធ្វើបច្ចុប្បន្នភាពផែនការគ្រប់គ្រងសន្ទនីយភាពជាប្រចាំ ដើម្បីធានាថាក្រុមហ៊ុនមានការត្រៀមខ្លួនរួចជាស្រេចសម្រាប់ស្ថានភាពមិនប្រក្រតី។

ច. នីតិវិធីនៃការអនុវត្ត វិធានការយកចិត្តទុកដាក់ស្គាល់អតិថិជន និងដៃគូពាក់ព័ន្ធ

ដើម្បីអនុវត្តវិធានការយកចិត្តទុកដាក់ស្គាល់អតិថិជន និងដៃគូពាក់ព័ន្ធឱ្យមានប្រសិទ្ធភាព និងស្របតាមបទប្បញ្ញត្តិច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម កាមិនកូ ត្រូវអនុវត្តតាមនីតិវិធីជាជំហានៗដូចខាងក្រោម៖

- ការប្រមូលព័ត៌មាន និងអត្តសញ្ញាណកម្ម ធ្វើឡើងនៅពេលចាប់ផ្តើមទំនាក់ទំនងអាជីវកម្មដោយប្រមូលព័ត៌មានមូលដ្ឋានពីអតិថិជន ឬដៃគូពាក់ព័ន្ធ៖

- បុគ្គលរូបវន្ត៖ ឈ្មោះពេញ ថ្ងៃខែឆ្នាំកំណើត សញ្ជាតិ មុខរបរ អាសយដ្ឋានបច្ចុប្បន្ន និងគោលបំណងនៃការបើកគណនី ឬធ្វើប្រតិបត្តិការ។
- នីតិបុគ្គល (ក្រុមហ៊ុន/ស្ថាប័ន)៖ ឈ្មោះក្រុមហ៊ុន ទម្រង់ច្បាប់ លេខចុះបញ្ជីពាណិជ្ជកម្ម អាសយដ្ឋានទីស្នាក់ការ និងព័ត៌មានរបស់បុគ្គលម្ចាស់កម្មសិទ្ធិអត្ថប្រយោជន៍ចុងក្រោយដែលជាអ្នកកាន់កាប់ ឬគ្រប់គ្រងក្រុមហ៊ុនពិតប្រាកដ (ចាប់ពី ២០% ឬ ២៥% ឡើងទៅ)។

- ការផ្ទៀងផ្ទាត់ឯកសារ ត្រូវពិនិត្យភាពត្រឹមត្រូវនៃព័ត៌មាន ដោយតម្រូវឱ្យអតិថិជនផ្តល់ឯកសារច្បាប់ដើមដែលមានសុពលភាព និងចេញដោយអាជ្ញាធរផ្លូវការ ដើម្បីផ្ទៀងផ្ទាត់៖

- អតិថិជនទូទៅ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន (Passport) ឬសៀវភៅស្នាក់នៅ/គ្រួសារ។
- ក្រុមហ៊ុន/ដៃគូពាក់ព័ន្ធ៖ វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម លក្ខន្តិកៈក្រុមហ៊ុន លិខិតអនុញ្ញាតអាជីវកម្ម និងឯកសារអត្តសញ្ញាណរបស់តំណាងស្របច្បាប់ ឬក្រុមប្រឹក្សាភិបាល។

- ការវាយតម្លៃ និងចាត់ថ្នាក់កម្រិតហានិភ័យ

កំណត់កម្រិតនៃការយកចិត្តទុកដាក់ដោយផ្អែកលើព័ត៌មានដែលប្រមូលបាន ស្ថាប័នត្រូវចាត់ថ្នាក់អតិថិជនទៅតាមកម្រិតហានិភ័យដើម្បីអនុវត្តវិធានការសមស្រប៖

- ហានិភ័យទាប៖ អតិថិជនជាស្ថាប័នរដ្ឋ ឬក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារភាគហ៊ុន។ នីតិវិធីត្រូវបានសម្រួលឱ្យសាមញ្ញជាងមុន។
- ហានិភ័យមធ្យម៖ អតិថិជនទូទៅដែលមានប្រភពចំណូលច្បាស់លាស់។ អនុវត្តការផ្ទៀងផ្ទាត់តាមស្តង់ដារ។

៦. ការគ្រប់គ្រងហានិភ័យ

- ហានិភ័យខ្ពស់៖ ត្រូវអនុវត្តវិធានការបង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុត។ អតិថិជនក្នុងក្រុមនេះរួមមាន៖
 - បុគ្គលដែលមានឥទ្ធិពលនយោបាយ ឬគ្រួសារ/សហការីជិតស្និទ្ធរបស់ពួកគេ។
 - អតិថិជនដែលមកពីប្រទេសមានហានិភ័យខ្ពស់ (ជាប់បញ្ជីប្រព័ន្ធ ឬបញ្ជីខ្មៅរបស់ FATF)។
 - អាជីវកម្មដែលប្រើប្រាស់សាច់ប្រាក់សុទ្ធក្នុងទំហំធំៗ (ដូចជា កាស៊ីណូ ហាងពេជ្រ)។
- ការស្គាល់អត្តសញ្ញាណអតិថិជនមិនមែនធ្វើតែមួយម្តងទេនៅពេលបើកគណនី ឬដាក់ពាក្យស្នើសុំធានារ៉ាប់រងហើយចប់នោះទេ គឺត្រូវ៖
 - តាមដានប្រតិបត្តិការហិរញ្ញវត្ថុរបស់អតិថិជនជាប្រចាំ ដើម្បីមើលថា តើវាស្របនឹងកម្រិតចំណូល និងទម្រង់អាជីវកម្មរបស់គាត់ដែរឬទេ។
 - ធ្វើបច្ចុប្បន្នភាពទិន្នន័យទៅតាមកាលកំណត់ដូចជា អតិថិជនហានិភ័យខ្ពស់ត្រូវធ្វើបច្ចុប្បន្នភាពរៀងរាល់ ១ ឆ្នាំម្តង ហានិភ័យមធ្យម ៣ ឆ្នាំម្តង។
 - រាយការណ៍ទៅកាន់អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុតាមៗ ប្រសិនបើឃើញ ប្រតិបត្តិការសង្ស័យ ។
- បម្រែបម្រួលសំខាន់ៗក្នុងការអនុវត្តនាពេលបច្ចុប្បន្ន៖
 - ការពិនិត្យបញ្ជីទណ្ឌកម្ម៖ បច្ចុប្បន្ន ប្រព័ន្ធគ្រប់គ្រងហានិភ័យត្រូវបានភ្ជាប់ជាមួយទិន្នន័យសកល (ដូចជា បញ្ជីទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ UN, OFAC) ដើម្បីស្វែងរកឈ្មោះអតិថិជន ឬដៃគូពាក់ព័ន្ធតាមៗនៅពេលវាយបញ្ចូលក្នុងប្រព័ន្ធ ការពារកុំឱ្យមានការប្រគល់សាច់ប្រាក់ទៅបុគ្គលខុសច្បាប់។
 - ការកាត់ត្រាទុក៖ រាល់ឯកសារអត្តសញ្ញាណ និងប្រវត្តិប្រតិបត្តិការទាំងអស់ ត្រូវតែរក្សាទុកក្នុងប្រព័ន្ធសុវត្ថិភាពយ៉ាងហោចណាស់ ៥ ឆ្នាំ (គិតចាប់ពីថ្ងៃដែលបញ្ចប់ទំនាក់ទំនងអាជីវកម្មជាមួយអតិថិជននោះ) ដើម្បីទុកជាភស្តុតាងសម្រាប់ការត្រួតពិនិត្យផ្លូវច្បាប់។

៧. ព័ត៌មានអំពីចីរភាព

នៅក្នុងដំណើរការអាជីវកម្មធានារ៉ាប់រងទូទៅ ប្រកបដោយទំនួលខុសត្រូវ និងផ្តល់តម្លៃរយៈពេលវែង សម្រាប់ភាគីពាក់ព័ន្ធទាំងអស់ កាមិនកូ បានរួមបញ្ចូលនូវកត្តាបរិស្ថាន សង្គម និងអភិបាលកិច្ច ទៅក្នុងប្រតិបត្តិការស្នូលរបស់ក្រុមហ៊ុន ។ ដើម្បីឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត កាមិនកូ បានអនុវត្តសកម្មភាពប្រកាន់ខ្ជាប់នូវគោលការណ៍ និងក្រមសីលធម៌ល្អ ដែលជះឥទ្ធិពលល្អ ដល់អភិបាលកិច្ច បរិស្ថាន និងសង្គម សម្រេចបានលទ្ធផលប្រកបដោយចីរភាព ។

លទ្ធផលនៃការអនុវត្តអភិបាលកិច្ចប្រកបដោយចីរភាព

នៅក្នុងឆ្នាំ២០២៥នេះ **កាមិនកូ** បានគ្រប់គ្រងប្រតិបត្តិការអាជីវកម្មប្រកបដោយទំនួលខុសត្រូវ ទំនុកចិត្ត និងតម្លាភាព តាមរយៈការអនុវត្តសកម្មភាពដូចខាងក្រោម៖

- អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ និងបទប្បញ្ញត្តិរបស់អាជ្ញាធរពាក់ព័ន្ធ។
- ការអនុវត្តគោលការណ៍តាមគោលការណ៍ និងបទបញ្ជាផ្ទៃក្នុង ។
- ការគ្រប់គ្រងហានិភ័យ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព។
- មានក្រមសីលធម៌ល្អក្នុងការផ្សព្វផ្សាយ និងពន្យល់រក្សា៖ ក្បាលអំពីលក្ខខណ្ឌបណ្តុះបណ្តាលស្មារតីរ៉ាប់រង ដល់អតិថិជន
- បានរៀបចំប្រព័ន្ធក្នុងការប្រឆាំងការក្លែងបន្លំ និងការលាងសម្អាតប្រាក់ និងការការពារផលប្រយោជន៍របស់អតិថិជន និងភាគីពាក់ព័ន្ធ។
- រក្សាបាននូវកម្រិតសាធារណគ្រប់គ្រាន់ ដើម្បីធានាបាននូវសមត្ថភាពក្នុងការបំពេញកាតព្វកិច្ចបំណុល ដែលអាចផ្តល់ទំនុកចិត្តដល់អតិថិជន និងភាគីទុនិក។

ផលប៉ះពាល់សង្គម

ចំពោះផ្នែកសង្គម**កាមិនកូ**បានប្រកាន់ខ្ជាប់នូវក្រមសីលធម៌ការគោរពសិទ្ធិនិងចៀសវាងសកម្មភាពទាំងឡាយណាដែលផ្តល់ផលប៉ះពាល់ដល់បញ្ហាសង្គម។**កាមិនកូ**បានផ្តល់សេវាធានារ៉ាប់រងប្រកបដោយគុណភាព ទំនុកចិត្ត និងយុត្តិធម៌នៃចំពោះ អតិថិជន និងភាគីពាក់ព័ន្ធ ។ បន្ថែមពីនេះទៅទៀត **កាមិនកូ** បានអភិវឌ្ឍធនធានមនុស្សតាមរយៈការផ្តល់ឱកាសការងារចែករំលែកចំណេះដឹងបទពិសោធន៍តាមរយៈការបណ្តុះបណ្តាល និងអភិវឌ្ឍបុគ្គលិកព្រមទាំងលើកកម្ពស់បរិយាសន៍ហិរញ្ញវត្ថុ និងការយល់ដឹងអំពីធានារ៉ាប់រង តាមរយៈការចូលរួមក្នុងសិក្ខាសាលា វគ្គបណ្តុះបណ្តាល ទិវាធានារ៉ាប់រង និងកម្មវិធីផ្សេងទៀត ដែលរៀបចំឡើងដោយ និយ័តករធានារ៉ាប់រងកម្ពុជា ។ ជាលទ្ធផលនៃសកម្មភាពទាំងឡាយនេះ **កាមិនកូ** ទទួលបានការពេញចិត្ត និងទំនុកចិត្តកាន់តែខ្លាំងពីអតិថិជនដែលអាចរក្សាអតិថិជនចាស់បានយូរអង្វែង ព្រមទាំងបានបង្កើតបាននូវទំនាក់ទំនងល្អ និងជិតស្និទ្ធជាមួយ បុគ្គលិក អតិថិជន ដៃគូសហការ និងភាគីពាក់ព័ន្ធ ។

ផលប៉ះពាល់បរិស្ថាន

កាមិនកូបានចូលរួមយ៉ាងសកម្មក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថានតាមរយៈសកម្មភាពប្រចាំថ្ងៃនៅក្នុងក្រុមហ៊ុនដោយកាត់បន្ថយការប្រើប្រាស់ក្រដាសនិងប្រើប្រព័ន្ធខ្ចីជីថលជំនួសវិញ ព្រមទាំងការសន្សំសំចៃថាមពលអគ្គិសនី ការប្រើប្រាស់រថយន្ត Hybrid ដែលជួយកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងកាត់បន្ថយការបញ្ចេញកាកសំណល់ជាដើម។ ទន្ទឹមនឹងនេះបានលើកទឹកចិត្តដល់កម្មករនិយោជិតគ្រប់ជាន់ថ្នាក់ទាំងអស់ចូលរួមក្នុងសកម្មភាពកាត់បន្ថយផលប៉ះពាល់លើបរិស្ថាននិងបម្រែបម្រួលអាកាសធាតុ ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានប្រកបដោយចីរភាព ។

របាយការណ៍ហិរញ្ញវត្ថុដែល ធ្វើសវនកម្ម ដោយសវនករឯករាជ្យ

ក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា “ភាវិនគូ”
(ធុរកិច្ចពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ហិរញ្ញវត្ថុ និង
របាយការណ៍របស់សមាជិករាល់គ្នា
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

(របាយការណ៍ជាភាសាខ្មែរនេះ ត្រូវបានបកប្រែចេញពីរបាយការណ៍ភាសាអង់គ្លេស។ ប្រសិនបើមានការបកប្រែមានភាពខុសគ្នា
រវាងភាសាអង់គ្លេសនិងភាសាខ្មែរ សូមយករបាយការណ៍ជាភាសាអង់គ្លេសជាគោល។)

លេខបញ្ជីពាណិជ្ជកម្ម:

០០០១៩៧៤១

ក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា “ភាវិនភ័យ”

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

ព័ត៌មានអំពីក្រុមហ៊ុន

ក្រុមប្រឹក្សាភិបាល:

លោកជំទាវ ឧកញ៉ា សាត ណារី

លោក ជួង វិបុល

លោក ប៉ាវ សុផល

លោកស្រី ឯម សុគន្ធារី

លោក តូច បុញ្ញា

លោក ហួយ សុខ

លោក ម៉ៅ ចាន់ផល

លោកស្រី ហង់ ស៊ីបូរីន

ទីស្នាក់ការ:

អគារលេខ ២៨ កែងផ្លូវព្រះអង្គអេង និង

ផ្លូវព្រះមហាក្សត្រីយានីកុសមៈ

ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ព្រះរាជាណាចក្រកម្ពុជា

ធនាគារចម្បង:

ធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់

ធនាគារ វិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី

ធនាគារ កាណាឌីយ៉ា ក.អ

ធនាគារ ពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក

ធនាគារ ពាណិជ្ជ ទីមួយ

ធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក

សវនករ:

ប៊ី ឌី អូ (ខេមបូឌា) លីមីតធីត

លេខបញ្ជីពាណិជ្ជកម្ម៖
០០០១៩៧៤១

ក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា “កាមិនតូ”
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

មាតិកា	ទំព័រ
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	១ - ៤
របាយការណ៍របស់សវនករឯករាជ្យ	៥ - ៨
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	៩
របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗ	១០ - ១១
របាយការណ៍បម្រែបម្រួលមូលធន	១២
របាយការណ៍លំហូរសាច់ប្រាក់	១៣ - ១៤
កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ	១៥ - ៤២

ក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា “កាមិនកូ”
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលសូមដាក់ជូននូវរបាយការណ៍ ព្រមទាំងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា “កាមិនកូ” ហៅកាត់ថា (“ក្រុមហ៊ុន”) សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺការផ្តល់សេវាធានារ៉ាប់រងទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពុំមានការផ្លាស់ប្តូរជាសារវន្តសម្រាប់សកម្មភាពចម្បងរបស់ក្រុមហ៊ុនក្នុងអំឡុងកាលបរិច្ឆេទនេះទេ។

លទ្ធផលនៃប្រតិបត្តិការ

	ដុល្លារអាមេរិក	ពាន់រៀល
ខាតសម្រាប់កាលបរិច្ឆេទ	៥១២.៥៨៥	២.០៥៥.៩៨០

ភាគលាភ

ក្រុមប្រឹក្សាភិបាល ពុំបានណែនាំឱ្យមានការទូទាត់ភាគលាភណាមួយ សម្រាប់កាលបរិច្ឆេទបច្ចុប្បន្នទេ។

ទុនបម្រុង និងសំវិធានធន

ពុំមានការផ្ទេរជាសារវន្តទៅ ឬពីទុនបម្រុង ឬសំវិធានធនក្នុងអំឡុងកាលបរិច្ឆេទនេះទេ។

បំណុលពិបាកទារ និងបំណុលជាប់សង្ស័យ

នៅមុនពេលដែលរបាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗ និងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថាវិធានការទាក់ទងទៅនឹងការលុបចោលបំណុលពិបាកទារ និងការធ្វើសំវិធានធនសម្រាប់បំណុលជាប់សង្ស័យត្រូវបានធ្វើឡើង ហើយមានការជឿជាក់ថាមិនមានបំណុលពិបាកទារ និងសំវិធានធនគ្រប់គ្រាន់ត្រូវបានធ្វើឡើងសម្រាប់បំណុលជាប់សង្ស័យ។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងបណ្តាលឱ្យមានភាពចាំបាច់ក្នុងការលុបចោលបំណុលពិបាកទារ ឬចំនួនសំវិធានធនសម្រាប់បំណុលជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានភាពមិនគ្រប់គ្រាន់ជាសារវន្តឡើយ។

ទ្រព្យសកម្មចរន្ត

នៅមុនពេលដែលរបាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗ និងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មចរន្តដែលមិនមានតម្លៃស្មើនឹងតម្លៃទីផ្សារ នៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ក្រុមហ៊ុន ត្រូវបានកាត់បន្ថយតម្លៃឱ្យនៅត្រឹមតម្លៃដែលរំពឹងទុកនឹងអាចលក់បានលើទីផ្សារ។

ក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា “កាមិនតូ”
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ក្រុមប្រឹក្សាភិបាល (ត)

ទ្រព្យសកម្មចរន្ត (ត)

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងបណ្តាលឱ្យមានការភ័ន្តច្រឡំដល់ការកំណត់តម្លៃទ្រព្យសកម្មចរន្ត នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនឡើយ។

វិធីសាស្ត្រកំណត់តម្លៃ

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលបានកើតឡើងនិងដែលអាចបណ្តាលឱ្យមានការភ័ន្តច្រឡំ ឬមានភាពមិនត្រឹមត្រូវដល់វិធីសាស្ត្រកំណត់តម្លៃ ដែលបានអនុវត្តក្នុងមកលើទ្រព្យសកម្ម និងបំណុលរបស់ក្រុមហ៊ុនឡើយ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

នាការបរិច្ឆេទនៃរបាយការណ៍នេះពុំមាន៖

(១) បន្ទុកណាមួយលើទ្រព្យសកម្មរបស់ក្រុមហ៊ុន ដែលបានកើតឡើង ដោយសារការដាក់បញ្ចាំសម្រាប់ធានាបំណុលរបស់បុគ្គលណាម្នាក់ឡើយ ចាប់តាំងពីចុងការិយបរិច្ឆេទនេះ ឬ

(២) បំណុលយថាហេតុណាមួយរបស់ក្រុមហ៊ុនដែលបានកើតឡើងចាប់តាំងពីចុងការិយបរិច្ឆេទនេះ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗដែលត្រូវបានទាមទារឱ្យសង ឬអាចត្រូវបានទាមទារឱ្យសង ក្នុងអំឡុងពេល ១២ខែ បន្ទាប់ពីចុងការិយបរិច្ឆេទនេះ ដែលនឹងមានផលប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបំពេញកាតព្វកិច្ចសងបំណុលរបស់ខ្លួន នៅថ្ងៃកំណត់សងនោះទេ។

ការផ្លាស់ប្តូរនៃហេតុការណ៍

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលមិនត្រូវបានវែកញែកក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែលបណ្តាលឱ្យមានចំនួនទឹកប្រាក់ ដែលបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានការភ័ន្តច្រឡំឡើយ។

ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ក្នុងអំឡុងការិយបរិច្ឆេទនេះ មិនបានទទួលរងនូវឥទ្ធិពលធ្ងន់ធ្ងរ ដែលកើតចេញពីកត្តាផ្សេងៗ ប្រតិបត្តិការ ឬព្រឹត្តិការណ៍ទាំងឡាយ ដែលមានលក្ខណៈជាសាមញ្ញ និងមិនប្រក្រតីនោះឡើយ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះចុងការិយបរិច្ឆេទ មកទល់នឹងថ្ងៃចេញរបាយការណ៍នេះ ពុំមានកត្តា ប្រតិបត្តិការ ឬព្រឹត្តិការណ៍ដែលមានលក្ខណៈជាសាមញ្ញ ឬមិនប្រក្រតីណាមួយបានកើតឡើង ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធផលអាជីវកម្ម សម្រាប់ការិយបរិច្ឆេទ ដែលរបាយការណ៍ត្រូវបានធ្វើឡើងឡើយ។

ដើមទុន

ក្រុមហ៊ុន ពុំមានការបោះផ្សាយភាគហ៊ុនណាមួយ ក្នុងអំឡុងការិយបរិច្ឆេទនេះទេ។

ក្រុមហ៊ុនពុំមានកិច្ចសន្យាផ្តល់ភាគហ៊ុនមិនទាន់បោះផ្សាយ និងមិនមានភាគហ៊ុនក្រោមកិច្ចសន្យាផ្តល់សិទ្ធិជាភាគហ៊ុនរបស់ក្រុមហ៊ុននៅចុងការិយបរិច្ឆេទនេះទេ។

ក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា “ភាវិនគរ”
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ក្រុមប្រឹក្សាភិបាល (ត)

សមាជិកក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល ដែលនៅបម្រើការចាប់តាំងពីកាលបរិច្ឆេទរបាយការណ៍ចុងក្រោយរួមមាន៖

លោកជំទាវ ឧកញ៉ា សាត ណារី

លោក ជួង វិបុល

លោក ប៉ា សុផល

លោកស្រី ឯម សុគន្ធារី

លោក តូច បុប្ផា

លោក ហួយ សុខ

លោក ម៉ៅ ចាន់ផុល

លោកស្រី ហង់ ស៊ីបូរីន

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

ក្នុងអំឡុង និងចុងការិយបរិច្ឆេទនេះ ពុំមានការរៀបចំណាមួយ ដែលមានក្រុមហ៊ុនជាភាគីមួយ ក្នុងគោលបំណង ជួយដល់ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយការទិញយកភាគហ៊ុន ឬលិខិត បំណុលពីក្រុមហ៊ុន ឬពីក្រុមហ៊ុនដទៃមួយទៀតឡើយ។

ចាប់តាំងពីចុងការិយបរិច្ឆេទកន្លងទៅ ក្រុមប្រឹក្សាភិបាលពុំបានទទួល ឬមានសិទ្ធិទទួលនូវអត្ថប្រយោជន៍ណាមួយ តាមរយៈការចុះកិច្ចសន្យាដែលបានធ្វើឡើងដោយក្រុមហ៊ុន ឬដោយក្រុមហ៊ុនដែលពាក់ព័ន្ធនាមួយ ជាមួយនឹង ក្រុមហ៊ុន ដែលក្រុមប្រឹក្សាភិបាលជាសមាជិក ឬក៏ជាមួយក្រុមហ៊ុនដែលក្រុមប្រឹក្សាភិបាលនោះមានអត្ថប្រយោជន៍ផ្នែក ហិរញ្ញវត្ថុជាសារវន្តឡើយ។ លើកលែងតែសម្រាប់អត្ថប្រយោជន៍ណាមួយដែលអាចត្រូវបានគេចាត់ទុកថាបានកើតឡើង ដោយសារប្រតិបត្តិការទាំងនោះ ដូចដែលបានបង្ហាញនៅក្នុងចំណាំ ២១ ចំពោះរបាយការណ៍ហិរញ្ញវត្ថុ។

ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល មានភារកិច្ចធ្វើការបញ្ជាក់អះអាងថា របាយការណ៍ហិរញ្ញវត្ថុដែលបានរៀបចំឡើង បង្ហាញនូវ ទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងលទ្ធផលនៃប្រតិបត្តិ- ការអាជីវកម្ម និងស្ថានភាពលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នេះ។ ក្នុងការរៀបចំ របាយការណ៍ហិរញ្ញវត្ថុទាំងនេះ ក្រុមប្រឹក្សាភិបាលតម្រូវឱ្យ៖

- (ក) អនុវត្តគោលនយោបាយគណនេយ្យសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ស្មានសមហេតុផល ហើយ បន្ទាប់មកធ្វើការអនុវត្តគោលនយោបាយទាំងនេះឱ្យបានជាប់លាប់
- (ខ) អនុលោមតាមលក្ខខណ្ឌតម្រូវនៃការលាតត្រដាងព័ត៌មាន ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃ កម្ពុជា (“ស.វ.ហ.អ.ក”) ឬ ប្រសិនបើមានការប្រាសចាកណាមួយពីស្តង់ដារទាំងនេះ ក្នុងការបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវ ក្រុមប្រឹក្សាភិបាលត្រូវប្រាកដថា ការប្រាសចាកទាំងនេះត្រូវបានលាតត្រដាង ពន្យល់ និងកំណត់ បរិមាណឱ្យបានសមរម្យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- (គ) រក្សាកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព

ក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា “ភាមិនត្ត”
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ក្រុមប្រឹក្សាភិបាល (ត)

ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលតម្រូវឱ្យ៖ (ត)

- (ឃ) រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែក្នុងករណី
មិនសមរម្យក្នុងការសន្មតថា ក្រុមហ៊ុននឹងបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគតដែលអាចប៉ាន់-
ស្មានបាន និង
- (ង) ត្រួតពិនិត្យ និងដឹកនាំ ក្រុមហ៊ុនឱ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចចិត្តជាសារវន្ត ដែលប៉ះពាល់ដល់
ប្រតិបត្តិការ និងដំណើរការរបស់ក្រុមហ៊ុន ហើយត្រូវប្រាកដថាសេចក្តីសម្រេចចិត្ត និង/ឬ សេចក្តីណែនាំទាំងនេះ
ត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
ក្រុមប្រឹក្សាភិបាលអះអាងថា ក្រុមហ៊ុនបានអនុវត្តតាមរាល់តម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់ចាប់ពីទំព័រទី ៩ ដល់ ៤២ ត្រូវបាន
រៀបចំដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហើយបង្ហាញនូវទិដ្ឋភាពពិត និង
ត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និង
ស្ថានភាពលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នេះ ។



ចុះហត្ថលេខាតាងនាមក្រុមប្រឹក្សាភិបាល

លោកជំទាវ ឧកញ៉ា សាត ណារី
ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦

លោក ជួង វិបុល
អគ្គនាយក

របាយការណ៍របស់សវនករឯករាជ្យជូនចំពោះភាគហ៊ុនិករបស់

ក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា “ភាមិនកូ”

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

(លេខបញ្ជីពាណិជ្ជកម្ម: ០០០១៩៧៤១)

សេចក្តីវាយការណ៍សវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

មតិយោបល់ Qualified

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា “ភាមិនកូ” ហៅកាត់ថា (“ក្រុមហ៊ុន”) ដែលមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ ការិយបរិច្ឆេទដែលបានបញ្ចប់នេះ និងកំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ រួមទាំងព័ត៌មានគោលនយោបាយ គណនេយ្យសារវន្ត ដែលបានបង្ហាញនៅទំព័រទី ៩ ដល់ ៤២។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់មកជាមួយនេះ បង្ហាញនូវទិដ្ឋភាពពិត និងត្រឹម ត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងស្ថានភាពលំហូរ សាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នេះ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា លើកលែងតែផលប៉ះពាល់ដែលអាចកើតមាននៃបញ្ហាដែលបានពិពណ៌នានៅក្នុងកថាខណ្ឌមូលដ្ឋានក្នុងការ បញ្ចេញមតិយោបល់ Qualified នៃរបាយការណ៍របស់យើងខ្ញុំ ។

មូលដ្ឋានក្នុងការបញ្ចេញមតិយោបល់ Qualified

ដូចដែលបានលាតត្រដាងនៅក្នុងកំណត់សម្គាល់លេខ ១០ នៃរបាយការណ៍ហិរញ្ញវត្ថុ ក្រុមហ៊ុនបានកត់ត្រា គណនីធានារ៉ាប់រង និងគណនីត្រូវទទួលផ្សេងៗនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលមាន ទឹកប្រាក់ចំនួន ៤.៥៣៨.១៧១ដុល្លារអាមេរិក និង ៤.៤៣៦.១១២ដុល្លារអាមេរិករៀងគ្នា។ យើងខ្ញុំមិនអាចទទួលបាននូវ ភស្តុតាងសវនកម្មសមស្របគ្រប់គ្រាន់ ក្នុងការកំណត់ភាពសមស្របទាក់ទងនឹងការវាយតម្លៃនៃការអាចទទួលបានមកវិញ នូវចំនួនខាងក្រោមនេះ ដែលស្ថិតក្នុងគណនីធានារ៉ាប់រង និងគណនីត្រូវទទួលផ្សេងៗ៖

- (ក) ទឹកប្រាក់ជំពាក់ដោយភាគីពាក់ព័ន្ធចំនួន ៣.៩១២.៥៨៥ដុល្លារអាមេរិក (២០២៤: ៣.៩១២.៥៨៥ដុល្លារអាមេរិក) និង
- (ខ) ទឹកប្រាក់ជំពាក់ដោយអភិបាល ចំនួន ២៨១.៩២០ដុល្លារអាមេរិក (២០២៤: ២៩០.៥៦០ដុល្លារអាមេរិក)។

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“ស.ស.អ.ក”)។ ទំនួលខុសត្រូវ របស់យើងខ្ញុំស្របតាមស្តង់ដារនេះ ត្រូវបានពណ៌នាបន្ថែមក្នុងកថាខណ្ឌ ទំនួលខុសត្រូវរបស់សវនករឯករាជ្យលើការធ្វើ សវនកម្មរបាយការណ៍ហិរញ្ញវត្ថុនៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូល បាន មានភាពគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិ qualified របស់យើងខ្ញុំ។

ទំនួលខុសត្រូវឯករាជ្យភាព និងក្រមសីលធម៌

យើងខ្ញុំមានភាពឯករាជ្យពីក្រុមហ៊ុនដោយ ស្របតាម ក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករជំនាញ (រួមទាំង ស្តង់ដារឯករាជ្យភាពអន្តរជាតិ) (“ក្រមសីលធម៌ IESBA”) របស់ក្រុមប្រឹក្សាស្តង់ដារសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករ ដែលពាក់ព័ន្ធទៅនឹងសវនកម្មរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាសដែលមានផលប្រយោជន៍សាធារណៈ រួមជាមួយនឹង តម្រូវការក្រមសីលធម៌ ដែលពាក់ព័ន្ធទៅនឹងសវនកម្មរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ហើយយើងបានបំពេញ នូវទំនួលខុសត្រូវខាងសីលធម៌ផ្សេងទៀតរបស់យើង ដោយអនុលោមតាមតម្រូវការនៃក្រមសីលធម៌ទាំងនេះ និងក្រម សីលធម៌ IESBA។

របាយការណ៍របស់សវនករឯករាជ្យជូនចំពោះភាគហ៊ុនិករបស់
ក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា “ភាមិនត្ថ”
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)
(លេខបញ្ជីពាណិជ្ជកម្ម៖ ០០០១៩៧៤១) (ត)

ព័ត៌មានក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកម្មខាងលើ

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន មានទំនួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ រួមមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ប៉ុន្តែមិនរួមបញ្ចូលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរបាយការណ៍សវនកម្មខាងលើរបស់យើងខ្ញុំទេ។

មតិយោបល់របស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មិនរួមបញ្ចូលព័ត៌មានផ្សេងៗ ហើយយើងខ្ញុំមិនផ្តល់នូវទម្រង់សន្និដ្ឋានជាបែបធានាណាមួយឡើយ។

ទាក់ទងនឹងការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន យើងខ្ញុំមានទំនួលខុសត្រូវក្នុងការអាននូវព័ត៌មានផ្សេងៗ និងពិចារណាថាតើព័ត៌មានផ្សេងៗមានភាពមិនសមស្របជាសាវ័ន្ត ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឬក៏ចំណេះដឹងរបស់យើងខ្ញុំដែលទទួលបានពីសវនកម្ម ឬបើមិនដូច្នោះទេ លេចឡើងមានកំហុសឆ្គងជាសាវ័ន្ត។

ផ្អែកលើកិច្ចការដែលយើងខ្ញុំបានអនុវត្ត ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសាវ័ន្តលើព័ត៌មានផ្សេងៗ យើងខ្ញុំតម្រូវឱ្យរបាយការណ៍នូវហេតុការណ៍ទាំងនោះ។ យើងខ្ញុំពុំមានអ្វីដើម្បីវាយការណ៍ក្នុងករណីនេះទេ។

ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការរៀបចំ និងបង្ហាញនូវទិដ្ឋភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។ ក្រុមប្រឹក្សាភិបាលក៏ទទួលខុសត្រូវក្នុងការរក្សានូវប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងសំខាន់ៗ ដែលក្រុមប្រឹក្សាភិបាលកំណត់ថា មានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឱ្យជៀសផុតពីកំហុសឆ្គងជាសាវ័ន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬការភ័ន្តច្រឡំ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាភិបាលជាអ្នកទទួលខុសត្រូវ ក្នុងការវាយតម្លៃទៅលើលទ្ធភាពបន្តប្រតិបត្តិការរបស់ក្រុមហ៊ុន ដោយឈរលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម ហើយធ្វើការលាតត្រដាង ប្រសិនបើមាននូវកត្តាដែលពាក់ព័ន្ធនឹងនិរន្តរភាពនៃដំណើរការអាជីវកម្ម ហើយប្រើប្រាស់នូវមូលដ្ឋានគណនេយ្យបែបអនិរន្តរភាព លុះត្រាតែក្រុមប្រឹក្សាភិបាលមានបំណងវិលវាយក្រុមហ៊ុន ឬបញ្ឈប់ប្រតិបត្តិការ ឬមិនមានជម្រើសប្រាកដណាមួយ ប៉ុន្តែត្រូវតែធ្វើដូច្នេះ។

ទំនួលខុសត្រូវរបស់សវនករឯករាជ្យលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺទទួលបានអំណះអំណាងយ៉ាងសមហេតុផល ថារបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនពុំមានកំហុសឆ្គងជាសាវ័ន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬការភ័ន្តច្រឡំ និងចេញនូវរបាយការណ៍សវនកម្មដែលរួមមាន មតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងយ៉ាងសមហេតុផល គឺជាអំណះអំណាងកម្រិតខ្ពស់មួយ ប៉ុន្តែមិនបានធានាថាការធ្វើសវនកម្មដែលអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា តែងតែរកឃើញនូវកំហុសឆ្គងជាសាវ័ន្តពេលដែលវាកើតមានឡើងនោះទេ។ កំហុសឆ្គងអាចកើតឡើងពីការក្លែងបន្លំ ឬការភ័ន្តច្រឡំ ត្រូវបានចាត់ទុកជាសាវ័ន្ត ប្រសិនបើជាលក្ខណៈមួយៗ ឬជាលក្ខណៈរួមផ្គុំ អាចមានឥទ្ធិពលលើការសម្រេចចិត្តសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់លើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

របាយការណ៍របស់សវនករឯករាជ្យជូនចំពោះភាគហ៊ុនិករបស់
ក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា “ភាមិនត្ថ”
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)
(លេខបញ្ជីពាណិជ្ជកម្ម៖ ០០០១៩៧៤១) (ត)

ទំនួលខុសត្រូវរបស់សវនករឯករាជ្យលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ (ត)

ជាផ្នែកមួយនៃសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដោយវិជ្ជាជីវៈ និងរក្សានូវការសង្ស័យដោយវិជ្ជាជីវៈនៅក្នុងសវនកម្មទាំងមូល។ យើងខ្ញុំក៏បាន៖

- កំណត់ និងការវាយតម្លៃហានិភ័យកំហុសឆ្គងជាសារវន្តក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ថាតើវាបណ្តាលមកពីការក្លែងបន្លំ ឬការភ័ន្តច្រឡំ ហើយធ្វើការរៀបចំ និងអនុវត្តតាមនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងទទួលបាននូវភស្តុតាងសវនកម្មដែលគ្រប់គ្រាន់ និងសមរម្យដើម្បីជាមូលដ្ឋានសម្រាប់មតិយោបល់របស់យើងខ្ញុំ។ ហានិភ័យនៃការមិនបានរកឃើញនូវកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ គឺខ្ពស់ជាងហានិភ័យដែលបណ្តាលមកពីការភ័ន្តច្រឡំ ដោយសារតែការក្លែងបន្លំអាចពាក់ព័ន្ធនឹងការយុបយិតគ្នា ការក្លែងបន្លំ ការលុបចោលដោយចេតនា ការបកស្រាយខុស ឬក៏ការបំពានលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់ពីការត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធទៅនឹងការធ្វើសវនកម្មមួយក្នុងគោលបំណង ដើម្បីរៀបចំនីតិវិធីសវនកម្មដែលសមរម្យនៅក្នុងកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់គោលបំណងនៃការបង្ហាញមតិយោបល់លើប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុននោះទេ។
- វាយតម្លៃភាពសមស្របនៃគោលនយោបាយគណនេយ្យ និងការប៉ាន់ស្មានគណនេយ្យសមហេតុផល និងកំណត់បង្ហាញដែលពាក់ព័ន្ធដែលបានរៀបចំដោយក្រុមប្រឹក្សាភិបាល។
- ធ្វើសេចក្តីសន្និដ្ឋានលើភាពសមស្របនៃមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម ដែលប្រើប្រាស់ដោយគណៈគ្រប់គ្រង និងផ្អែកលើភស្តុតាងដែលទទួលបាន ថាមានភាពមិនប្រាកដប្រជាភ័យឡើងជាសារវន្ត ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចប៉ះពាល់ដល់លទ្ធភាពបន្តប្រតិបត្តិការរបស់ខ្លួនដោយឈរលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា ភាពមិនប្រាកដប្រជាជាសារវន្តមួយកើតឡើងយើងខ្ញុំត្រូវបានតម្រូវឱ្យទាញការយកចិត្តទុកដាក់ក្នុងរបាយការណ៍សវនកម្ម និងការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឬក៏កែប្រែមតិយោបល់របស់យើងខ្ញុំ ប្រសិនបើការកំណត់ទាំងនោះមិនគ្រប់គ្រាន់។ សេចក្តីសន្និដ្ឋានយើងខ្ញុំ គឺផ្អែកលើភស្តុតាងសវនកម្មដែលទទួលបាន រហូតដល់ថ្ងៃចេញរបាយការណ៍សវនកម្ម។ ទោះជាយ៉ាងណាព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចនឹងបង្កឱ្យក្រុមហ៊ុនបញ្ឈប់និរន្តរភាពនៃដំណើរការអាជីវកម្ម។
- វាយតម្លៃលើបទបង្ហាញ រចនាសម្ព័ន្ធ និងមាតិកាទូទៅនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន រួមទាំងការលាតត្រដាង ថាតើរបាយការណ៍ហិរញ្ញវត្ថុក្រុមហ៊ុនពណ៌នាឱ្យប្រតិបត្តិការនិងព្រឹត្តិការណ៍ផ្សេងៗ ក្នុងរបៀបរបបមួយដែលសម្រេចបាននូវការបង្ហាញត្រឹមត្រូវ។
ក្នុងចំណោមចំណុចពាក់ព័ន្ធផ្សេងៗ យើងខ្ញុំធ្វើការប្រាស្រ័យទាក់ទងជាមួយក្រុមប្រឹក្សាភិបាលអំពីផែនការវិសាលភាពការងារ និងពេលវេលានៃសវនកម្ម និងចំណុចសំខាន់ៗដែលបានរកឃើញ រួមមានកង្វះខាតសំខាន់ៗនៅក្នុងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលយើងខ្ញុំបានរកឃើញនៅក្នុងអំឡុងសវនកម្មរបស់យើងខ្ញុំ។

របាយការណ៍របស់សវនករឯករាជ្យជូនចំពោះភាគហ៊ុនិករបស់
ក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា “ភាសិនកូ”
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)
(លេខបញ្ជីពាណិជ្ជកម្ម៖ ០០០១៩៧៤១) (ត)

បញ្ហាដទៃ

របាយការណ៍នេះ ត្រូវបានធ្វើឡើងជូនចំពោះតែភាគហ៊ុនិករបស់ក្រុមហ៊ុនប៉ុណ្ណោះ។ យើងខ្ញុំមិនទទួលខុសត្រូវ
ចំពោះបុគ្គលដទៃណាម្នាក់សម្រាប់ខ្លឹមសារនៃរបាយការណ៍នេះទេ។

 
អ៊ី ឌី អូ (ខេមបូឌា) ភីអិលធីត

រាជធានីភ្នំពេញ

ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦

ក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា “ភាវិនគូ”
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់ សម្គាល់	២០២៥		២០២៤	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម					
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៥	៧៧៨.៤៦៦	៣.១២៣.៩៨៤	៦៩៥.៥១០	២.៧៩៩.៤២៨
សិទ្ធិក្នុងការប្រើទ្រព្យសកម្ម	៦	៣៥.០៨១	១៤០.៧៨០	២៤.៦៤៣	៩៩.១៨៨
ទ្រព្យសកម្មអរូបី	៧	៣.៣០០	១៣.២៤៣	៣.៣០០	១៣.២៨៣
ប្រាក់តម្កល់តាមច្បាប់	៨	៧០០.០០០	២.៨០៩.១០០	៧០០.០០០	២.៨១៧.៥០០
ទ្រព្យវិនិយោគ	៩	២៥៣.០០០	១.០១៥.២៨៩	២៥៣.០០០	១.០១៨.៣២៥
គណនីធានារ៉ាប់រង និងគណនីត្រូវ					
ទទួលផ្សេងៗ	១០	៤.៥៣៨.១៦៩	១៨.២១១.៦៧២	៤.៤៣៦.១១២	១៧.៨៥៥.៣៥១
ទ្រព្យសកម្មធានារ៉ាប់រងបន្ត	១១	១.៥៣០.៥៤០	៦.១៤២.០៥៧	១.០១៥.៨១៩	៤.០៨៨.៦៧១
ការវិនិយោគផ្សេងៗ	១២	៧.៦៩៧.១១៧	៣០.៨៨៨.៥៣១	៧.៦០៤.១០៨	៣០.៦០៦.៥៣៥
សមតុល្យសាច់ប្រាក់ និងធនាគារ	១៣	៥៤០.៥៤៦	២.១៦៩.២១១	៩៤៥.៤២២	៣.៨០៥.៣២៤
ទ្រព្យសកម្មសរុប		១៦.០៧៦.២១៩	៦៤.៥១៣.៨៦៧	១៥.៦៧៧.៩១៤	៦៣.១០៣.៦០៥
មូលធន និងបំណុល					
មូលធន					
ដើមទុន	១៤	៧.១២៨.០៤២	២៨.០០០.០០០	៧.១២៨.០៤២	២៨.០០០.០០០
ចំណេញរក្សាទុក		៥.៩៧៨.២៩៩	២៤.២២៦.៦៣២	៦.៤៩០.៨៨៤	២៦.២៨២.៦១២
លម្អៀងនៃការបកប្រែរូបិយប័ណ្ណ		-	៣៦៩.១១៤	-	៥៣៣.៥៦៥
មូលធនសរុប		១៣.១០៦.៣៤១	៥២.៥៩៥.៧៤៦	១៣.៦១៨.៩២៦	៥៤.៨១៦.១៧៧
បំណុល					
បំណុលកិច្ចសន្យាធានារ៉ាប់រង	១១	២.៦៧៤.៨៩៦	១០.៧៣៤.៣៥៨	១.៧១៨.២៧២	៦.៩១៦.០៤៥
គណនីធានារ៉ាប់រង និងគណនី					
ត្រូវបង់ផ្សេងៗ	១៥	២៤០.៧៦៨	៩៦៦.២០២	៣០២.៣២៦	១.២១៦.៨៦២
បំណុលភតិសន្យា	៦	៣៥.២៧១	១៤១.៥៤៣	២៦.៥៤៨	១០៦.៨៥៦
បំណុលពន្ធនានា		១៨.៩៤៣	៧៦.០១៨	១១.៨៤២	៤៧.៦៦៥
បំណុលសរុប		២.៩៦៩.៨៧៨	១១.៩១៨.១២១	២.០៥៨.៩៨៨	៨.២៨៧.៤២៨
មូលធន និងបំណុលសរុប		១៦.០៧៦.២១៩	៦៤.៥១៣.៨៦៧	១៥.៦៧៧.៩១៤	៦៣.១០៣.៦០៥

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយគឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា “ភាមិនគូ”
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗ
សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់ សម្គាល់	២០២៥		២០២៤	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បុព្វលាភដុល		២.៤៨៧.៧៣៨	៩.៩៧៨.៣១៧	២.៦១៩.០៤៧	១០.៦៦២.១៤០
បុព្វលាភដែលបានទុកជាមោឃៈ និងបង្វិលសងវិញ		(៦១.៩៥៩)	(២៤៨.៥១៨)	(១០១.២១៧)	(៤១២.០៥៤)
ចំណូលបុព្វលាភសរុប		២.៤២៥.៧៧៩	៩.៧២៩.៧៩៩	២.៥១៧.៨៣០	១០.២៥០.០៨៦
បុព្វលាភធានារ៉ាប់រងបន្តដុល		(១.១៧៨.៦៨៩)	(៤.៧២៧.៧២២)	(១.៦៩៤.២៩៩)	(៦.៨៩៧.៤៩១)
បុព្វលាភដុលសុទ្ធ		១.២៤៧.០៩០	៥.០០២.០៧៧	៨២៣.៥៣១	៣.៣៥២.៥៩៥
បម្រែបម្រួលលើប្រាក់បម្រុងបុព្វលាភ ដែលមិនទាន់ទទួលស្គាល់	១១(ខ)	(២១៤.៥៦៥)	(៨៦០.៦២០)	២១.០០២	៨៥.៤៩៩
ចំណូលបុព្វលាភធានារ៉ាប់រងសុទ្ធ		១.០៣២.៥២៥	៤.១៤១.៤៥៧	៨៤៤.៥៣៣	៣.៤៣៨.០៩៤
កម្រៃជើងសារលើធានារ៉ាប់រងបន្ត ចំណូល/(ចំណាយ)ធានារ៉ាប់រងផ្សេងៗ		៣៤៧.២៧៦ ២.៣៥១	១.៣៩២.៩២៤ ៩.៤៣០	៥០៤.២១៨ (៤៨)	២.០៥២.៦៧១ (១៩៥)
ចំណូលសរុបពីអាជីវកម្មធានារ៉ាប់រង	១៦	១.៣៨២.១៥២	៥.៥៤៣.៨១១	១.៣៤៨.៧០៣	៥.៤៩០.៥៧០
ចំណូលផ្សេងៗ	១៧	៤៣៨.៧៥៩	១.៧៥៩.៨៦២	៤២៩.៥៨៦	១.៧៤៨.៨៤៥
សំណងដុលដែលបានទូទាត់	១៨	(១.៣៤៩.៩៨៦)	(៥.៤១៤.៧៩៤)	(១.២៧៨.៩៦៩)	(៥.២០៦.៦៨៣)
សំណងទទួលបានមកវិញ					
ពីធានារ៉ាប់រងបន្ត	១៨	៦៩៣.១១១	២.៧៨០.០៦៨	៧៩៣.៣៥៤	៣.២២៩.៧៤៤
បម្រែបម្រួលដុលនៃបំណុលកិច្ចសន្យា	១១(ក)	(២២៧.៣៣៨)	(៩១១.៨៥៣)	(៣៤.៩២៥)	(១៤២.១៨០)
ចំណាយប្រតិបត្តិការ	១៨	(១០៩.៤៤០)	(៤៣៨.៩៦៤)	(១៣១.៥២២)	(៥៣៥.៤២៦)
ចំណាយទូទៅ និងរដ្ឋបាល	១៩	(១.២៦៦.៣៩១)	(៥.០៧៩.៤៩៤)	(១.៣១៧.៩៣៥)	(៥.៣៦៥.៣១៣)
ចំណាយការប្រាក់ - ភតិសន្យា	៦(គ)	(២.០៥៧)	(៨.២៥១)	(៣.១៥៤)	(១២.៨៤០)
ខាតមុនបង់ពន្ធ		(៤៤១.១៩០)	(១.៧៦៩.៦១៥)	(១៩៤.៨៦២)	(៧៩៣.២៨៣)
ចំណាយពន្ធ	២០	(៧១.៣៩៥)	(២៨៦.៣៦៥)	(៤៣.២៧៧)	(១៧៦.១៨១)
ខាតសម្រាប់កាលបរិច្ឆេទ		(៥១២.៥៨៥)	(២.០៥៥.៩៨០)	(២៣៨.១៣៩)	(៩៦៩.៤៦៤)

ក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា “កាមិនតូ”

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗ

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ (ត)

	កំណត់ សម្គាល់		២០២៥		២០២៤	
			ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលពេញលេញផ្សេងៗ សុទ្ធនៃពន្ធ						
ខ្ទង់គណនីដែលបានបែងចែកឡើងវិញ						
ទៅចំណេញ ឬខាត						
- ការបកប្រែរូបិយប័ណ្ណបរទេស			-	(១៦៤.៤៥១)	-	(៨២០.៤៧០)
ខាតពេញលេញសរុបក្នុងកាលបរិច្ឆេទ			(៥១២.៥៨៥)	(២.២២០.៤៣១)	(២៣៨.១៣៩)	(១.៧៨៩.៩៣៤)

ត្រូវបានបញ្ជាក់ជាគណនីបំណែងប្រភេទ "ការវិនិយោគ"
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ស្តីពីការប្រែប្រួលប្រាក់ចំណូល
សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	ដើមទុន		ចំណេញរក្សាទុក		លម្អៀងនៃការប្រែប្រួលប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	៧.១២៨.០៤២	២៨.០០០.០០០	៦.៧២៩.០២៣	២៧.២៥២.០៧៦	-	១.៣៩៤.០៣៥	១៣.៨៥៧.០៦៥	៥៦.៦០៦.១១១
ខាតក្នុងការិយបរិច្ឆេទ	-	-	(២៣៨.១៣៩)	(៩៦៩.៤៦៤)	-	-	(២៣៨.១៣៩)	(៩៦៩.៤៦៤)
ខាតពេញលេញផ្សេងៗ សុទ្ធនៃពន្ធ	-	-	-	-	-	(៨២០.៤៧០)	-	(៨២០.៤៧០)
ខាតពេញលេញសរុប	-	-	(២៣៨.១៣៩)	(៩៦៩.៤៦៤)	-	(៨២០.៤៧០)	(២៣៨.១៣៩)	(៩៦៩.៤៦៤)
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	៧.១២៨.០៤២	២៨.០០០.០០០	៦.៤៩០.៨៨៤	២៦.២៨២.៦១២	-	៥៣៣.៥៦៥	១៣.៦១៨.៩៤៦	៥៤.៨១៦.១៧៧
ខាតក្នុងការិយបរិច្ឆេទ	-	-	(៥១២.៥៤៥)	(២.០៥៥.៩៨០)	-	-	(៥១២.៥៤៥)	(២.០៥៥.៩៨០)
ខាតពេញលេញផ្សេងៗ សុទ្ធនៃពន្ធ	-	-	-	-	-	(១៦៤.៤៥១)	-	(១៦៤.៤៥១)
ខាតពេញលេញសរុប	-	-	(៥១២.៥៤៥)	(២.០៥៥.៩៨០)	-	(១៦៤.៤៥១)	(៥១២.៥៤៥)	(២.២២០.៤៣១)
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	៧.១២៨.០៤២	២៨.០០០.០០០	៥.៩៧៨.៣៣៩	២៤.២២៦.៦៣២	-	៣៦៩.១១៤	១៣.១០៦.៣៤១	៥២.៥៩៥.៧៤៦

ក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា “ភាសិនត្យូ”
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់
សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

	កំណត់ សម្គាល់	២០២៥		២០២៤	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ខាតមុនបង់ពន្ធ		(៤៤១.១៩០)	(១.៧៦៩.៦១៥)	(១៩៤.៨៦២)	(៧៩៣.២៨៣)
និយ័តកម្ម៖					
រំលស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៥	៣១.៤៣០	១២៦.០៦៦	២១.៤៤៦	៨៧.៣០៧
រំលស់សិទ្ធិក្នុងការប្រើទ្រព្យសកម្ម	៦	២៦.០១១	១០៤.៣៣០	២៥.៧៤៦	១០៤.៨១២
ចំណាយការប្រាក់ - ភតិសន្យា	៦(គ)	២.០៥៧	៨.២៥១	៣.១៥៤	១២.៨៤០
ចំណូលការប្រាក់ពីការវិនិយោគ	១៧	(៤០៣.៤៩៦)	(១.៦១៨.៤២២)	(៤២៩.៥៨៦)	(១.៧៤៨.៨៤៥)
ការខាតបង់ពីការចុះតម្លៃលើ កិច្ចសន្យាធានារ៉ាប់រង	១៩	៧.១១២	២៨.៥២៦	-	-
ចំណេញពីការបញ្ចេញចោលទ្រព្យ សម្បត្តិ រោងចក្រ និងបរិក្ខារ	១៧	(៣៤.៩៧៥)	(១៤០.២៨៥)	-	-
ចំណេញពីការបញ្ឈប់ភតិសន្យា	១៧	(២៨៨)	(១.១៥៥)	-	-
ខាតប្រតិបត្តិការមុនបម្រែបម្រួលដើមទុនបង្វិល		(៨១៣.៣៣៩)	(៣.២៦២.៣០៤)	(៥៧៤.១០២)	(២.៣៣៧.១៦៩)
បម្រែបម្រួលដើមទុនបង្វិល					
គណនីធានារ៉ាប់រង និងគណនីត្រូវ ទទួលផ្សេងៗ		(១១៧.៨០៩)	(៤៧២.៥៣៣)	៤៧.៥៩៤	១៩៣.៧៥៤
ទ្រព្យសកម្មធានារ៉ាប់រងបន្ត		(៥១៤.៧២១)	(២.០៦៤.៥៤៦)	(១៤២.៥០៧)	(៥៨០.១៤៦)
បំណុលកិច្ចសន្យាធានារ៉ាប់រង		៩៥៦.៦២៤	៣.៨៣៧.០១៩	១៥៦.៤៣០	៦៣៦.៨២៧
គណនីធានារ៉ាប់រង និងគណនីត្រូវបង់ ផ្សេងៗ		(៦១.៥៥៨)	(២៤៦.៩០៩)	(៥៣.៩០០)	(២១៩.៤២៧)
សាច់ប្រាក់ប្រើក្នុងប្រតិបត្តិការ		(៥៥០.៨០៣)	(២.២០៩.២៧៣)	(៥៦៦.៤៨៥)	(២.៣០៦.១៦១)
ពន្ធលើប្រាក់ចំណូលបានបង់		(៦៤.២៩៤)	(២៥៧.៨៨៣)	(៣៩.៧៨២)	(១៦១.៩៥៣)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពប្រតិបត្តិការ		(៦១៥.០៩៧)	(២.៤៦៧.១៥៦)	(៦០៦.២៦៧)	(២.៤៦៨.១១៤)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៥	(១១៤.៣៨៦)	(៤៥៨.៨០២)	(៣.៥៨០)	(១៤.៥៧៤)
ប្រាក់បានមកពីការបញ្ចេញចោលទ្រព្យ សម្បត្តិ រោងចក្រ និងបរិក្ខារ		៣៤.៩៧៥	១៤០.២៨៥	-	-
ការដាក់ប្រាក់បញ្ញើមានកាលកំណត់ដែល មានកាលកំណត់លើសពីបីខែ		(១០០.០០០)	(៤០១.១០០)	(៤០០.០០០)	(១.៦២៨.៤០០)
ការប្រាក់បានទទួល		៤១០.៤៨៧	១.៦៤៦.៤៦៣	៤៥៣.៧៦០	១.៨៨៧.២៥៧
ការទូទាត់សងពីអភិបាល		៨.៦៤០	៣៤.៦៥៥	៨.៦៤០	៣៥.១៧៣
សាច់ប្រាក់សុទ្ធបានមកពី សកម្មភាពវិនិយោគ		២៣៩.៧១៦	៩៦១.៥០១	៥៨.៨២០	២៣៩.៤៥៦

ក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា “ភាសិនតូ”
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ (ត)

	កំណត់ សម្គាល់	២០២៥ ដុល្លារអាមេរិក	ពាន់រៀល	២០២៤ ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ការទូទាត់បំណុលកតិសន្យា តំណាងឱ្យ សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាព ហិរញ្ញប្បទាន		(២៩.៤៩៥)	(១១៨.៣០៤)	(២៩.១៣៨)	(១១៨.៦២១)
តំហយសុទ្ធនៃសាច់ប្រាក់ និងសាច់ ប្រាក់សមមូល		(៤០៤.៨៧៦)	(១.៦២៣.៩៥៩)	(៥៧៦.៥៨៥)	(២.៣៤៧.២៧៩)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅ ដើមកាលបរិច្ឆេទ		៩៤៥.៤២២	៣.៨០៥.៣២៤	១.៥២២.០០៧	៦.២១៧.៣៩៩
លម្អៀងនៃការបកប្រែរូបិយប័ណ្ណ		-	(១២.១៥៤)	-	(៦៤.៧៩៦)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅ ចុងកាលបរិច្ឆេទ	១៣	៥៤០.៥៤៦	២.១៦៩.២១១	៩៤៥.៤២២	៣.៨០៥.៣២៤
ការផ្ទៀងផ្ទាត់នៃបំណុលដែលបានមកពីសកម្មភាពហិរញ្ញប្បទាន					
				បំណុលកតិសន្យា (កំណត់សម្គាល់លេខ ៦) ដុល្លារអាមេរិក	
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤				៣៤.៧៩៣	
លំហូរសាច់ប្រាក់				(២៩.១៣៨)	
លំហូរមិនមែនសាច់ប្រាក់៖					
- ចំណាយការប្រាក់សន្មត				៣.១៥៤	
- ការបន្ថែម				១៧.៧៣៩	
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤				២៦.៥៤៨	
លំហូរសាច់ប្រាក់				(២៩.៤៩៥)	
លំហូរមិនមែនសាច់ប្រាក់៖					
- ចំណាយការប្រាក់សន្មត				២.០៥៧	
- ការបន្ថែម				៣៩.០៩៣	
- ការបញ្ឈប់				(២.៩៣២)	
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥				៣៥.២៧១	
(គិតជាពាន់រៀល)				១៤១.៥៤៣	

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយគឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុមួយនេះ។

ក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា “ភាវិនិត្យ”
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

១. ព័ត៌មានអំពីក្រុមហ៊ុន

ក្រុមហ៊ុនត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩០ ដោយស្ថិតនៅក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០០៩ ក្រុមហ៊ុនទទួលបានការចុះបញ្ជីពាណិជ្ជកម្មលេខ Co. ១៣១៧៥M/២០០៩ ពីក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មផ្តល់ជូននូវសេវាកម្មធានារ៉ាប់រងទូទៅ។ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ក្រុមហ៊ុនទទួលបានលេខចុះបញ្ជីថ្មី ០០០១៩៧៤១។

ការិយាល័យចុះបញ្ជី និងទីតាំងអាជីវកម្មរបស់ក្រុមហ៊ុន ស្ថិតនៅអគារលេខ ២៨ កែងផ្លូវព្រះអង្គអេង និងផ្លូវព្រះមហាក្សត្រីយានីកុសមៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ក្រុមហ៊ុនមេគឺ វីយ៉ា ប៊ី វី ប៊ី (ខេមបូឌា) អ៊ិនសូរ៉េន ភីអិលស៊ី ដែលចុះបញ្ជីពាណិជ្ជកម្មនៅ ព្រះរាជាណាចក្រកម្ពុជា។

របាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានអនុម័តឱ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។

២. សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺការផ្តល់សេវាធានារ៉ាប់រងទូទៅនៅក្នុងប្រទេសកម្ពុជា។ ពុំមានការ ផ្លាស់ប្តូរជាសារវន្តសម្រាប់សកម្មភាពចម្បងរបស់ក្រុមហ៊ុន ក្នុងអំឡុងការិយបរិច្ឆេទនេះទេ។

៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.រ.ហ.អ.ក”) ដែលចេញផ្សាយដោយនិយ័តករគណនេយ្យ និងសវនកម្ម (“ន.គ.ស”) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ន.គ.ស បានចេញសេចក្តីប្រកាសមួយដើម្បីពន្យារពេលការអនុវត្ត ស.រ.ហ.អ.ក ១៧ កិច្ចសន្យាធានារ៉ាប់រង និង ស.រ.ហ.អ.ក ៩ ឧបករណ៍ហិរញ្ញវត្ថុ ដែលទាក់ទងនឹងកិច្ចសន្យាធានា រ៉ាប់រង សម្រាប់រយៈពេល ៤ឆ្នាំរហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៨ ដោយអនុវត្តមុនពេលត្រូវបានអនុញ្ញាត។ ក្រុមហ៊ុនជ្រើសរើសអនុវត្តស្តង់ដារទាំងនេះ នាកាលបរិច្ឆេទមានប្រសិទ្ធភាពដូចបានប្រកាសដោយ ន.គ.ស។

៤. គោលការណ៍គណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យដែលបានអនុវត្តគឺស្របតាមការិយបរិច្ឆេទមុន លើកលែងតែផលប៉ះពាល់នៃ ការអនុវត្ត ស.រ.ហ.អ.ក ថ្មី ក្នុងអំឡុងការិយបរិច្ឆេទ។ ស.រ.ហ.អ.ក ថ្មី ដែលត្រូវបានអនុវត្តក្នុងអំឡុង ការិយបរិច្ឆេទ ត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់លេខ ២៤ នៃរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើងដោយប្រើប្រាស់វិធីសាស្ត្រសន្មតថ្លៃដើមលើក លែង នូវអ្វីដែលបានបញ្ជាក់ក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

៤. គោលការណ៍គណនេយ្យសំខាន់ៗ (ត)

របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជា ដុល្លារសហរដ្ឋអាមេរិក (“ដុល្លារអាមេរិក”) ដែលជាប្រភេទប័ណ្ណប្រើប្រាស់ក្នុងតំបន់។ ការលាតត្រដាងបន្ថែមក៏ត្រូវបានធ្វើឡើងជាប្រាក់រៀល (“រៀល”) ដើម្បីបំពេញតាមតម្រូវការនៃច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម។ ការបកប្រែទៅជាប្រាក់រៀល ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធន របាយការណ៍លំហូរសាច់ប្រាក់ និងកំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុនា និងសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ របស់ក្រុមហ៊ុនដោយប្រើអត្រាប្តូរប្រាក់នាចុងការិយបរិច្ឆេទ និងអត្រាប្តូរប្រាក់មធ្យមដូចខាងក្រោម៖

		អត្រាប្តូរប្រាក់នាចុង	
		ការិយបរិច្ឆេទ	អត្រាប្តូរប្រាក់មធ្យម
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	១ ដុល្លារអាមេរិក =	៤.០១៣រៀល	៤.០១១រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	១ ដុល្លារអាមេរិក =	៤.០២៥រៀល	៤.០៧១រៀល

ចំនួនប្រាក់រៀលទាំងនេះតំណាងឱ្យព័ត៌មានបន្ថែម ហើយមិនគួរត្រូវបានបកស្រាយថាជាចំនួនទឹកប្រាក់ដុល្លារអាមេរិកតំណាងឱ្យ ឬត្រូវបាន ឬអាចត្រូវបានបំប្លែងទៅជាប្រាក់រៀលក្នុងអត្រានោះ ឬអត្រាផ្សេងទៀតណាមួយឡើយ។

៥. ប្រសូលសង្ខេបនៃការចាត់ចែង និងបរិច្ឆេទ

ថ្ងៃដើម	ដំឡើង ដុល្លារអាមេរិក	ការកែតម្រូវ អត្រា ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	បរិច្ឆេទការិយាល័យ និង ព័ត៌មានវិទ្យា ដុល្លារអាមេរិក	គ្រឿងសង្ហារឹម និងបរិច្ឆេទ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	៦៥១.២៥១	៦៥២.៦២២	២៩០.៥០៤	៦២.៩៩០	១៧.០៤៨	១.៧០៩.១៥៨
ការទិញបន្ថែម	-	-	-	១.៩៣៥	-	៣.៥៨០
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៦៥១.២៥១	៦៥២.៦២២	២៩០.៥០៤	៦៤.៩២៥	១៧.០៤៨	១.៧១២.៧៣៨
ការទិញបន្ថែម	-	-	១១០.៨០០	១.៤០០	-	១១៤.៣៨៦
ការបញ្ចេញចោល	-	-	(១២៤.៥២៩)	(២.៣៩៨)	(៣៥)	(១២៨.៨០៣)
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	៦៥១.២៥១	៦៥២.៦២២	២៧៦.៧៧៥	៦៣.៩២៧	១៧.០១៣	១.៦៩៨.៣១១
លើសបង្កើន	-	៦១២.៨១០	២៧៤.៧២៩	៦១.០០៦	១៦.៣៩៤	៩៩៥.៧៨២
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	-	១៧.៣៩៥	១០៩	១.៧៩៣	១៧១	២១.៤៤៦
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	-	៦៣០.២០៥	២៧៤.៨៣៨	៦២.៧៩៩	១៦.៥៦៥	១.០១៧.២២៨
លើសបង្កើន	-	១០.០២៥	១៨.០៥៥	១.៧៣៦	៩៦	៣១.៤៣០
ការបញ្ចេញចោល	-	-	(១២៤.៥២៩)	(២.៣៩៨)	(៣៥)	(១២៨.៨០៣)
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	-	៦៤០.២៣០	១៦៨.៣៦៤	៦២.១៣៧	១៦.៦២៦	៩១៩.៨៨៥

៥. ទ្រព្យសម្បត្តិ អាចចម្រុះ និងបរិក្ខារ (ត)

កម្មវិធី	ដីធ្លី ដុល្លារអាមេរិក	ការកែលម្អ អគារ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	បរិក្ខារការិយាល័យ និង ព័ត៌មានវិទ្យា ដុល្លារអាមេរិក	គ្រឿងសង្ហារឹម និងបរិក្ខារភ្ជាប់ ដុល្លារអាមេរិក	ទ្រព្យសកម្ម ផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
តម្លៃយោង							
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥	៦៥១.២៥១	១២.៣៩២	១០៨.៤១១	១.៧៩០	៣៨៧	៤.២៣៥	៧៧៨.៤៦៦
(គិតជាពាន់រៀល)	២.៦១៣.៤៧០	៤៩.៧២៩	៤៣៥.០៥៣	៧.១៨៣	១.៥៥៤	១៦.៩៩៥	៣.១២៣.៩៨៨
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៦៥១.២៥១	២២.៤១៧	១៥.៦៦៦	២.១២៦	៤៨៣	៣.៥៦៧	៦៩៥.៥១០
(គិតជាពាន់រៀល)	២.៦២១.២៨៥	៩០.២២៩	៦៣.០៥៦	៨.៥៥៧	១.៩៨៤	១៤.៣៤៧	២.៧៩៩.៤២៨

៥. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ (ត)

ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ទាំងអស់ត្រូវបានកត់ត្រាដំបូងតាមតម្លៃដើម។ ក្រោយការទទួលស្គាល់ជាលើកដំបូង ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារត្រូវបានកត់ត្រាតាមតម្លៃដើមដករំលស់បង្គុំ និងការខាតបង់ពីការថយចុះតម្លៃបង្គុំផ្សេងៗ។

រំលស់ត្រូវបានគណនាដើម្បីជម្រះថ្លៃដើមនៃទ្រព្យសកម្មឱ្យនៅត្រឹមតម្លៃសំណល់របស់ខ្លួន តាមមូលដ្ឋានរំលស់ថេរ លើអាយុកាលប្រើប្រាស់ប៉ាន់ស្មាន។ អាយុកាលរំលស់មានដូចខាងក្រោម៖

ការកែលម្អអគារ	៥% - ២០%
យានយន្ត	២៥%
បរិក្ខារការិយាល័យ និងព័ត៌មានវិទ្យា	២៥% - ៥០%
គ្រឿងសង្ហារឹម និងបរិក្ខារភ្ជាប់	២៥%
ទ្រព្យសកម្មផ្សេងៗ	២០%

ដីធ្លីមានអាយុកាលមិនកំណត់ និងមិនត្រូវបានគេធ្វើរំលស់ទេ។

៦. ឥតិសន្យា

ក្រុមហ៊ុនក្នុងនាមជាភតិកៈ
សិទ្ធិក្នុងការប្រើទ្រព្យសកម្ម
តម្លៃយោង

អគារ
ដុល្លារអាមេរិក

សមតុល្យថ្ងៃទី១ ខែមករា ឆ្នាំ២០២៤
ការបន្ថែម
រំលស់

៣២.៦៥០
១៧.៧៣៩
(២៥.៧៤៦)

សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
ការបន្ថែម
រំលស់
ការបញ្ឈប់

២៤.៦៤៣
៣៩.០៩៣
(២៦.០១១)
(២.៦៤៤)

សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

៣៥.០៨១

(គិតជាពាន់រៀល)

១៤០.៧៨០

៦. ភតិសន្យា (ត)

ក្រុមហ៊ុនក្នុងនាមជាភតិកៈ (ត)

បំណុលភតិសន្យា

តម្លៃយោង

អគារ
ដុល្លារអាមេរិក

សមតុល្យថ្ងៃទី១ ខែមករា ឆ្នាំ២០២៤

៣៤.៧៩៣

ការបន្ថែម

១៧.៧៣៩

ចំណាយការប្រាក់

៣.១៥៤

ការទូទាត់ភតិសន្យា

(២៩.១៣៨)

សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៦.៥៤៨

ការបន្ថែម

៣៩.០៩៣

ចំណាយការប្រាក់

២.០៥៧

ការទូទាត់ភតិសន្យា

(២៩.៤៩៥)

ការបញ្ឈប់

(២.៩៣២)

សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

៣៥.២៧១

(គិតជាពាន់រៀល)

១៤១.៥៤៣

តំណាងឱ្យ៖

២០២៥

២០២៤

ដុល្លារអាមេរិក

ពាន់រៀល

ដុល្លារអាមេរិក

ពាន់រៀល

បំណុលរយៈពេលខ្លី

១២.៥៥១

៥០.៣៦៦

២៦.២៩១

១០៥.៨៣៨

បំណុលរយៈពេលវែង

២២.៧២០

៩១.១៧៧

២៥៧

១.០១៨

៣៥.២៧១

១៤១.៥៤៣

២៦.៥៤៨

១០៦.៨៥៦

(ក) សិទ្ធិក្នុងការប្រើទ្រព្យសកម្ម ត្រូវបានកំណត់នៅថ្ងៃដើម ដែលរួមបញ្ចូលតម្លៃដើមនៃបំណុលភតិសន្យា បន្ទាប់ពីការកាត់កងនូវការទូទាត់ចំពោះការជួលដែលបានធ្វើឡើងមុន ឬក្រោយពេលចាប់ផ្តើមនៃកាលបរិច្ឆេទនៃភតិសន្យា។

ក្រោយពីការទទួលស្គាល់ជាលើកដំបូង សិទ្ធិក្នុងការប្រើទ្រព្យសកម្ម ត្រូវបានកាត់ត្រាតាមថ្លៃដើមដករំលស់បង្គរ និងការខាតបង់ពីការថយចុះតម្លៃបង្គរផ្សេងៗ និងការកែតម្រូវនៃការវាស់វែងឡើងវិញនៃបំណុលភតិសន្យា។

(ខ) សិទ្ធិក្នុងការប្រើទ្រព្យសកម្ម ត្រូវបានគេធ្វើការរំលស់ដោយប្រើវិធីសាស្ត្ររំលស់ថេរ ផ្អែកលើរយៈពេលមួយណាដែលបញ្ចប់មុនគេ រវាងអាយុកាលប្រើប្រាស់របស់សិទ្ធិក្នុងការប្រើទ្រព្យសកម្ម ឬរយៈពេលចុងបញ្ចប់នៃលក្ខខណ្ឌភតិសន្យា។ លក្ខខណ្ឌភតិសន្យានៃសិទ្ធិក្នុងការប្រើទ្រព្យសកម្មមានដូចខាងក្រោម៖

អគារ

២ - ៤ ឆ្នាំ

៦. ភតិសន្យា (ត)

(គ) ខាងក្រោមនេះ គឺជាចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ ឬខាត៖

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រំលស់សិទ្ធិក្នុងការប្រើទ្រព្យសកម្ម (រួមបញ្ចូលនៅក្នុងចំណាយរដ្ឋបាល)	២៦.០១១	១០៤.៣៣០	២៥.៧៤៦	១០៤.៨១២
ចំណាយការប្រាក់លើបំណុលភតិសន្យា	២.០៥៧	៨.២៥១	៣.១៥៤	១២.៨៤០
	<u>២៨.០៦៨</u>	<u>១១២.៥៨១</u>	<u>២៨.៩០០</u>	<u>១១៧.៦៥២</u>

(ឃ) ខាងក្រោមនេះ គឺជាលំហូរសាច់ប្រាក់ចេញសរុបសម្រាប់ភតិសន្យាក្នុងនាមជាភតិកៈ៖

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រួមបញ្ចូលសាច់ប្រាក់សុទ្ធបានមកពីសកម្មភាពហិរញ្ញប្បទាន៖				
ការទូទាត់បំណុលភតិសន្យា	<u>២៩.៤៩៥</u>	<u>១១៨.៣០៤</u>	<u>២៩.១៣៨</u>	<u>១១៨.៦២១</u>

(ង) តារាងខាងក្រោមសង្ខេបទម្រង់កាលកំណត់នៃបំណុលភតិសន្យារបស់ក្រុមហ៊ុននៅក្នុងបញ្ចប់រយៈពេលរាយការណ៍ ដោយផ្អែកទៅលើកាតព្វកិច្ចទូទាត់សងតាមកិច្ចសន្យាដែលមិនទាន់ធ្វើអប្បបរមា ដូចខាងក្រោម៖

អត្រាការប្រាក់កម្ចី		នៅក្នុងរយៈ					
បន្ថែមប្រចាំឆ្នាំជា		ពេល១ឆ្នាំ		ពី១ ទៅ ២ឆ្នាំ	ពី២ ទៅ ៥ឆ្នាំ	លើសពី ៥ឆ្នាំ	សរុប
មធ្យមទម្ងន់		%		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
				ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥							
ភតិសន្យាបំណុល	៨,០០	១២.៦១៤	១៣.៣៥២	៩.៣៦៩	-	៣៥.៣៣៥	
(គិតជាពាន់រៀល)		៥០.៦២០	៥៣.៥៨០	៣៧.៥៩៧	-	១៤១.៧៩៧	
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤							
ភតិសន្យាបំណុល	៨,០០	២៦.៣១៨	២៨៧	-	-	២៦.៦០៥	
(គិតជាពាន់រៀល)		១០៥.៩៣១	១.១៥៥	-	-	១០៧.០៨៦	

៧. ទ្រព្យសកម្មអរូបី

សូហ្វវែរ
ដុល្លារអាមេរិក

ថ្លៃដើម

សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤/ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤/ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ៤៧.៤៧៤

រំលស់បង្គរ

សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤/ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤/ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ៤៤.១៧៤

សូហ្វវែរ
ដុល្លារអាមេរិក

តម្លៃយោង

សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ៣.៣០០

(គិតជាពាន់រៀល) ១៣.២៤៣

សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ៣.៣០០

(គិតជាពាន់រៀល) ១៣.២៤៣

- (ក) ទ្រព្យសកម្មអរូបី ត្រូវបានវាស់វែងដំបូងតាមថ្លៃដើម។ ក្រោយការទទួលស្គាល់លើកដំបូង ទ្រព្យសកម្មអរូបី ត្រូវបានកត់ត្រាតាមថ្លៃដើម ដករំលស់បង្គរ និងការថយចុះតម្លៃបង្កប្រសិនបើមាន។
- (ខ) សូហ្វវែរ ត្រូវបានធ្វើរំលស់ទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មានចំនួន៥ និង ១០ឆ្នាំតាមមូលដ្ឋានរំលស់ ថេរ។

៨. ប្រាក់តម្កល់តាមច្បាប់

- (ក) ប្រាក់តម្កល់តាមច្បាប់ ត្រូវបានចាត់ថ្នាក់ជាទ្រព្យសកម្មហិរញ្ញវត្ថុ វាស់វែងតាមតម្លៃរំលស់។
- (ខ) ប្រាក់តម្កល់តាមច្បាប់ដែលបានកត់ត្រាទុកតាមថ្លៃដើម គឺត្រូវបានរក្សាទុកនៅធនាគារជាតិ នៃកម្ពុជា ដោយអនុលោមតាមមាត្រា ៥៣ នៃអនុក្រឹត្យស្តីពីធនាគាររ៉ាប់រង ចេញដោយរាជរដ្ឋាភិបាលចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០០១ និងមាត្រា ១ នៃសារាចរណ៍លេខ ០០៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចុះ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០០២។
- (គ) ប្រាក់តម្កល់ដែលស្មើនឹង ១០% នៃដើមទុនចុះបញ្ជីដំបូងរបស់ក្រុមហ៊ុន ដោយគ្មានការប្រាក់ហើយត្រូវ បង្វិលមកវិញនៅពេលក្រុមហ៊ុនបញ្ឈប់ប្រតិបត្តិការនៅប្រទេសកម្ពុជា។
- (ឃ) ប្រាក់តម្កល់តាមច្បាប់ ត្រូវបានចាត់ថ្នាក់ជាប្រាក់ដុល្លារអាមេរិក។

៩. ទ្រព្យវិនិយោគ

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ថ្លៃដើម				
ដីគ្មានកាលកំណត់	២៥៣.០០០	១.០១៥.២៨៩	២៥៣.០០០	១.០១៨.៣២៥
តម្លៃសមស្រប				
ដីគ្មានកាលកំណត់	៥០១.០០០	២.០១០.៥១៣	៥០១.០០០	២.០១៦.៥២៥
(ក) ទ្រព្យវិនិយោគត្រូវបានវាស់វែងតាមតម្លៃដើម ដែលរួមមានថ្លៃដើមប្រតិបត្តិការ។ ក្រោយពីការទទួលស្គាល់ដំបូង ទ្រព្យវិនិយោគត្រូវបានកត់ត្រាតាមថ្លៃដើមដករំលស់បង្គរ និងការខាតបង់ពីការថយចុះតម្លៃបង្គរផ្សេងៗ។				
(ខ) តម្លៃសមស្របនៃទ្រព្យវិនិយោគសម្រាប់គោលបំណងបង្ហាញ ដែលស្ថិតក្នុងតម្លៃសមស្របកម្រិតទីបី ត្រូវបានណែនាំដោយក្រុមប្រឹក្សាភិបាល នាចុងបញ្ចប់នៃការិយបរិច្ឆេទរាយការណ៍ដោយផ្អែកលើវិធីសាស្ត្រប្រៀបធៀបដែលប្រើធាតុចូលដែលអាចសង្កេតបាន រួមមានតម្លៃ និងព័ត៌មានពាក់ព័ន្ធផ្សេងទៀតដែលបង្កើតឡើងដោយប្រតិបត្តិការទីផ្សារពាក់ព័ន្ធនឹងលក្ខណៈសម្បត្តិដូចគ្នា ឬអាចប្រៀបធៀបបាន។				
(គ) ទ្រព្យសម្បត្តិវិនិយោគមានដីគ្មានកាលកំណត់ ស្ថិតក្នុងខេត្តបាត់ដំបង ដែលមានបណ្ណកម្មសិទ្ធិចេញដោយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តបាត់ដំបង និងដីដែលមានទីតាំងនៅខេត្តកណ្តាល មានបណ្ណកម្មសិទ្ធិចេញដោយប្រធានឃុំវាលស្បូវ ខេត្តកណ្តាល។				

១០. គណនីធានារ៉ាប់រង និងគណនីត្រូវទទួលផ្សេងៗ

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីធានារ៉ាប់រងត្រូវទទួល				
គណនីធានារ៉ាប់រងត្រូវទទួលដុល	២៣៦.៧៦៥	៩៥០.១៣៨	១៨៩.០៥៣	៧៦០.៩៣៨
គណនីធានារ៉ាប់រងបន្តត្រូវទទួល - មិនមែនភាគីពាក់ព័ន្ធ	១២៧.៦១៤	៥១២.១១៥	១១២.៦៩៨	៤៥៣.៦០៩
គណនីធានារ៉ាប់រងបន្តត្រូវទទួល - ភាគីពាក់ព័ន្ធ	៥.៤៦៥	២១.៩៣១	១៨.១៣៨	៧៣.០០៥
	៣៦៩.៨៤៤	១.៤៨៤.១៨៤	៣១៩.៨៨៩	១.២៨៧.៥៥២
ដក៖ ការខាតបង់ពីការថយចុះតម្លៃ	(៧.១១២)	(២៨.៥៤១)	-	-
	៣៦២.៧៣២	១.៤៥៥.៦៤៣	៣១៩.៨៨៩	១.២៨៧.៥៥២

១០. គណនីធានារ៉ាប់រង និងគណនីត្រូវទទួលផ្សេងៗ (ត)

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីត្រូវទទួលផ្សេងៗ				
ភាគីពាក់ព័ន្ធ	៣.៩១២.៥៨៥	១៥.៧០១.២០៤	៣.៩១២.៥៨៥	១៥.៧៤៨.១៥៥
អភិបាល	២៨១.៩២០	១.១៣១.៣៤៥	២៩០.៥៦០	១.១៦៩.៥០៤
ប្រាក់បុរេប្រទាន	៦០.៦០៦	២៤៣.២១២	៣២.៣៥៨	១៣០.២៤២
	<u>៤.២៥៥.១១១</u>	<u>១៧.០៧៥.៧៦១</u>	<u>៤.២៣៥.៥០៣</u>	<u>១៧.០៤៧.៩០១</u>
ដក៖ ការខាតបង់ពីការថយចុះតម្លៃ				
- ភាគីពាក់ព័ន្ធ	(១៤៤.៤៧៤)	(៥៧៩.៧៧៤)	(១៤៤.៤៧៤)	(៥៨១.៥០៨)
	<u>៤.១១០.៦៣៧</u>	<u>១៦.៤៩៥.៩៨៧</u>	<u>៤.០៩១.០២៩</u>	<u>១៦.៤៦៦.៣៩៣</u>
គណនីត្រូវទទួលសរុប	<u>៤.៤៧៣.៣៦៩</u>	<u>១៧.៩៥១.៦៣០</u>	<u>៤.៤១០.៩១៨</u>	<u>១៧.៧៥៣.៩៤៥</u>
ការទូទាត់មុន	<u>៦៤.៨០០</u>	<u>២៦០.០៤២</u>	<u>២៥.១៩៤</u>	<u>១០១.៤០៦</u>
	<u>៤.៥៣៨.១៦៩</u>	<u>១៨.២១១.៦៧២</u>	<u>៤.៤៣៦.១១២</u>	<u>១៧.៨៥៥.៣៥១</u>

- (ក) គណនីត្រូវទទួលសរុប ត្រូវបានចាត់ថ្នាក់ជាទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមតម្លៃរំលស់។
- (ខ) គណនីធានារ៉ាប់រងត្រូវទទួល គឺជាគណនីមិនមានការប្រាក់ ហើយរយៈពេលនៃការកំណត់សងដែលផ្តល់ដោយក្រុមហ៊ុនមានរយៈពេល មួយខែ (២០២៣៖ មួយខែ)។ គណនីទាំងនេះ ត្រូវបានទទួលស្គាល់តាមចំនួនទឹកប្រាក់នៃវិក្កយបត្រដើម ដែលតំណាងឱ្យតម្លៃសមស្របនៅពេលទទួលស្គាល់ដំបូង។
- (គ) គណនីត្រូវទទួលសរុប ត្រូវបានចាត់ថ្នាក់ជាប្រាក់ដុល្លារអាមេរិក។
- (ឃ) ចំនួនទឹកប្រាក់ដែលមិនមែនជាការជួញដូរដែលជំពាក់ដោយភាគីពាក់ព័ន្ធ និងនាយកដ្ឋានទាក់ទងនឹងបុរេប្រទាន និងការទូទាត់ក្នុងនាម ដែលមិនមានសុវត្ថិភាព ថ្លៃការប្រាក់ និងអាចសងវិញតាមតម្រូវការជាសាច់ប្រាក់ និងសមមូលសាច់ប្រាក់។

១០. គណនីធានារ៉ាប់រង និងគណនីត្រូវទទួលផ្សេងៗ (ត)

- (ង) ការថយចុះតម្លៃសម្រាប់គណនីត្រូវទទួលផ្សេងៗ ត្រូវបានទទួលស្គាល់តាមវិធីសាស្ត្រទូទៅ (“General approach”) របស់ ស.វ.ហ.អ.គ ៩ ដោយប្រើប្រាស់គំរូនៃការខាតបង់ឥណទានរំពឹងទុកដែលមើលទៅមុខ (Forward looking expected credit loss model)។ វិធីសាស្ត្រនេះត្រូវបានប្រើប្រាស់ដើម្បីកំណត់ចំនួនទឹកប្រាក់នៃការថយចុះតម្លៃ ដោយផ្អែកថា មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងហានិភ័យឥណទានដែលចាប់តាំងពីការទទួលស្គាល់ដំបូងនៃទ្រព្យសកម្មហិរញ្ញវត្ថុឬទេ។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុទាំងឡាយ ដែលហានិភ័យឥណទានមិនបានកើនឡើងខ្លាំងចាប់តាំងពីការទទួលស្គាល់ដំបូងនោះការខាតបង់ឥណទានរំពឹងទុកក្នុងរយៈពេល ១២ខែ រួមជាមួយចំណូលការប្រាក់ដុលត្រូវបានទទួលស្គាល់។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលហានិភ័យឥណទានបានកើនឡើងគួរឱ្យកត់សម្គាល់នោះ ការខាតបង់ឥណទានដែលរំពឹងទុករយៈពេលវែង (Lifetime expected credit loss) រួមជាមួយចំណូលការប្រាក់ដុលត្រូវបានទទួលស្គាល់។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានកំណត់ជាឥណទានមានការថយចុះតម្លៃ ការខាតបង់ឥណទានដែលរំពឹងទុករយៈពេលវែង រួមជាមួយចំណូលការប្រាក់លើមូលដ្ឋានសុទ្ធ ត្រូវបានទទួលស្គាល់។

- (ច) បម្រែបម្រួលនៃការខាតបង់ពីការថយចុះតម្លៃសម្រាប់ គណនីធានារ៉ាប់រងត្រូវទទួលបានដូចខាងក្រោម៖

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅដើមឆ្នាំ	-	-	-	-
ការខាតបង់ពីការថយចុះតម្លៃក្នុង				
ការិយបរិច្ឆេទ	៧.១១២	២៨.៥២៦	-	-
លម្អៀងនៃការបកប្រែរូបិយប័ណ្ណ	-	១៥	-	-
	<u>៧.១១២</u>	<u>២៨.៥៤១</u>	<u>-</u>	<u>-</u>
នៅចុងឆ្នាំ	៧.១១២	២៨.៥៤១	-	-
(ឆ) បម្រែបម្រួលនៃការខាតបង់ពីការថយចុះតម្លៃសម្រាប់ គណនីត្រូវទទួលផ្សេងៗមានដូចខាងក្រោម៖				
	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅដើមឆ្នាំ	១៤៤.៤៧៤	៥៩០.១៧៦	១៤៤.៤៧៤	៥៩០.១៧៦
លម្អៀងនៃការបកប្រែរូបិយប័ណ្ណ	-	(៨.៦៦៨)	-	(៨.៦៦៨)
	<u>១៤៤.៤៧៤</u>	<u>៥៨១.៥០៨</u>	<u>១៤៤.៤៧៤</u>	<u>៥៨១.៥០៨</u>
នៅចុងឆ្នាំ	១៤៤.៤៧៤	៥៨១.៥០៨	១៤៤.៤៧៤	៥៨១.៥០៨

១១. (ទ្រព្យសកម្មធានារ៉ាប់រងរបស់ក្រុមហ៊ុន/ស្ថាប័ន/អង្គភាព/មណ្ឌលកិច្ចសន្យាធានារ៉ាប់រង)

២០២៥		២០២៤	
ដុល ដុល្លារអាមេរិក	ធានារ៉ាប់រងបន្ត ដុល្លារអាមេរិក	សុទ្ធ ដុល្លារអាមេរិក	ដុល ធានារ៉ាប់រងបន្ត ដុល្លារអាមេរិក
៥៩៥.៨១៧	(៣២៤.៧៤១)	២៧១.០៧៦	៣០០.៥៧១
៩៨៧.៥០៥	(៧០២.៥៣៤)	២៨៤.៩៧១	៣៣៦.០៩២
១.០៩១.៥៧៤	(៥០៧.២៧៥)	៥៨៤.៣០៩	១.០៨១.៦០៩
២.៦៧៤.៨៩៦	(១.៥៣០.៥៤០)	១.១៤៤.៣៥៦	១.៧១៨.២៧២
-	-	-	-
២.៦៧៤.៨៩៦	(១.៥៣០.៥៤០)	១.១៤៤.៣៥៦	១.៧១៨.២៧២
២.៦៧៤.៨៩៦	(១.៥៣០.៥៤០)	១.១៤៤.៣៥៦	១.៧១៨.២៧២
១០.៧៣៤.៣៥៨	(៦.១៤២.០៥៧)	៤.៥៩២.៣០១	៦.៩១៦.០៤៥

(គិតជាពាន់រៀល)

ទ្រព្យសកម្មធានារ៉ាប់រងបន្ត/បំណុលកិច្ចសន្យាធានារ៉ាប់រងរយៈពេលខ្លី

សំណងដែលកើតឡើងតែមិនបានរាយការណ៍ (“IBNR”) (ក)

សំណងដែលនៅសល់ (ក)

ប្រាក់បម្រុងបុព្វលាភមិនទាន់ទទួលស្គាល់ (ខ)

ទ្រព្យសកម្មធានារ៉ាប់រងបន្ត/បំណុលកិច្ចសន្យាធានារ៉ាប់រងរយៈពេលវែង

ប្រាក់បម្រុងបុព្វលាភមិនទាន់ទទួលស្គាល់ (ខ)

១១. (ប្រឡូសកម្មធានារ៉ាប់រងបន្ត)/បំណុលកិច្ចសន្យាធានារ៉ាប់រង (ត)

(ក) បម្រែបម្រួលសំវិធានធននៃសំណង់ដែលនៅសល់មានដូចខាងក្រោម៖

	២០២៥		២០២៤	
	ដុល ដុល្លារអាមេរិក	ធានារ៉ាប់រងបន្ត ដុល្លារអាមេរិក	សុទ្ធ ដុល្លារអាមេរិក	ដុល ដុល្លារអាមេរិក
នៅដើមឆ្នាំ សំណងកើតឡើងក្នុងឆ្នាំ	៦៣៦.៦៦៣	(៣០៧.៩៥៤)	៣២៨.៧០៩	៥៣៧.៨៧៦
	៩៤៦.៦៥៩	(៧១៩.៣២១)	២២៧.៣៣៨	៩៨.៧៨៧
				២៩៣.៧៥៥
នៅចុងឆ្នាំ	១.៥៨៣.៣២២	(១.០២៧.២៧៥)	៥៥៦.០៤៧	៦៣៦.៦៦៣
<i>(គិតជាពាន់រៀល)</i>				
	៦.៣៥៣.៨៧២	(៤.១២២.៤៥៥)	២.២៣១.៤១៧	២.៥៦២.៥៦៩

ចំណាយសំណង រួមបញ្ចូលសំណងដែលបានបង់នៅក្នុងឆ្នាំ និងសំវិធានធនសម្រាប់ថ្ងៃដើមប៉ាន់ស្មាន នៃសំណងទាំងអស់ដែលបានជូនជំណាង តែមិនទាន់បានទូទាត់សង ព្រមទាំង IBNR នៅនាពេលបរិច្ឆេទនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

(ខ) បម្រែបម្រួលនៃសំវិធានធនសម្រាប់បុព្វលាភមិនទាន់ទទួលស្គាល់មានដូចខាងក្រោម៖

	២០២៥		២០២៤	
	ដុល ដុល្លារអាមេរិក	ធានារ៉ាប់រងបន្ត ដុល្លារអាមេរិក	សុទ្ធ ដុល្លារអាមេរិក	ដុល ដុល្លារអាមេរិក
នៅដើមឆ្នាំ គិតថ្លៃនៅក្នុងឆ្នាំ	១.០៨១.៦០៩	(៧០៧.៨៦៥)	៣៧៣.៧៤៤	១.០២៣.៩៦៦
	៩.៩៦៥	២០៤.៦០០	២១៤.៥៦៥	៥៧.៦៤៣
				៣៩៤.៧៤៦
នៅចុងឆ្នាំ	១.០៩១.៥៧៤	(៥០៣.២៦៥)	៥៨៨.៣០៩	១.០៨១.៦០៩
<i>(គិតជាពាន់រៀល)</i>				
	៤.៣៨០.៤៨៦	(២.០១៩.៦០២)	២.៣៦០.៨៨៤	៤.៣៥៣.៨៧៦

១១. (ទ្រព្យសកម្មធានារ៉ាប់រងរួម)/បំណុលកិច្ចសន្យាធានារ៉ាប់រង (ត)

(ខ) បម្រែបម្រួលនៃសំវិធានធនសម្រាប់បុព្វលាភមិនទាន់ទទួលស្គាល់មានដូចខាងក្រោម៖ (ត)

បុព្វលាភមិនទាន់ទទួលស្គាល់ គឺជាចំណែកនៃចំណូលបុព្វលាភសុទ្ធនៃបណ្ណសន្យារ៉ាប់រងដែលបានចែងទាក់ទងនឹងរយៈពេលមិនទាន់ផុតកំណត់នៃបណ្ណសន្យារ៉ាប់រង នៅក្នុងការិយបរិច្ឆេទ។

វិធីសាស្ត្រដែលប្រើក្នុងការគណនាប្រាក់បម្រុងបុព្វលាភមិនទាន់ទទួលស្គាល់នេះ គឺវិធីសាស្ត្រ ១/៣៦៥។

(គ) បំណុលកិច្ចសន្យាធានារ៉ាប់រង

បំណុលកិច្ចសន្យាធានារ៉ាប់រងរួមមានសំណងដែលនៅសល់ សំណងដែលកើតឡើងតែមិនបានរាយការណ៍ (“IBNR”) ប្រាក់បម្រុងបុព្វលាភមិនទាន់ទទួលស្គាល់ និងសំវិធានធនសម្រាប់បុព្វលាភដែលមានការខាតបង់។

ក្រុមហ៊ុនរ៉ាប់រងសំណងមិនទាន់ទូទាត់ ដោយផ្អែកលើព័ត៌មានដែលផ្តល់ដោយក្រុមហ៊ុនធានារ៉ាប់រង។ IBNR តំណាងឱ្យទុនបម្រុងសម្រាប់ព្រឹត្តិការណ៍ធានារ៉ាប់រងដែលបានកើតឡើង ដែលមិនទាន់បានរាយការណ៍ទៅក្រុមហ៊ុន។ ការពន្យារពេលនៃទូទាត់សំណងអាចកើតមាន ទៅតាមការជូនដំណឹង និងការទូទាត់តាមប្រភេទនៃសំណង។ ដូច្នេះហើយ ទំហំសំណងជាក់លាក់ក្នុងក្រោយ គឺមិនអាចដឹងច្បាស់លាស់ នាកាលបរិច្ឆេទរាយការណ៍បានទេ។

បំណុលនេះ ត្រូវបានគណនាទៅតាមការណ៍ដោយប្រើវិធីសាស្ត្ររបស់អ្នកជំនាញគណនា លើវិធីសាស្ត្រព្យាករណ៍ទំហំស្តង់ដារសំណងដោយផ្អែកលើទិន្នន័យជាក់ស្តែង និងការសន្មតបច្ចុប្បន្នដែលអាចរាប់បញ្ចូលទាំងគម្លាតអវិជ្ជមាន។ បំណុលត្រូវរាយបំពេញនៅពេលដែលកាតព្វកិច្ចទូទាត់សំណងត្រូវបានហួសកាលកំណត់ បដិសេធ ឬលុបចោល។

ប្រាក់បម្រុងបុព្វលាភមិនទាន់ទទួលស្គាល់ រួមមាន ចំណែកបុព្វលាភបានទទួល ឬត្រូវទទួល ដែលទាក់ទងនឹងហានិភ័យធានារ៉ាប់រងមិនទាន់ផុតកំណត់នៅកាលបរិច្ឆេទរាយការណ៍។ សំវិធានធនត្រូវបានទទួលស្គាល់ នៅពេលកិច្ចសន្យាធានារ៉ាប់រងមានប្រសិទ្ធភាពចូលជាធរមាន និងត្រូវបានទទួលការទូទាត់ និងចាត់ទុកថាជាចំណូលបុព្វលាភក្នុងរយៈពេលនៃកិច្ចសន្យា ស្របតាមលក្ខខណ្ឌនៃការធានារ៉ាប់រងដែលបានផ្តល់ជូនក្រោមកិច្ចសន្យាធានារ៉ាប់រង។

ការធ្វើតេស្តភាពគ្រប់គ្រាន់នៃបំណុល

នាកាលបរិច្ឆេទរាយការណ៍នីមួយៗ ក្រុមហ៊ុនបានពិនិត្យមើលហានិភ័យដែលមិនទាន់ផុតកំណត់ហើយធ្វើតេស្តពីភាពគ្រប់គ្រាន់នៃទុនបម្រុងសម្រាប់បំណុលដែលបានធ្វើឡើង ដើម្បីកំណត់ថា តើមានសំណងត្រូវទូទាត់រំពឹងទុកណាមួយ និងចំណាយពន្យារ អាចមានចំនួនលើសពីបុព្វលាភមិនទាន់ទទួលស្គាល់ទេ។

ការធ្វើតេស្តភាពគ្រប់គ្រាន់នៃបំណុលនេះ ត្រូវបានស្ថានភាពពេលបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ពីកិច្ចសន្យាធានារ៉ាប់រងនាពេលអនាគត បន្ទាប់ពីគិតពីផលចំណូលវិនិយោគ លើទ្រព្យសកម្មទាក់ទងនឹងសំវិធានធនបច្ចេកទេសធានារ៉ាប់រងដែលពាក់ព័ន្ធផ្សេងៗ។ ប្រសិនបើ ការប៉ាន់ស្មានទាំងនេះបង្ហាញថាតម្លៃយោងនៃបុព្វលាភរ៉ាប់រងមិនទាន់ទទួលស្គាល់ (ដកចំណាយពន្យារដែលពាក់ព័ន្ធ) មិនគ្រប់គ្រាន់ ចំនួនដែលមិនគ្រប់គ្រាន់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាតដោយការបង្កើតឡើងនូវសំវិធានធនសម្រាប់បុព្វលាភដែលមិនគ្រប់គ្រាន់។

ការទទួលស្គាល់សំណងធានារ៉ាប់រង

សំណងធានារ៉ាប់រង រួមមាន សំណងទាំងអស់ដែលកើតឡើងក្នុងការិយបរិច្ឆេទ រួមបញ្ចូល សំណងបាន ឬមិនបានរាយការណ៍ ព្រមទាំងចំណាយលើដំណើរការដោះស្រាយសំណង ដែលកើតឡើងដោយផ្ទាល់ទាក់ទងការទូទាត់សំណង កាត់កងតម្លៃពីការលក់កាកសំណល់ និងតម្លៃដែលអាចទាមទារបានមកវិញពីភាគីដែលទទួលខុសត្រូវ និងការកែតម្រូវចំពោះសំណងមិនទាន់ទូទាត់នៅការិយបរិច្ឆេទមុនៗ។

(ឃ) បំណុលកិច្ចសន្យាធានារ៉ាប់រងត្រូវបានចាត់ទុកជាប្រាក់បញ្ញើជាប្រាក់បញ្ញើអាមេរិក។

១២. ការវិនិយោគផ្សេងៗ

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ការដាក់ប្រាក់នៅធនាគារដែលមាន				
កាលកំណត់លើសពី៣ខែ	៧.៥០០.០០០	៣០.០៩៧.៥០០	៧.៤០០.០០០	២៩.៧៨៥.០០០
ការប្រាក់បង្គរ	១៩៧.១១៧	៧៩១.០៣១	២០៤.១០៨	៨២១.៥៣៥
	<u>៧.៦៩៧.១១៧</u>	<u>៣០.៨៨៨.៥៣១</u>	<u>៧.៦០៤.១០៨</u>	<u>៣០.៦០៦.៥៣៥</u>

- (ក) ការវិនិយោគផ្សេងទៀតតំណាងឱ្យការដាក់ប្រាក់ជាមួយធនាគារដែលមានអាជ្ញាបណ្ណ និងត្រូវបានចាត់ថ្នាក់ជាទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមតម្លៃរំលស់។
- (ខ) ការដាក់ប្រាក់ជាមួយធនាគាររបស់ក្រុមហ៊ុន មានរយៈពេលដល់កាលកំណត់ជាមធ្យម ១២ខែ (ឆ្នាំ២០២៤៖ ១២ខែ) ។
- (គ) ការដាក់ជាមួយធនាគារក្នុងស្រុកទទួលបានអត្រាការប្រាក់ចាប់ពី ៥,០០% ទៅ ៧,០០% (២០២៤៖ ៥,៥០% ទៅ ៧,៥០%) ក្នុងមួយឆ្នាំ។
- (ឃ) ការវិនិយោគផ្សេងៗត្រូវបានចាត់ថ្នាក់ជាប្រាក់ដុល្លារអាមេរិក។

១៣. សមតុល្យសាច់ប្រាក់ និងធនាគារ

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ	៥.៩៤១	២៣.៨៤១	១០.៧៣៤	៤៣.២០៤
សាច់ប្រាក់នៅធនាគារ	៥៣៤.៦០៥	២.១៤៥.៣៧០	៩៣៤.៦៨៨	៣.៧៦២.១២០
	<u>៥៤០.៥៤៦</u>	<u>២.១៦៩.២១១</u>	<u>៩៤៥.៤២២</u>	<u>៣.៨០៥.៣២៤</u>

- (ក) សមតុល្យសាច់ប្រាក់ និងធនាគារត្រូវបានចាត់ថ្នាក់ជាទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមតម្លៃរំលស់។
- (ខ) សមតុល្យសាច់ប្រាក់ និងធនាគារត្រូវបានចាត់ថ្នាក់ជាប្រាក់ដុល្លារអាមេរិក។

១៤. ដើមទុន

	២០២៥		២០២៤	
	ចំនួន	ដុល្លារអាមេរិក	ចំនួន	ដុល្លារអាមេរិក
ភាគហ៊ុនធម្មតា ១០០.០០០ រៀលក្នុងមួយ ភាគហ៊ុន				
បានចុះបញ្ជី	២៨០.០០០	៧.១២៨.០៤២	២៨០.០០០	៧.១២៨.០៤២
បានចុះបញ្ជី និងបោះផ្សាយ៖ នៅថ្ងៃទី១ ខែមករា/ថ្ងៃទី៣១ ខែធ្នូ	២៨០.០០០	៧.១២៨.០៤២	២៨០.០០០	៧.១២៨.០៤២
<i>(គិតជាពាន់រៀល)</i>		<u>២៨.០០០.០០០</u>		<u>២៨.០០០.០០០</u>

កម្មសិទ្ធិករនៃក្រុមហ៊ុនមានសិទ្ធិទទួលបានភាគលាភ នៅពេលដែលប្រកាសដោយក្រុមហ៊ុន ហើយមានសិទ្ធិបោះឆ្នោតមួយក្នុងមួយភាគហ៊ុនធម្មតានៅក្នុងការប្រជុំរបស់ក្រុមហ៊ុន។ ភាគហ៊ុនធម្មតាទាំងអស់ មានចំណាត់ថ្នាក់ស្មើគ្នា ទាក់ទងទៅនឹងទ្រព្យសកម្មដែលនៅសល់របស់ក្រុមហ៊ុន។

១៥. គណនីធានារ៉ាប់រង និងគណនីត្រូវបង់ផ្សេងៗ

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណនីធានារ៉ាប់រងត្រូវបង់				
បុព្វលាភធានារ៉ាប់រងបន្តត្រូវបង់ - មិនមែនភាគីពាក់ព័ន្ធ	១៣៣.៦២៩	៥៣៦.២៥៣	១៤៤.២២៤	៥៨០.៥០២
បុព្វលាភធានារ៉ាប់រងបន្តត្រូវបង់ - ភាគីពាក់ព័ន្ធ	៦.០៣៩	២៤.២៣៥	៤.៤៣៦	១៧.៨៥៥
	<u>១៣៩.៦៦៨</u>	<u>៥៦០.៤៨៨</u>	<u>១៤៨.៦៦០</u>	<u>៥៩៨.៣៥៧</u>
គណនីត្រូវបង់ផ្សេងៗ				
សំវិធានធនលើប្រាក់បំណាច់អតីតភាពការងារ	២.២៣៤	៨.៩៦៥	៤.៥១៣	១៨.១៦៥
ប្រាក់បញ្ញើតម្កល់ធានារ៉ាប់រង	៤៥.៧៦៦	១៨៣.៦៥៩	៣២.៧៦៦	១៣១.៨៨២
ចំណាយបង្គរ	៥៣.១០០	២១៣.០៩០	១១៦.៣៨៧	៤៦៨.៤៥៨
	<u>១០១.១០០</u>	<u>៤០៥.៧១៤</u>	<u>១៥៣.៦៦៦</u>	<u>៦១៨.៥០៥</u>
	<u>២៤០.៧៦៨</u>	<u>៩៦៦.២០២</u>	<u>៣០២.៣២៦</u>	<u>១.២១៦.៨៦២</u>

- (ក) គណនីធានារ៉ាប់រង និងគណនីត្រូវបង់ផ្សេងៗ ត្រូវបានចាត់ថ្នាក់ជាបំណុលហិរញ្ញវត្ថុវាស់វែងតាមតម្លៃរំលស់។
- (ខ) គណនីធានារ៉ាប់រង និងគណនីត្រូវបង់ផ្សេងៗ ត្រូវបានចាត់ថ្នាក់ជាប្រាក់ដុល្លារអាមេរិក។
- (គ) ទម្រង់កាលកំណត់នៃគណនីធានារ៉ាប់រង និងគណនីត្រូវបង់ផ្សេងៗ របស់ក្រុមហ៊ុននៅចុងការិយបរិច្ឆេទរាយការណ៍ គឺផ្អែកលើកាតព្វកិច្ចសង ដែលមិនបានធ្វើអប្បបរមាដែលបានចុះកិច្ចសន្យា គឺអាចសងតាមតម្រូវការ ឬក្នុងរយៈពេលមួយឆ្នាំ។

១៦. ចំណូលសរុបពីការលក់ទំនិញសម្រាប់លក់

(ក) លទ្ធផលការងារជាតិដោយផ្ទៃក្នុង

២០២៥

ប្រាក់ចំណូលបាន

បុព្វលាភដុល

បុព្វលាភបានកំរិតបន្តបន្ទាប់

ចំណូលបុព្វលាភសុទ្ធ

បម្រែបម្រួលលើប្រាក់បម្រុងបុព្វលាភដែល
មិនទាន់ទទួលបាន

ចំណូលបុព្វលាភបានកំរិតបន្តបន្ទាប់

កម្រៃជើងសាធានាកំរិតបន្តបន្ទាប់

ខាតបានកំរិតបន្តបន្ទាប់

ចំណូលសរុបពីការលក់ទំនិញសម្រាប់លក់

(គិតជាពាន់រៀល)

	យានយន្ត ដុល្លារអាមេរិក	អគ្គិភ័យ ដុល្លារអាមេរិក	វិស្វកម្ម ដុល្លារអាមេរិក	សមុទ្រ ដុល្លារអាមេរិក	វេជ្ជសាស្ត្រ ដុល្លារអាមេរិក	ការងារ ដុល្លារអាមេរិក	ប្រាក់ផ្ទៀងផ្ទាត់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
១.៩៩៩.៦៩៤	៥៦២.៤៤៥	៤៥.៨៨៤	៥១.៦៣៣	២.៦៤៩	៨១៥	៥២.៤៤២	១១៤.១៧៧	២.៤២៥.៧៧៩
(៤៥២.១៧៤)	(៥០៣.៩៣៩)	(៤៤.០៨៨)	(៤៣.៣៤១)	(២.០១៣)	(៦១៩)	(៣៧.០០២)	(៩៥.៥១៣)	(១.១៧៨.៦៨៩)
១.៥៤៧.៥២០	៥៨.៥០៦	១.៧៩៦	៨.២៩២	៦៣៦	១៩៦	១៥.៤៤០	១៨.៦៦៤	១.៥៦៧.០៩០
(២១៣.៩៤២)	៩១២	៥៣៦	(៨២)	(៦០)	១០	១.០៥៨	(២.៩៩៧)	(២១៤.៥៦៥)
៩២៩.៥៧៨	៥៩.៤១៨	២.៣៣២	៨.២១០	៥៧៦	២០៦	១៦.៥៣៨	១៥.៦៦៧	១.០៣២.៥២៥
១១៣.១៧៤	១៧៩.០៣០	១២.៣៦៧	១៨.០០០	១៦៨	២៦២	១០.៥៥៣	១៣.៧២២	៣៤៧.២៧៦
-	-	-	-	-	-	-	២.៣៥១	២.៣៥១
១.០៤២.៧៥២	២៣៨.៤៤៨	១៤.៦៩៩	២៦.២១០	៧៤៤	៤៦៨	២៧.០៩១	៣១.៧៤០	១.៣៨២.១៥២

៥.៥៤៣.៨១១

១៦. ដំណូលសរុបពីអាជីវកម្មធានារ៉ាប់រង (ត)

(ក) លទ្ធផលការធានាដោយផ្នែក (ត)

២០២៤

ប្រាក់ចំណូលធានា

បុព្វលាភជុល

បុព្វលាភធានារ៉ាប់រងបន្តជុល

ចំណូលបុព្វលាភសុទ្ធ

បម្រែបម្រួលលើប្រាក់បម្រុងបុព្វលាភដែលមិនទាន់ទទួលស្គាល់

ចំណូលបុព្វលាភធានារ៉ាប់រងសុទ្ធ

កម្រៃជើងសាធានារ៉ាប់រងបន្ត

ខាតធានារ៉ាប់រងផ្សេងៗ

ចំណូលសរុបពីអាជីវកម្មធានារ៉ាប់រង

(គិតជាពាន់រៀល)

ធានាយន្ត ដុល្លារអាមេរិក	អត្ថិភាព ដុល្លារអាមេរិក	វិស្វកម្ម ដុល្លារអាមេរិក	សមុទ្រ ដុល្លារអាមេរិក	វេជ្ជសាស្ត្រ ដុល្លារអាមេរិក	កាដា ដុល្លារអាមេរិក	ប្រាក់ផ្ទាក់ ផ្ទាល់ខ្លួន ដុល្លារអាមេរិក	ផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
១.៤៩៧.២៧១ (៧៨៣.៥៧១)	៦២៧.៦៣៨ (៥៧១.៧២៦)	៥៩.៧៣៥ (៥៦.៥៤១)	៥០.១៦២ (៤៤.១០៥)	២.៣៨០ (១.៧៩៥)	៤៤៤ (៦៧៥)	៨០.៦៣៧ (៤៧.៨១៩)	១៩៩.១៦៣ (១៨៨.០៦៧)	២.៥១៧.៨៣០ (១.៦៩៤.២៩៩)
៧១៣.៧០០	៥៥.៩១២	៣.១៩៤	៦.០៥៧	៥៨៥	១៦៩	៣២.៨១៨	១១.០៩៦	៨២៣.៥៣១
២០.៣៦៩	(៧០២)	(៤៤៦)	(៨៧)	២៣១	៤៨	៦.០៦៨	(៤.៤៧៩)	២១.០០២
៧៣៤.០៦៩	៥៥.២១០	២.៧៤៨	៥.៩៧០	៨១៦	២១៧	៣៨.៨៨៦	៦.៦១៧	៨៤៤.៥៣៣
២២៧.៣៩៦	១៩៥.៥៩០	២៣.៥៧២	១៦.១៣៧	៥៧១	៤០៣	៩.៣៦២	៣១.១៨៧	៥០៤.២១៨
-	-	-	-	-	-	-	(៤៨)	(៤៨)
៩៦១.៤៦៥	២៥០.៨០០	២៦.៣២០	២២.១០៧	១.៣៨៧	៦២០	៤៨.២៤៨	៣៧.៧៥៦	១.៣៤៨.៧០៣
៥.៤៩០.៥៧០								

៥.៤៩០.៥៧០

១៦. ចំណូលសរុបពីអាជីវកម្មធានារ៉ាប់រង (ត)

(ខ) ចំណូលបុព្វលាភ

បុព្វលាភដែលបានមកពីធានារ៉ាប់រងត្រូវបានទទួលស្គាល់ជាប្រាក់ចំណូល នៅពេលដែលបុព្វលាភសន្យារ៉ាប់រងមានប្រសិទ្ធភាព និងត្រូវបានទទួលស្គាល់តាមសមាមាត្រទៅនឹងរយៈពេលធានារ៉ាប់រង។ បុព្វលាភពីបុព្វលាភសន្យាសហធានារ៉ាប់រង ត្រូវបានទទួលស្គាល់ដោយផ្អែកលើភាគហ៊ុនសមាមាត្ររបស់ក្រុមហ៊ុន។

ក្រុមហ៊ុនធានាឡើងវិញនូវផ្នែកនៃហានិភ័យដែលទទួលយកសរុបរបស់ខ្លួន ជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនធានារ៉ាប់រងបន្តផ្សេងទៀត។ បុព្វលាភដែលបានបង់ ឬភាគហ៊ុននៅក្នុងបុព្វលាភលើកិច្ចសន្យាធានារ៉ាប់រងបន្តនាពេលអនាគត ត្រូវបានទទួលស្គាល់ក្នុងរយៈពេលនៃកិច្ចសន្យាធានារ៉ាប់រងឡើងវិញ ដោយផ្អែកលើរយៈពេលធានារ៉ាប់រង។

ចំណូលបុព្វលាភសុទ្ធនៅក្នុងរបាយការណ៍ចំណេញ ឬខាត តំណាងឱ្យបុព្វលាភសរុបបុព្វលាភធានារ៉ាប់រងបន្ត និងការកើនឡើង/ថយចុះនៃបុព្វលាភដែលមិនទាន់ទទួលស្គាល់។ បុព្វលាភធានារ៉ាប់រងបន្ត ត្រូវបានបង្ហាញជាការកាត់បន្ថយពីបុព្វលាភដុល។

(គ) កម្រៃជើងសា

ចំណូលកម្រៃជើងសា ត្រូវបានទទួលស្គាល់នៅពេលដែលសិទ្ធិទទួលបានការទូទាត់ត្រូវបានបង្កើតឡើង។

១៧. ចំណូលផ្សេងៗ

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	៤០៣.៤៩៦	១.៦១៨.៤២២	៤២៩.៥៨៦	១.៧៤៨.៨៤៥
ចំណូលពីការបញ្ចេញចោលទ្រព្យសម្បត្តិ				
រោងចក្រ និងបរិក្ខារ	៣៤.៩៧៥	១៤០.២៨៥	-	-
ចំណេញពីការបញ្ឈប់ភតិសន្យា	២៨៨	១.១៥៥	-	-
	<u>៤៣៨.៧៥៩</u>	<u>១.៧៥៩.៨៦២</u>	<u>៤២៩.៥៨៦</u>	<u>១.៧៤៨.៨៤៥</u>

ចំណូលការប្រាក់ ត្រូវបានទទួលស្គាល់ជាបង្គរ ប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

១៨. ចំណាយប្រតិបត្តិការ

លទ្ធផលការធានាដោយផ្នែក

២០២៥

ប្រាក់ចំណាយធានា

សំណងជុលដែលបានទូទាត់

សំណងទទួលបានមកវិញពីអ្នកធានា

រ៉ាប់រងបន្ត

បម្រែបម្រួលដល់នៃបំណុលកិច្ចសន្យា

សំណងសុទ្ធសរុប

ចំណាយប្រតិបត្តិការ

- ចំណាយកម្រៃជើងសា

- ចំណាយធានារ៉ាប់រងផ្សេងៗ

ចំណាយសំណង និងកម្រៃជើងសាសរុប

(គិតជាពាន់រៀល)

	យានយន្ត ដុល្លារអាមេរិក	អគ្គិភ័យ ដុល្លារអាមេរិក	វិស្វកម្ម ដុល្លារអាមេរិក	សមុទ្រ ដុល្លារអាមេរិក	វេជ្ជសាស្ត្រ ដុល្លារអាមេរិក	គ្រោះថ្នាក់ ការងារ ដុល្លារអាមេរិក	គ្រោះថ្នាក់ ផ្ទាល់ខ្លួន ដុល្លារអាមេរិក	ផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
	(១.៣១៤.១៧៣)	-	-	-	(១.៣២៧)	-	(៩.២៧៨)	(២៥.២០៨)	(១.៣៤៩.៩៨៦)
	៦៥៨.៥១១	-	-	-	១.០០២	-	៨.៣៩០	២៥.២០៨	៦៩៣.១១១
	(៤៤.២៨៤)	(១៩៦.៥៩២)	១.១០៩	២.១៦១	(១៤)	៤២	៣.៤៥៨	៦.៧៨២	(២២៧.៣៣៨)
	(៦៩៩.៩៥៦)	(១៩៦.៥៩២)	១.១០៩	២.១៦១	(៣៣៩)	៤២	២.៥៧០	៦.៧៨២	(៨៨៤.២១៣)
	(៣៣.២៣១)	(១២.១១៩)	(៩៣៨)	(១.០៣១)	(៥៣)	(១៦)	(១.២៣៦)	(២.២៨០)	(៥០.៩០៤)
	(៧.៣៥៧)	(១៣.៩០៧)	(៧.៨៥៤)	(២២៨)	(១២)	(៤)	(២៧៣)	(២៨.៩០១)	(៥៨.៥៣៦)
	(៧៤០.៥៣៤)	(២២២.៦១៨)	(៧.៦៨៣)	៩០២	(៤០៤)	២២	១.០៦១	(២៤.៣៩៩)	(៩៩៣.៦៥៣)

(៣.៩៨៥.៥៤៣)

១៨. ចំណាយប្រតិបត្តិការ (ត)

លទ្ធផលការធានាដោយផ្នែក (ត)

២០២៤

ប្រាក់ចំណាយធានា

សំណងដល់ដែលបានទូទាត់

សំណងទទួលបានមកវិញពីអ្នកធានា

ក្រុមប្រឹក្សា

បម្រែបម្រួលដល់បំណុលកិច្ចសន្យា

សំណងសុទ្ធសរុប

ចំណាយប្រតិបត្តិការ

- ចំណាយកម្រៃជើងសា

- ចំណាយធានាក្រុមផ្សេងៗ

ចំណាយសំណង និងកម្រៃជើងសាសរុប

(គិតជាពាន់រៀល)

យានយន្ត ដុល្លារអាមេរិក	អគ្គិភ័យ ដុល្លារអាមេរិក	វិស្វកម្ម ដុល្លារអាមេរិក	សមុទ្រ ដុល្លារអាមេរិក	វេជ្ជសាស្ត្រ ដុល្លារអាមេរិក	គោរដារ ដុល្លារអាមេរិក	គ្រោះថ្នាក់ ផ្ទាល់ខ្លួន ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
(១.២៣១.១០០)	-	(៥៣២)	-	(២.៨៥២)	-	(៩.៧៨៣)	(៣៤.៧០២) (១.២៧៨.៩៦៩)
៧៤៦.៨៦០	-	៥១៨	-	២.១២៣	-	៩.១៥១	៧៩៣.៣៥៤
(៤៣.០០៥)	១.១០៧	៣៥៧	(៦៣៨)	៨៤	១២១	៧.៥៣២	(៣៤.៩២៥)
(៥២៧.២៤៥)	១.១០៧	៣៤៣	(៦៣៨)	(៦៤៥)	១២១	៦.៩០០	(៥២០.៥៤០)
(២៦.៥៩៨)	(១១.០៣៦)	(១.០១៦)	(៨៥៣)	(៤០)	(១៤)	(១.៤៧៣)	(៤៦.២៦៦)
(៩.០៣៩)	(៣២.១៧៧)	(១.១៥៦)	(២.៤៣៥)	(៤)	(៥០)	(១១.១៣២)	(៨៥.២៥៦)
(៥៦២.៨៨២)	(៤២.១០៦)	(១.៨២៩)	(៣.៩២៦)	(៦៨៩)	៥៧	(៥.៧០៥)	(៦៥២.០៦២)

(២.៦៥៤.៥៤៥)

១៩. ចំណាយទូទៅ និងរដ្ឋបាល

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ខែ និងអត្ថប្រយោជន៍បុគ្គលិកផ្សេងៗ	៦៨៣.៦៦៦	២.៧៤២.១៨៤	៦៥៥.១៦៨	២.៦៦៧.១៨៩
ប្រាក់ខែ និងអត្ថប្រយោជន៍ក្រុមប្រឹក្សាភិបាល ផ្សេងៗ	៣២៥.៨៩៣	១.៣០៧.១៥៧	៤០១.៣៥៤	១.៦៣៣.៩១២
រំលស់	៥៧.៤៤១	២៣០.៣៩៦	៤៧.១៩២	១៩២.១១៩
ខាតពីការថយចុះតម្លៃនៃគណនីធានារ៉ាប់រង				
ត្រូវទទួល	៧.១១២	២៨.៥២៦	-	-
ការទំនាក់ទំនង	៦.៩៤២	២៧.៨៤៤	៦.៨៧៤	២៧.៩៨៤
សម្ភារៈការិយាល័យ	៣០.២១១	១២១.១៧៦	២៨.៦៦៧	១១៦.៧០៣
ថ្លៃសេវាកម្មវិជ្ជាជីវៈ	៣០.៥៦៨	១២២.៦០៨	៤៣.១៧៦	១៧៥.៧៦៩
ការផ្គត់ផ្គង់ និងថែទាំ	៩.៥៣៨	៣៨.២៥៧	១៣.៧៨៩	៥៦.១៣៥
ការធ្វើដំណើរ និងការដឹកជញ្ជូន	១៦.៥៣២	៦៦.៣១០	២១.៣៦៨	៨៦.៩៨៩
ទឹកភ្លើង	២៤.៥៩២	៩៨.៦៣៩	២៥.៧៨១	១០៤.៩៥៤
កម្រៃធនាគារ	១.២៩៧	៥.២០២	២.១៨០	៨.៨៧៤
ចំណាយលើពន្ធផ្សេងៗ	២៣.៤៨៥	៩៤.១៩៨	៣២.៧៥៣	១៣៣.៣៣៧
ចំណាយផ្សេងៗ	៤៩.១១៤	១៩៦.៩៩៧	៣៩.៦៣៣	១៦១.៣៤៨
	<u>១.២៦៦.៣៩១</u>	<u>៥.០៧៩.៤៩៤</u>	<u>១.៣១៧.៩៣៥</u>	<u>៥.៣៦៥.៣១៣</u>

២០. ចំណាយពន្ធ

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយពន្ធលើប្រាក់ចំណូល៖				
ឆ្នាំចរន្ត	<u>៧១.៣៩៥</u>	<u>២៨៦.៣៦៥</u>	<u>៤៣.២៧៧</u>	<u>១៧៦.១៨១</u>

- ផ្អែកលើច្បាប់ស្តីពីសារពើពន្ធរបស់ព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចក្នុងការបង់ពន្ធ៖
- ៥% (២០២៤៖ ៥%) នៃបុព្វលាភដុលទទួលបាននៅក្នុងឆ្នាំជាប់ពន្ធ ទាក់ទងនឹងហានិភ័យធានារ៉ាប់រង ឬធានារ៉ាប់រងបន្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា និង
 - ចំពោះសកម្មភាពផ្សេងៗដែលមិនមែនជាធានារ៉ាប់រង ឬធានារ៉ាប់រងបន្ត ក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធ លើប្រាក់ចំណេញតាមអត្រា២០% (២០២៤៖ ២០%) នៃប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមា ១% នៃប្រាក់ចំណូលផ្សេងៗ មួយណាដែលខ្ពស់ជាង។
- ចំណូលការប្រាក់ដែលបានមកពីការតម្កល់នៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុក មិនត្រូវបាន ជាប់ពន្ធលើប្រាក់ចំណេញដោយស្របតាម សារពើពន្ធលេខ ០០៣ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ - ពន្ធលើប្រាក់ចំណេញ និងការប្រមូលពន្ធផ្សេងៗនៃក្រុមហ៊ុនធានារ៉ាប់រង ដែលចេញ ផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១១។

២០. ចំណាយពន្ធ (ត)

ការផ្ទៀងផ្ទាត់តួលេខរវាងចំណាយពន្ធ និងផលិតផលនៃបុព្វលាភផុល និងផលគុណនៃអត្រាពន្ធរបស់ក្រុមហ៊ុនមានដូចខាងក្រោម៖

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បុព្វលាភផុល	២.៤២៥.៧៧៩	៩.៧២៩.៧៩៩	២.៥១៧.៨៣០	១០.២៥០.០៨៦
ពន្ធគណនាតាមអត្រាពន្ធស្របច្បាប់ក្នុងប្រទេសកម្ពុជា៥% (២០២៤៖ ៥%)	១២១.២៨៩	៤៨៦.៤៩០	១២៥.៨៩២	៥១២.៥០៤
ផ្សេងៗ	៨.៧០០	៣៤.៨៩៦	១.២១៨	៤.៩៥៨
	១២៩.៩៨៩	៥២១.៣៨៦	១២៧.១១០	៥១៧.៤៦២
ពន្ធដែលទទួលបានមកវិញពីអ្នកធានារ៉ាប់រងបន្ត	(៥៨.៥៩៤)	(២៣៥.០២១)	(៨៣.៨៣៣)	(៣៤១.២៨១)
ចំណាយពន្ធសរុប	៧១.៣៩៥	២៨៦.៣៦៥	៤៣.២៧៧	១៧៦.១៨១

២១. ការលាតត្រដាងភាគីពាក់ព័ន្ធ

(ក) ភាគីមួយត្រូវបានចាត់ទុកថាជាភាគីពាក់ព័ន្ធនឹងក្រុមហ៊ុន ប្រសិនបើក្រុមហ៊ុនមានលទ្ធភាពគ្រប់គ្រងដោយផ្ទាល់ ឬដោយប្រយោល ឬមានឥទ្ធិពលជាខ្លាំងលើភាគីមួយទៀតក្នុងការសម្រេចចិត្តហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬបញ្ហាសក្តានុពលបំបែកវិញ ឬបើក្រុមហ៊ុន និងភាគីពាក់ព័ន្ធនោះស្ថិតក្រោមការគ្រប់គ្រង ឬមានឥទ្ធិពលរួមគ្នា។ ភាគីដែលពាក់ព័ន្ធអាចជាបុគ្គល ឬនីតិបុគ្គល។

គណៈគ្រប់គ្រងសំខាន់ៗ របស់ក្រុមហ៊ុនមានបុគ្គលទាំងឡាយណា (រួមបញ្ចូលទាំងក្រុមប្រឹក្សាភិបាលក្រុមហ៊ុន) ដែលមានសិទ្ធិអំណាច និងទំនួលខុសត្រូវក្នុងការគ្រោង ដឹកនាំ និងគ្រប់គ្រងសកម្មភាពរបស់ក្រុមហ៊ុនដោយផ្ទាល់ ឬដោយប្រយោល។

(ខ) ក្រុមហ៊ុនមានប្រតិបត្តិការជាមួយនឹងភាគីពាក់ព័ន្ធក្នុងអំឡុងពេលការិយបរិច្ឆេទដូចខាងក្រោម។

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគីពាក់ព័ន្ធ				
ក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា				
បុព្វលាភធានារ៉ាប់រងបន្ត	៤២២.១៣៩	១.៦៩៣.២០០	៤៣៩.២២៦	១.៧៨៨.០៨៩
ចំណូលកម្រៃជើងសារ	១១៨.១៧៨	៤៧៤.០១២	១២២.៨៨០	៥០០.២៤៤
អភិបាល				
លោកស្រី ឯម សុគន្ធារី				
ការទូទាត់សងទៅក្រុមហ៊ុន	៨.៦៤០	៣៤.៦៥៥	៨.៦៤០	៣៥.១៧៣

សមតុល្យជាមួយភាគីពាក់ព័ន្ធ នៅចុងការិយបរិច្ឆេទរាយការណ៍នេះ មានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ ១០ លេខ ១៥ នៃរបាយការណ៍ហិរញ្ញវត្ថុ។

ប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធដែលបានពណ៌នាខាងលើ ត្រូវបានធ្វើឡើងតាមលក្ខណៈពាណិជ្ជកម្មចរចា។

២១. ការលាតត្រដាងភាគីពាក់ព័ន្ធ (ត)

(គ) អត្ថប្រយោជន៍គណៈគ្រប់គ្រងសំខាន់ៗ

	២០២៥		២០២៤	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ខែ និងចំណាយផ្សេងៗ	៣២៥.៨៩៣	១.៣០៧.១៥៧	៤០១.៣៥៤	១.៦៣៣.៩១២

២២. ការគ្រប់គ្រងមូលធន និងហានិភ័យហិរញ្ញវត្ថុ

(ក) ការគ្រប់គ្រងមូលធន

គោលបំណងចម្បងរបស់ក្រុមហ៊ុនក្នុងការគ្រប់គ្រងមូលធន គឺដើម្បីធានាបានថាក្រុមហ៊ុនអាចបន្តប្រតិបត្តិការរបស់ខ្លួនដោយឈរលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម ហើយស្របពេលជាមួយគ្នានេះ ធ្វើឱ្យមានកំណើនផលលាភដល់ភាគហ៊ុនិក។ យុទ្ធសាស្ត្រទូទៅរបស់ក្រុមហ៊ុន គឺពុំមានការផ្លាស់ប្តូរចាប់ពីការិយបរិច្ឆេទមុនទេ។

ក្រុមហ៊ុនត្រូវបានតម្រូវឱ្យរក្សាកម្រិតសាធនភាព យ៉ាងតិចកម្រិតអប្បបរមានៃ ១២០% ដោយកំណត់ដោយនិយ័តករធានារ៉ាប់រងកម្ពុជា (“ន.ធា.ក”) និងក្រុមហ៊ុនរក្សាកម្រិតសាធនភាពដែលបានកំណត់នៃ ២៥៥% គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ នេះជាគោលនយោបាយក្រុមហ៊ុន ដើម្បីរក្សាដើមទុនគ្រប់គ្រាន់ និងបំពេញតម្រូវការដើមទុនអប្បបរមាដោយអនុលោមតាមប្រកាសលើកម្រិតសាធនភាពនៃក្រុមហ៊ុនធានារ៉ាប់រងចេញផ្សាយដោយ ន.ធា.ក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

(ខ) ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

គោលបំណងនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គឺដើម្បីបង្កើនប្រសិទ្ធភាពតម្លៃសម្រាប់ភាគហ៊ុនិក ហើយទន្ទឹមគ្នានេះក៏ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដែលអាចកើតឡើងដោយសារការប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវលើការកំណត់គោលបំណងនេះ និងគោលការណ៍មូលដ្ឋាននៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ ហេតុនេះគណៈគ្រប់គ្រងបង្កើតគោលការណ៍លម្អិតដូចជាកម្រិតសិទ្ធិអំណាច ទំនួលខុសត្រូវលើការត្រួតពិនិត្យ ការកំណត់ និងវាស់វែងអត្តសញ្ញាណហានិភ័យ និងដែនកំណត់នៃការប្រឈមដោយអនុលោមតាមគោលបំណង និងគោលការណ៍មូលដ្ឋានដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

ក្រុមហ៊ុនប្រឈមជាចម្បងទៅនឹងហានិភ័យឥណទាន ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់ ហានិភ័យការធានា និងហានិភ័យធានារ៉ាប់រង។ ព័ត៌មានស្តីពីការគ្រប់គ្រងការប្រឈមដែលពាក់ព័ន្ធមានដូចខាងក្រោម៖

(១) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដោយសមភាគីនៃឧបករណ៍ហិរញ្ញវត្ថុមិនបានបំពេញកាតព្វកិច្ចដូចមានចែងក្នុងកិច្ចសន្យា។ ជាចម្បង ក្រុមហ៊ុនប្រឈមនឹងហានិភ័យឥណទានពីគណនីត្រូវទទួលនៃចំនួននៅសល់។ តាមគោលនយោបាយរបស់ក្រុមហ៊ុន ត្រូវឃ្លាំមើលជាប្រចាំទៅលើស្ថានភាពហិរញ្ញវត្ថុរបស់សមភាគីទាំងនោះ ដើម្បីធានាថាក្រុមហ៊ុនប្រឈមនឹងហានិភ័យឥណទានតិចតួចបំផុត។

២២. ការគ្រប់គ្រងមូលធន និងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(១) ហានិភ័យឥណទាន (ត)

ការប្រឈមមធ្យមរបស់ក្រុមហ៊ុនចំពោះហានិភ័យឥណទាន កើតឡើងតាមរយៈគណនីធានារ៉ាប់រងត្រូវទទួលបានពីអតិថិជនរបស់ខ្លួន។ ក្រុមហ៊ុនគ្រប់គ្រងហានិភ័យឥណទានលើការលក់ដោយធានាថាអតិថិជនរបស់ខ្លួនមានជំហរហិរញ្ញវត្ថុ និងប្រវត្តិឥណទានល្អ។ ក្រុមហ៊ុនក៏ស្វែងរកការវិនិយោគទ្រព្យសកម្មសាច់ប្រាក់ប្រកបដោយសុវត្ថិភាព និងដែលអាចចំណេញជាមួយស្ថាប័នហិរញ្ញវត្ថុដែលទទួលបានការទទួលស្គាល់។

ក្រុមហ៊ុនកំណត់ទ្រព្យសកម្មហិរញ្ញវត្ថុមិនអាចទូទាត់បាន នៅពេលដែលការទូទាត់តាមកិច្ចសន្យាហួសពេលកំណត់ ហើយនៅពេលដែលព័ត៌មានផ្ទៃក្នុង ឬខាងក្រៅបង្ហាញថាទ្រព្យសកម្មហិរញ្ញវត្ថុមិនអាចប្រមូលមកវិញបាន។ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានលុបចោលនៅពេលដែលគ្មានការរំពឹងទុកសមហេតុផលស្តីពីស្ថាប័នហិរញ្ញវត្ថុសាច់ប្រាក់តាមកិច្ចសន្យា។

ការប្រឈមចំពោះហានិភ័យឥណទាន និងទម្រង់នៃការប្រមូលផ្តុំហានិភ័យឥណទាន

ការប្រឈមអតិបរមាទៅនឹងហានិភ័យឥណទានរបស់ក្រុមហ៊ុន តំណាងដោយតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗ។

ក្រុមហ៊ុនមិនបានរំពឹងទុកថា តម្លៃយោងដែលបានកត់ត្រានៅចុងការិយបរិច្ឆេទរាយការណ៍នីមួយៗ នឹងខុសពីតម្លៃដែលនឹងត្រូវទទួលបានជាសារវន្តនោះទេ។

(២) ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់

ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់ កើតឡើងពីការគ្រប់គ្រងរបស់ក្រុមហ៊ុនទៅលើមូលធនបង្វិល។ វាគឺជាហានិភ័យមួយ ដែលក្រុមហ៊ុននឹងជួបប្រទះផលលំបាកក្នុងការបំពេញនូវកាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដែលដល់កាលកំណត់ត្រូវសង។

ក្រុមហ៊ុនគ្រប់គ្រងលំហូរសាច់ប្រាក់ពីប្រតិបត្តិការ និងភាពមានស្រាប់នៃមូលនិធិយ៉ាងសកម្ម ដើម្បីធានាបាននូវរាល់តម្រូវការប្រតិបត្តិការវិនិយោគ និងហិរញ្ញប្បទាន។ នៅក្នុងយុទ្ធសាស្ត្រនៃការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល ក្រុមហ៊ុនរក្សានូវកម្រិតសាច់ប្រាក់និងសាច់ប្រាក់សមមូលគ្រប់គ្រាន់សម្រាប់គាំទ្រដល់សកម្មភាពប្រតិបត្តិការរបស់ក្រុមហ៊ុន។

(៣) ហានិភ័យការធានា

ហានិភ័យការធានា រួមបញ្ចូលហានិភ័យដែលចំណាយលើសំណងច្រើនជាងការរំពឹងទុកដោយសារសំណងដោយចៃដន្យ និងភាពញឹកញាប់ ព្រមទាំងភាពធ្ងន់ធ្ងរ និងហានិភ័យនៃការផ្លាស់ប្តូរច្បាប់ ឬលក្ខខណ្ឌសេដ្ឋកិច្ច ឬឥរិយាបថដែលប៉ះពាល់ដល់ការកំណត់តម្លៃ និងលក្ខខណ្ឌនៃធានារ៉ាប់រង និងធានារ៉ាប់រងបន្ត។ ក្រុមហ៊ុនព្យាយាមកាត់បន្ថយហានិភ័យការធានា ដោយរក្សាសមតុល្យភាព និងការបែងចែកអាជីវកម្មរវាងចំណាត់ថ្នាក់ជំនួញ និងដោយគោរពតាមគោលការណ៍ការធានា និងកំណត់ ការប៉ាន់ប្រមាណដោយប្រុងប្រយ័ត្ន នៃសំវិធានធនសំណង និងស្តង់ដារកម្រិតខ្ពស់ដែលត្រូវបានអនុវត្តចំពោះសមត្ថកិច្ចរបស់អ្នកធានារ៉ាប់រងបន្ត។

២២. ការគ្រប់គ្រងមូលធន និងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(៤) ហានិភ័យធានារ៉ាប់រង

ហានិភ័យនៃការធានារ៉ាប់រង រួមមានហានិភ័យដែលកើតឡើងពីការទាមទារសំណងខ្ពស់ជាង បរិមាណធម្មតានិងហានិភ័យដែលកើតឡើងពីបម្រែបម្រួលលក្ខន្តិកៈច្បាប់ ឬសេដ្ឋកិច្ច ឬផ្នែកណាមួយដែលប៉ះពាល់ដល់តម្លៃធានារ៉ាប់រង និងលក្ខខណ្ឌនៃការធានារ៉ាប់រង ឬការធានារ៉ាប់រងបន្ត។

ក្រុមហ៊ុន ព្យាយាមកាត់បន្ថយហានិភ័យធានារ៉ាប់រងតាមរយៈ ការលក់ផលិតផលធានារ៉ាប់រងជាច្រើនប្រភេទ និងអនុវត្តគោលនយោបាយធានារ៉ាប់រង លើដែនកំណត់នៃការធានារ៉ាប់រង ការគណនា ដោយប្រុងប្រយ័ត្ននូវសំណងទាមទារ និងវិធីដែលធានាដល់ក្រុមហ៊ុនធានារ៉ាប់រងបន្ត។

ហានិភ័យការធានារ៉ាប់រងបន្តកើតមានឡើង នៅពេលដែលក្រុមហ៊ុនធានារ៉ាប់រងបន្តរក្សាជំហរហិរញ្ញវត្ថុផ្ទុយស្រួយ។ ដូច្នេះ វាពិបាកក្នុងការទាមទារសំណងពីក្រុមហ៊ុនធានារ៉ាប់រងបន្តទាំងនេះ។ ដើម្បីកាត់បន្ថយហានិភ័យទាំងនេះ ក្រុមហ៊ុនវិភាគស្ថានភាពហិរញ្ញវត្ថុ និងពិនិត្យមើលកម្រិតឥណទានរបស់ក្រុមហ៊ុនធានារ៉ាប់រងបន្តនីមួយៗ ក្នុងកិច្ចសហការគ្នា និងពិនិត្យមើលប្រតិបត្តិការរបស់ក្រុមហ៊ុនធានារ៉ាប់រងបន្តនីមួយៗជាមួយក្រុមហ៊ុនធានារ៉ាប់រងបន្តផ្សេងទៀត។

(ក) ការសន្មត និងបម្រែបម្រួលការសន្មត

ដំណើរការដែលត្រូវបានប្រើ ដើម្បីកំណត់ការសន្មត ក្នុងគោលបំណងធ្វើឲ្យការប៉ាន់ស្មាននៃលទ្ធផលដែលសុក្រឹតបំផុត។ ប្រភពទិន្នន័យដែលត្រូវបានប្រើជាធាតុចូលសម្រាប់ការសន្មត គឺបានពីផ្ទៃក្នុងនៃក្រុមហ៊ុន ដោយផ្អែកលើការសិក្សាលម្អិតដែលត្រូវបានអនុវត្តជាទៀងទាត់។ ការសន្មតត្រូវបានត្រួតពិនិត្យដើម្បីធានាថាស្របនឹងព័ត៌មាន ដែលអាចអង្កេតបានផ្សេងទៀត។ មានការសង្កត់ធ្ងន់បន្ថែមទៀតទៅលើនិន្នាការបច្ចុប្បន្ន នៅពេលដែលព័ត៌មានប្រវត្តិសាស្ត្រ មានមិនគ្រប់គ្រាន់សម្រាប់ការសន្មតជាក់លាក់ ត្រូវបានប្រើប្រាស់។

ធាតុពិតអាជីវកម្មធ្វើឲ្យមានការលំបាកយ៉ាងខ្លាំង ក្នុងការទស្សន៍ទាយជាមួយនឹងលទ្ធផល នៃការទាមទារសំណងជាក់លាក់ណាមួយ និងការចំណាយចុងក្រោយ។ បណ្តឹងនៃការទាមទារសំណងដែលបានជូនដំណឹងនីមួយៗ ត្រូវបានវាយតម្លៃដោយផ្អែកលើករណីរៀងៗខ្លួន ដោយផ្អែកលើកាលៈទេសៈ ព័ត៌មានដែលអាចរកបានពីអ្នកវាយតម្លៃលើការខាតបង់ និងភស្តុតាងប្រវត្តិសាស្ត្រនៃការអះអាងស្រដៀងគ្នា។ ការប៉ាន់ប្រមាណលើករណីត្រូវបានពិនិត្យឡើងវិញជាទៀងទាត់ ហើយក៏ត្រូវបានធ្វើបច្ចុប្បន្នភាពនៅពេលព័ត៌មានថ្មីកើតឡើង។ ផលប៉ះពាល់នៃធាតុជាច្រើនដែលប៉ះពាល់ដល់នៅពេលចំណាយចុងក្រោយនៃការបាត់បង់គឺ ពិបាកប៉ាន់ស្មាន។ បទប្បញ្ញត្តិ ផ្អែកលើព័ត៌មានដែលមានបច្ចុប្បន្ន។ ទោះជាយ៉ាងណាក៏ដោយបំណុលចុងក្រោយអាចខុសគ្នា ដោយសារលទ្ធផលនៃការវិវត្តជាបន្តបន្ទាប់។

ចំណាយលើសំណងមិនទាន់សង និង IBNR ត្រូវបានប៉ាន់ប្រមាណដោយប្រើវិធីសាស្ត្រស្ថិតិបន្ថែមលើតារាងវិវត្តនៃការទាមទារសំណង ដែលបានបង់និងកើតឡើងសម្រាប់ឆ្នាំនៃគ្រោះថ្នាក់នីមួយៗ ដោយផ្អែកលើការអភិវឌ្ឍនៃឆ្នាំមុន និងសមាមាត្រការបាត់បង់ដែលរំពឹងទុក។

២២. ការគ្រប់គ្រងមូលធន និងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(៤) ហានិភ័យធានារ៉ាប់រង (ត)

(ក) ការសន្មត និងបម្រែបម្រួលការសន្មត (ត)

វិធីសាស្ត្រសំខាន់ៗគឺ៖

- វិធីសាស្ត្រខ្សែសង្វាក់លេខបន្តៗ គ្នាដែលប្រើស្ថិតិនៃការខាតបង់ និងការខាតបង់ដែលកើតឡើងជាច្រើនឆ្នាំកន្លងមកដើម្បីប៉ាន់ប្រមាណការទាមទារសំណងចុងក្រោយ។
- វិធីសាស្ត្រសមាមាត្រដែលបានរំពឹងទុកពីការខាតបង់ ដែលប្រើការរំពឹងទុករបស់ក្រុមហ៊ុនអំពីអនុបាតនៃការបាត់បង់ និងបទពិសោធន៍គំរូពីទីផ្សារកំពុងរីកចម្រើនផ្សេងទៀតនៅអាស៊ី។

វិធីសាស្ត្របន្ថែមលើការប្រើប្រាស់ព័ត៌មានការទាមទារបានអភិវឌ្ឍន៍ឆ្នាំកន្លងមកសន្មតថាលំនាំនៃការអភិវឌ្ឍការអះអាង ព័ត៌មានអភិវឌ្ឍន៍ ការទាមទារឆ្នាំកន្លងមក នឹងកើតឡើងម្តងទៀតនាពេលអនាគត។ មានមូលហេតុដែលបញ្ហានេះអាចមិនមែនជាករណីដែលអាចបានកំណត់អត្តសញ្ញាណ ត្រូវបានអនុញ្ញាតដោយការកែប្រែវិធីសាស្ត្រដោយហេតុផលរួមមាន៖

- បម្រែបម្រួលនៅក្នុងដំណើរការ ដែលអាចជះឥទ្ធិពលដល់ការអភិវឌ្ឍ ការកត់ត្រានៃសំណងដែលបានបង់និងកើតឡើង (ដូចជាបម្រែបម្រួលនីតិវិធីនៃការទាមទារសំណង)
- និន្នាការសេដ្ឋកិច្ចច្បាប់នយោបាយនិងសង្គម (ជាលទ្ធផលមានភាពខុសគ្នាពីកម្រិតអតិផរណាដែលរំពឹងទុក) និង
- បម្រែបម្រួលអាជីវកម្មចម្រុះ (បម្រែបម្រួលលទ្ធផល រួមទាំងផលប៉ះពាល់នៃការខាតបង់ធ្ងន់ធ្ងរ)។

ការសន្មត

ការសន្មតដែលមានឥទ្ធិពលធំបំផុតលើការវាស់វែងនៃបទប្បញ្ញត្តិកិច្ចសន្យាធានារ៉ាប់រងគឺលំនាំនៃការទាមទារសំណង ដែលត្រូវបង់សំណងទម្រង់នៃការទាមទារសំណងដែលមានការកើតឡើង និងសមាមាត្រនៃការខាតបង់ដែលបានរំពឹងទុកសម្រាប់ឆ្នាំគ្រោះថ្នាក់ថ្មីៗនេះ។ ទាំងនេះត្រូវបានប្រើសម្រាប់វាយតម្លៃការប៉ាន់ស្មានដ៏ល្អបំផុតរបស់ IBNR ដោយឆ្នាំគ្រោះថ្នាក់ និងសម្រាប់បទប្បញ្ញត្តិហានិភ័យដែលមិនទាន់មាននៅលើទាំងផលចំណេញសុទ្ធ និងមូលដ្ឋាននៃការធានារ៉ាប់រង។ ការទាមទារលើអាជីវកម្មគ្រប់ថ្នាក់មិនត្រូវបានគេបញ្ចុះតម្លៃឡើយ។

២៣. យថាភាពនៃពន្ធ

ប្រព័ន្ធពន្ធដារនៅក្នុងប្រទេសកម្ពុជា គឺមានភាពថ្មី និងត្រូវបានកំណត់លក្ខណៈដោយប្រភេទពន្ធជាច្រើន និងជានិច្ចកាល មានការផ្លាស់ប្តូរនៃបទប្បញ្ញត្តិ ដែលជាធម្មតាមានលក្ខណៈមិនសូវជាក់លាក់ មានភាពផ្ទុយគ្នា និងប្រែប្រួលទៅតាមការបកស្រាយ។ ជានិច្ចកាល ការបកស្រាយផ្សេងៗគ្នាកើតមានក្នុងចំណោមអាជ្ញាធរពន្ធនិងយុត្តាធិការជាច្រើន។ ពន្ធត្រូវបានត្រួតពិនិត្យឡើងវិញ និងស៊ើបអង្កេតដោយអាជ្ញាធរមួយចំនួនដែលទទួលបានការអនុញ្ញាតដោយច្បាប់ក្នុងការដាក់ការពិន័យធ្ងន់ធ្ងរ ការដាក់ទណ្ឌកម្ម និងការប្រាក់។ ការពិតទាំងនេះប្រហែលជាអាចបង្កើតហានិភ័យនៃពន្ធ នៅក្នុងប្រទេសកម្ពុជាខ្លាំងជាងនៅប្រទេសដទៃទៀត។ គណៈគ្រប់គ្រងជឿជាក់ថា បំណុលពន្ធត្រូវបានកត់ត្រាយ៉ាងគ្រប់គ្រាន់ដោយផ្អែកលើការបកស្រាយបទប្បញ្ញត្តិពន្ធរបស់ខ្លួន។ ប៉ុន្តែអាជ្ញាធរដែលពាក់ព័ន្ធអាចមានការបកស្រាយផ្សេងគ្នា ហើយឥទ្ធិពលជាសារវន្តរបស់វាអាចមានសារៈសំខាន់ខ្លាំង។

២៤. ការអនុវត្តនូវស្តង់ដារងាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា
(“ស.រ.ហ.អ.ក”) ថ្មី

២៤.១ ការអនុវត្តនូវ ស.រ.ហ.អ.ក ថ្មី ក្នុងអំឡុងកាលិយបរិច្ឆេទបច្ចុប្បន្ន
ក្រុមហ៊ុនបានអនុវត្តនូវវិសោធនកម្មដូចខាងក្រោមក្នុងអំឡុងកាលិយបរិច្ឆេទ ។

ថ្ងៃចូលជាធរមាន

វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ

១ មករា ២០២៥

ការអនុវត្តវិសោធនកម្មខាងលើ មិនមានផលប៉ះពាល់ជាសារវន្តទៅលើប្រតិបត្តិការ ឬជំហររបស់ក្រុមហ៊ុនឡើយ។

២៤.២ ស.រ.ហ.អ.ក ថ្មីដែលបានចេញផ្សាយ ប៉ុន្តែនឹងមិនមែនជាធរមានសម្រាប់កាលិយបរិច្ឆេទចាប់ពី
បន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦

ខាងក្រោមនេះគឺជាស្តង់ដាគណនេយ្យ និងវិសោធនកម្ម ដែលបានចេញផ្សាយរួច ប៉ុន្តែក្រុមហ៊ុនពុំទាន់បានអនុវត្តដោយក្រុមហ៊ុន។

ថ្ងៃចូលជាធរមាន

វិសោធនកម្មលើ ស.រ.ហ.អ.ក ៧ និងស.រ.ហ.អ.ក ៩ ចំណាត់ថ្នាក់ និងការវាស់វែងនៃ
ឧបករណ៍ហិរញ្ញវត្ថុ

១ មករា ២០២៦

ការកែលម្អប្រចាំឆ្នាំចំពោះស្តង់ដាគណនេយ្យ ស.រ.ហ.អ.ក—ភាគ ១១

១ មករា ២០២៦

សោធនកម្មលើ ស.រ.ហ.អ.ក ៧ និងស.រ.ហ.អ.ក ៩ កិច្ចសន្យាដែលយោងទៅលើ

ថាមពលអគ្គិសនីដែលរឹងផ្អែកលើធម្មជាតិ

១ មករា ២០២៦

ស.រ.ហ.អ.ក ១៨ ការបង្ហាញ និងការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ

១ មករា ២០២៧

ស.រ.ហ.អ.ក ១៩ ក្រុមហ៊ុនបុត្រសម្ព័ន្ធដោយគ្មានការទទួលខុសត្រូវសាធារណៈ៖ ការ
លាតត្រដាង

១ មករា ២០២៧

វិសោធនកម្មលើ ស.រ.ហ.អ.ក ១៩ ក្រុមហ៊ុនបុត្រសម្ព័ន្ធដោយគ្មានការទទួលខុសត្រូវ
សាធារណៈ៖ ការលាតត្រដាង

១ មករា ២០២៧

វិសោធនកម្មលើ ស.គ.អ.ក.២១ ការបកប្រែទៅជាប្រែប្រួលប័ណ្ណបង្ហាញអតិផរណាខ្ពស់

១ មករា ២០២៧

ស.រ.ហ.អ.ក ១៧ កិច្ចសន្យាធានារ៉ាប់រង

១ មករា ២០២៨

ការទទួលស្គាល់លើកដំបូងនៃ ស.រ.ហ.អ.ក ១៧ និង ស.រ.ហ.អ.ក ៩ - ព័ត៌មានប្រៀប-
ធៀប (វិសោធនកម្មលើ ស.រ.ហ.អ.ក ១៧ កិច្ចសន្យាធានារ៉ាប់រង)

១ មករា ២០២៨

វិសោធនកម្មលើ ស.រ.ហ.អ.ក ១០ និង ស.គ.អ.ក ២៨ ការលក់ ឬការចែកចាយនៃទ្រព្យ
សកម្មរវាងវិនិយោគិន និងញាតិសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន

ពន្យារ

ក្រុមហ៊ុនកំពុងវិភាគលើផលប៉ះពាល់ក្នុងការអនុវត្តស្តង់ដាគណនេយ្យ និងវិសោធនកម្មដោយហេតុថា
ក្រុមប្រឹក្សាភិបាលពុំទាន់មានជំហរ ដើម្បីសន្និដ្ឋានលើផលប៉ះពាល់ដែលអាចមានទៅលើលទ្ធផល និងស្ថានភាព
ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននៅឡើយទេ។

